



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

របាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០២០



Your Convenience & Efficiency
Are Our Primary Concerns

របាយការណ៍
ប្រចាំត្រីមាសទី៣ ឆ្នាំ២០២០
(គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០)
របស់ក្រុមហ៊ុនស្វយ័តភ្នំពេញ



**១. ព័ត៌មានហិរញ្ញវត្ថុសង្ខេប ក្រាហ្វិកអំពីព័ត៌មានហិរញ្ញវត្ថុសង្ខេប និងកម្មសិទ្ធិភាព
ភាគហ៊ុនិកធម្មតា**

១.១. ព័ត៌មានហិរញ្ញវត្ថុសង្ខេប


បរិយាយ		៣០ កញ្ញា ឆ្នាំ២០២០	៣១ ធ្នូ ឆ្នាំ២០១៩	៣១ ធ្នូ ឆ្នាំ២០១៨
ស្ថានភាពហិរញ្ញវត្ថុ (ពាន់រៀល)				
ទ្រព្យសកម្មសរុប		៨៣៣.៩២៩.២៨៨	៨១៧.៥៤២.៩៤៨	៧៥១.៨៨៦.៧០៥
បំណុលសរុប		១៨២.៨៨៤.៦៧៩	១៩៨.៥៤០.៩៥២	១៨៥.៥០០.៥៧៧
មូលធនសរុប		៦៥១.០៤៤.៦០៩	៦១៩.០០១.៩៩៦	៥៦៦.៣៨៦.១២៨
លទ្ធផលហិរញ្ញវត្ថុ (ពាន់រៀល)		ត្រីមាសទី៣ ឆ្នាំ២០២០	ត្រីមាសទី៣ ឆ្នាំ២០១៩	ត្រីមាសទី៣ ឆ្នាំ២០១៨
ចំណូលសរុប		៣១.០០២.៦១៨	៣៣.២០៦.៣០១	២៤.០៣៧.១៤៦
ចំណេញ/(ខាត) មុនបង់ពន្ធ		១៥.៩៧៤.១៧៩	១៧.៧៥១.៥៣៤	១០.៥១៥.៧៤៥
ចំណេញ/(ខាត) សុទ្ធក្នុងការិយបរិច្ឆេទ		១២.៦២០.៨៣៥	១៤.០៧០.៤២១	១៥.៤០២.៥០៤
លទ្ធផលលម្អិតក្នុងការិយបរិច្ឆេទ		១២.៧៤៦.៩០៩	១៤.០៨០.៦៩៧	១៥.៤៣៦.០៥៣
អនុបាតហិរញ្ញវត្ថុ		ត្រីមាសទី៣ ឆ្នាំ២០២០	៣១ ធ្នូ ឆ្នាំ២០១៩	៣១ ធ្នូ ឆ្នាំ២០១៨
អនុបាតសាធនភាព (ភាគរយ)		៨,៥៥	៣០,១៣	២៤,២០
អនុបាត សន្ទនីយភាព	អនុបាតចរន្ត (ចំនួនដង)	៤,៦៧	៤,១៧	៤,៨៤
	អនុបាតចរន្តលឿន (ចំនួនដង)	៤,៦៧	៤,១៧	៤,៨៤
		ត្រីមាសទី៣ ឆ្នាំ២០២០	ត្រីមាសទី៣ ឆ្នាំ២០១៩	ត្រីមាសទី៣ ឆ្នាំ២០១៨
អនុបាត ចំណេញភាព	អនុបាតចំណេញធៀបនឹង ទ្រព្យសកម្ម (ភាគរយ)	១,៥៣	១,៧៥	២,០៤
	អនុបាតចំណេញធៀបនឹងមូល ធន(ភាគរយ)	១,៩៦	២,៣១	២,៧២
	អនុបាតគម្លាតចំណេញដុល (ភាគរយ)	៧២,៥៦	៦៩,៦៤	៦៧,៧៣

	អនុបាតគម្លាតចំណេញភាព (ភាគរយ)	៤១,១២	៤២,៤០	៦៤,២២
	ចំណេញក្នុងមួយឯកតាមូលបត្រ កម្មសិទ្ធិ (រៀល)	៦១៦,២៦	៦៨០,៧៤	៧៤៦,២៧
អនុបាតលទ្ធភាពសងការប្រាក់ (ចំនួនដង)		១៧,៨៧	១៨,០៩	១០,៣៦


១.២. ក្រាហ្វិកអំពីព័ត៌មានហិរញ្ញវត្ថុសង្ខេប (គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០)




**ការបែងចែកប្រភេទចំណូលធៀបនឹងចំណូលសរុបពី
ផលអាជីវកម្ម និងសេវាកម្ម**




ប្រាក់ចំណេញសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២០ (ពាន់រៀល)



**ប្រាក់ចំណេញសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២០ ធៀបនឹងផែនការ
ឆ្នាំ២០២០ (ពាន់រៀល)**




**ប្រាក់ចំណេញតាមបណ្តាញនីមួយៗ
ចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៩ និងផែនការឆ្នាំ២០២០
(ពាន់រៀល)**




១.៣. កម្មសិទ្ធិភាព ភាគហ៊ុនិកធម្មតា (គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០)

ភាគហ៊ុន	ចំនួនភាគហ៊ុន	កម្មសិទ្ធិភាព
ភាគហ៊ុនប្រភេទ("គ")		
១. រដ្ឋ តំណាងដោយ (ស.ហ.វ.)	៩៣.៧៦៩.១២០	១០០%
ភាគហ៊ុនធម្មតា (ប្រភេទ "ខ")		
១. រដ្ឋ តំណាងដោយ (ស.ហ.វ.)	១៦.៥៤៧.៤៩២	៨០%
ភាគហ៊ុនធម្មតា (ប្រភេទ "ក")		
១. ESOP	២៥៥.៣៦៨	១,២៣%
២. ភាគហ៊ុនិកឯកជន	៣.៨៨១.៥០៥	១៨,៧៧%
សរុបភាគហ៊ុនធម្មតា(ប្រភេទ "ក")	៤.១៣៦.៨៧៣	២០%

* ភាគហ៊ុនធម្មតាសរុប (២០.៦៨៤.៣៦៥ភាគហ៊ុន)។



**តម្លៃជួញដូរភាគហ៊ុនជាមធ្យម (គតជាប្រៀល) និងបរិមាណជួញដូរជាមធ្យម
(ភាគហ៊ុន) នៃភាគហ៊ុនប្រភេទ "ក"**



២. សមាសភាពក្រុមប្រឹក្សាភិបាល



ឯកឧត្តម ហ្វឺ ចាវី
ប្រធានក្រុមប្រឹក្សាភិបាល
និយោជកក្រុមហ៊ុន គ.ស.ក.



ឯកឧត្តម ស៊ុន បេនា
សមាជិកក្រុមប្រឹក្សាភិបាល
តំណាងក្រសួងសាធារណការ និងដឹកជញ្ជូន



ឯកឧត្តម កែន សម្បត្តិ
សមាជិកក្រុមប្រឹក្សាភិបាល
តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ



ឯកឧត្តម ម៉ែន សុវិថា
សមាជិកក្រុមប្រឹក្សាភិបាល
តំណាងក្រសួងពាណិជ្ជកម្ម



លោក ហ្វឺ អេន៉ានិច
សមាជិកក្រុមប្រឹក្សាភិបាល
អគ្គនាយកដ្ឋាន



លោក ឱត សុបល
សមាជិកក្រុមប្រឹក្សាភិបាល
អគ្គនាយកដ្ឋានប្រតិបត្តិការកាតព្វកិច្ច



លោក យ៉ឹម ជឿន
សមាជិកក្រុមប្រឹក្សាភិបាល
តំណាងនិយោជក គ.ស.ក.

៣. សេចក្តីថ្លែងរបស់អគ្គនាយក និងជាប្រធានក្រុមប្រឹក្សាភិបាល

សម្រាប់ការអនុវត្តក្នុងត្រីមាសទី៣ ឆ្នាំ២០២០ ចំណូលសរុបពីផលអាជីវកម្ម និងសេវាកម្មមានចំនួន ៣១.០០២.៦១៨ ពាន់រៀល (៣១.០០២.៦១៨ ដុល្លារអាមេរិក) សម្រេចបាន ២៦,៤០% នៃការគ្រោងផែនការឆ្នាំ២០២០ បើធៀបនឹងត្រីមាសទី៣ ឆ្នាំ២០១៩ ថយចុះចំនួន ២.២០៣.៦៨៣ ពាន់រៀល (៥៧៥.១០១ ដុល្លារអាមេរិក) ឬស្មើនឹង ៦,៦៤%។ ចំណែកប្រាក់ចំណេញសុទ្ធក្នុងការិយបរិច្ឆេទមានសរុបចំនួន ១២.៦២០.៨៣៥ ពាន់រៀល (៣.០៨៥.១៨៧ ដុល្លារអាមេរិក) សម្រេចបាន ២៧,៨៥% នៃការគ្រោងផែនការឆ្នាំ២០២០ និងធៀបនឹងត្រីមាសទី៣ ឆ្នាំ២០១៩ ថយចុះចំនួន ១.៤៤៩.៥៨៦ ពាន់រៀល (៣៦៦.៩៦១ ដុល្លារអាមេរិក) ឬស្មើនឹង ១០,៣០%។ សម្រាប់រយៈពេល៩ខែ ដើមឆ្នាំ២០២០ ចំណូលសរុបពីផលអាជីវកម្ម និងសេវាកម្មមានចំនួន ៨៣.៤៤៨.២៧៨ ពាន់រៀល (២០.៤៤២.៩៨៨ ដុល្លារអាមេរិក) សម្រេចបាន ៧១,០៥% នៃការគ្រោងផែនការឆ្នាំ២០២០ និងធៀបនឹង៩ខែ ដើមឆ្នាំ២០១៩ កើនឡើងចំនួន ៣.១២១.៨៣៥ ពាន់រៀល (៥៩៩.៤៩៩ ដុល្លារអាមេរិក) ឬស្មើនឹង ៣,៨៩% ។ ចំណែកប្រាក់ចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៣១.០៣១.៦២៩ ពាន់រៀល (៧.៦០២.០៦៥ ដុល្លារអាមេរិក) សម្រេចបាន ៦៨,៤៨% នៃគ្រោងផែនការឆ្នាំ២០២០ និងធៀបនឹង៩ខែ ដើមឆ្នាំ២០១៩ ថយចុះចំនួន ៤.៥៦០.៤៦៣ ពាន់រៀល (១.១៩០.៤៤៨ ដុល្លារអាមេរិក) ឬស្មើនឹង ១២,៨១%។ ដោយឡែក ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិក្នុងត្រីមាសទី៣ ឆ្នាំ២០២០ (Basic Earnings per Share) គឺចំនួន ៦១៦រៀល (០,១៥ ដុល្លារអាមេរិក) ។

សមិទ្ធផលខាងលើអាស្រ័យដោយ ក. ស. ភ. តែងប្រកាន់ភ្ជាប់នូវការយកចិត្តទុកដាក់ក្នុងការបម្រើសេវាកម្មប្រតិបត្តិការផែនការអតិថិជនប្រកបដោយតម្លាភាព និងភាពឆាប់រហ័ស ដើម្បីឆ្លើយតបយ៉ាងមានប្រសិទ្ធភាព និងទំនុកចិត្តខ្ពស់ចំពោះតម្រូវការរបស់អតិថិជន។ ជាក់ស្តែង ក. ស. ភ. បានប្រើប្រាស់គ្រប់យន្តការ តាមរយៈការពង្រឹងគុណភាពសេវាកម្ម ការពង្រីកសមត្ថភាពលើកដាក់ និងផ្ទេរផ្ទុក ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការជួសជុលថែទាំ ការងារផលធានាសាស្ត្រ និងការងារបំពាក់គ្រឿងចក្រ និងឧបករណ៍ថ្មីៗជាដើម។

ក. ទិសដៅការងារអនុវត្តចម្បងរបស់ ក. ស. ភ.

- ⊕ បន្តអនុវត្តផែនការសកម្មភាពការងារតាមផែនការដែលបានគ្រោងទុក
- ⊕ ធានាគុណភាព តម្លៃ តម្លាភាព ប្រសិទ្ធភាព និងភាពឆាប់រហ័ស នៃការផ្តល់សេវាកម្មជូនអតិថិជន
- ⊕ ពង្រីកសេវាកម្ម និងអាជីវកម្មដែលមានស្រាប់ ឱ្យមានលក្ខណៈកាន់តែទូលំទូលាយ និងបង្កើតឱ្យមានសេវាកម្មថ្មីបន្ថែមទៀតដែលពាក់ព័ន្ធនឹងវិស័យកំពង់ផែ និងភ័ស្តុភារកម្ម
- ⊕ ពង្រឹងការអភិវឌ្ឍសមត្ថភាពស្ថាប័ន និងបុគ្គលិក ដើម្បីឆ្លើយតបនឹងការវិវឌ្ឍរបស់អង្គភាពស្របទៅនឹងការផ្លាស់ប្តូរចរន្តការវិនិយោគ និងការផ្តល់សេវាប្រកបដោយប្រសិទ្ធភាព
- ⊕ ពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រ ជាមួយបណ្តាកំពង់ផែក្នុងតំបន់ និងបណ្តាកំពង់ផែដទៃទៀតនៅលើពិភពលោក
- ⊕ ខិតខំ និងបន្តផ្តោតការយកចិត្តទុកដាក់លើការធ្វើទំនើបកម្មប្រតិបត្តិការផែ ឱ្យស្របតាមស្តង់ដារ និងប្រព័ន្ធបច្ចេកវិទ្យា
- ⊕ បង្កើនឧត្តមភាពប្រកួតប្រជែងដោយស្មោះត្រង់ ជាមួយកំពង់ផែក្នុង និងក្រៅប្រទេស

២. ការអនុវត្តការងាររបស់ក្រុមប្រឹក្សាភិបាល

សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២០ ក. ស. ភ. បានរៀបចំការប្រជុំក្រុមប្រឹក្សាភិបាលចំនួន ១ លើក ដូចខាងក្រោម៖

១. កិច្ចប្រជុំក្រុមប្រឹក្សាភិបាល លើកទី៦ អាណត្តិទី៧ នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០

- បានពិនិត្យ និងអនុម័តរបាយការណ៍ស្តីពីលទ្ធផលការងារអាជីវកម្ម/សេវាកម្ម និងហិរញ្ញវត្ថុសម្រាប់រយៈពេល ៦ខែ ដើមឆ្នាំ២០២០ របស់ ក. ស. ភ.
- បានពិនិត្យ និងសម្រេចឱ្យ ក. ស. ភ. :
 - ប្រើប្រាស់ថវិកាផ្ទាល់របស់ ក. ស. ភ. ដែលមានទឹកប្រាក់ចំនួន ៤.៨៥៧.៨៧៧ ដុល្លារអាមេរិក ដើម្បីទូទាត់បង្គប់ថ្លៃទិញដីនៅទន្លេបិទ និងការដំឡើងប៉ង់តុង និងដៃស្ពាន ៣ គ្រឿង ដោយត្រូវស្នើសុំការសម្រេចពីក្រសួងអាណាព្យាបាលទាំងពីរជាមុន
 - ត្រូវកត់ត្រាជាទ្រព្យសម្បត្តិក្នុងបញ្ជីសារពើភ័ណ្ឌរបស់ ក. ស. ភ.
 - ចរចាជាមួយក្រុមហ៊ុន ចៀន ឈឹង ថៃ គ្រប អនុវត្តកាតព្វកិច្ចដូចមានចែងក្នុងកិច្ចសន្យាជួលដោយត្រូវសងថវិកា រួមទាំងការប្រាក់តាមអត្រាធនាគារពាណិជ្ជ ដើម្បីបង្វែរទៅគម្រោងអភិវឌ្ឍន៍ផ្សេងទៀត និងជាគុណប្រយោជន៍របស់ ក. ស. ភ. នាពេលខាងមុខ។
- បានសម្រេចអនុញ្ញាតឱ្យ ក. ស. ភ. សហការជាមួយក្រុមហ៊ុនឯកជន ដើម្បីដំឡើងរថស្វ័យ (FCC) ចំនួន ៣គ្រឿង ក្នុងនោះ ២គ្រឿង នៅចំណតផែ LM១៧ និង ១គ្រឿង នៅចំណតផែទន្លេបិទ (UM២) និងដើម្បីប្រតិបត្តិការលើកដាក់ទំនិញ ដោយយកគម្រោងទម្រង់នៃការសហការគ្នារវាង ក. ស. ភ. និងសហគ្រាសកាំសាបកន្លងមក
- បានពិនិត្យ និងពិគ្រោះយោបល់ ដោយសម្រេចឱ្យ ក. ស. ភ. យកសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសអ្នកតំណាងបុគ្គលិកពិនិត្យឡើងវិញម្តងទៀត ដើម្បីដាក់ជូនក្រុមប្រឹក្សាភិបាលពិនិត្យ និងសម្រេចក្នុងកិច្ចប្រជុំខាងមុខ
- បានសម្រេចអនុញ្ញាតឱ្យ ក. ស. ភ. សហការជាមួយក្រុមហ៊ុន Orange Joseph Investment Co., Ltd ដើម្បីសិក្សាលើគម្រោងអភិវឌ្ឍន៍មួយចំនួន ហើយលទ្ធផលនៃការសិក្សា នឹងដាក់ជូនក្រុមប្រឹក្សាភិបាលពិនិត្យ និងសម្រេច ក្នុងកិច្ចប្រជុំខាងមុខ
- បានសម្រេចអនុញ្ញាតឱ្យ ក. ស. ភ. សហការជាមួយក្រុមហ៊ុន China Railway 18th Bureau Group Co.,Ltd (CRCC 18th) ដើម្បីសិក្សាអំពីស្ថានភាពច្រាំងទន្លេ និងលើកវិធានការបង្ការការបាក់ច្រាំងនៅទីតាំង ២ កន្លែង នៅកោះកែវ និងរកាកោង ហើយលទ្ធផលនៃការសិក្សា នឹងដាក់ជូនក្រុមប្រឹក្សាភិបាលពិនិត្យ និងសម្រេចក្នុងកិច្ចប្រជុំខាងមុខ
- បានសម្រេចឱ្យ ក. ស. ភ. បន្តកិច្ចសន្យាជួលសេវាកម្មរបស់ក្រុមហ៊ុនសវនកម្មឯករាជ្យ BDO ដើម្បីធ្វើជាសវនករឯករាជ្យ ក. ស. ភ. សម្រាប់រយៈពេល ២ ឆ្នាំ ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២២ ហើយផុតរយៈពេលនេះ នឹងធ្វើការសម្រេចជ្រើសរើសក្រុមហ៊ុនសវនកម្មឯករាជ្យថ្មីផ្សេងទៀត
- បានសម្រេចអនុញ្ញាតឱ្យ ក. ស. ភ. ផ្តល់អាហារូបករណ៍ចំនួន ១០ កន្លែង ដល់សិស្សដែលទទួលបាននិទ្ទេស “A” និង “B” បន្តការសិក្សាថ្នាក់បរិញ្ញាបត្រក្នុងស្រុក និងអនុញ្ញាតឱ្យ ក. ស. ភ. ផ្តល់ការឧបត្ថម្ភលើការបណ្តុះបណ្តាលបំប៉នដល់សិស្សថ្នាក់ទី៩ និងសិស្សថ្នាក់ទី១២ នៅស្រុកព្រះស្តេច ខេត្តព្រៃវែង ដែលត្រូវត្រៀមប្រឡងនៅពេលខាងមុខ។


គ. ការកំណត់ទិសដៅសម្រាប់ឆ្នាំ២០២០

ទស្សនវិស័យទៅអនាគត ក. ស. ក. នឹងកំណត់ទិសដៅសម្រាប់អនុវត្តរួមមាន៖

- ⊕ បន្តពង្រឹងការអភិវឌ្ឍធនធានមនុស្ស
- ⊕ បន្តជំរុញការបង្កើតមជ្ឈមណ្ឌលភស្តុភារកម្ម ឃ្លាំងទំនើប និងឃ្លាំងត្រជាក់
- ⊕ បន្តជំរុញការបង្កើតតំបន់គាំទ្រកំពង់ផែ
- ⊕ បន្តជំរុញការបង្កើតសេវាកម្មដឹកជញ្ជូនតាមផ្លូវទឹក ទៅកាន់ដៃមេដទៃ ក្រៅពីដៃកែម៉េប
- ⊕ បន្តជំរុញការនាំចូលទំនិញដែលប្រើប្រាស់រួចមួយទឹក (ទំនិញជដុះ) តាមរយៈ ក. ស. ក.
- ⊕ បន្តយកចិត្តទុកដាក់លើការបំពាក់គ្រឿងចក្រលើកដាក់ទំនើបៗ នៅចំណតដៃកុងតឺន័រ LM១៧
- ⊕ បន្តពង្រឹងសមត្ថភាពលើកដាក់ទំនិញចាក់ធារ និងបង្កើតចំណតដៃសម្រាប់ទំនិញចាក់ធារ
- ⊕ អភិវឌ្ឍន៍ចំណតដៃទេសចរណ៍អន្តរជាតិ (TSM)
- ⊕ បន្តជំរុញបង្កើតចំណតដៃពហុបំណងតាមដងទន្លេបន្ថែមទៀត
- ⊕ បន្តពង្រឹងសមត្ថភាពលើកដាក់ទំនិញកសិកម្ម តាមចំណតដៃនៃបណ្តាខេត្តផ្នែកខាងលើនៃទន្លេមេគង្គ
- ⊕ ថែទាំផ្លូវនាវាចរណ៍ និងធ្វើការបូមស្តារទីតាំងប្រឡាយស្តៅ សម្រួលការដឹកជញ្ជូនទំនិញ រវាងខេត្តនានានៅតាមភូមិភាគឦសាន មកភ្នំពេញតាមទន្លេមេគង្គ និងតាមព្រំប្រទល់កម្ពុជា-វៀតណាម
- ⊕ បន្តជំរុញការផ្តល់សេវាកម្មដឹកជញ្ជូនកុងតឺន័ររវាងចំណតដៃកុងតឺន័រ LM១៧ របស់ ក. ស. ក. និងរោងចក្រ/ឃ្លាំងរបស់អតិថិជន ឬពីរោងចក្រ/ឃ្លាំងរបស់អតិថិជនទៅកាន់ចំណតដៃកុងតឺន័រ LM១៧ របស់ ក. ស. ក.
- ⊕ បន្តជំរុញការផ្តល់សេវាកម្មជាកញ្ចប់សម្រាប់ការនាំចេញផ្លែឈើត្រជាក់តាមចំណតដៃកុងតឺន័រ LM១៧ របស់ ក. ស. ក.។

ក. ស. ក. មានជំនឿចិត្ត និងគោលជំហរយ៉ាងមុតមាំក្នុងការអនុវត្តការងារប្រចាំថ្ងៃ និងប្រតិបត្តិការនៅតាមបណ្តាចំណតដៃនានា ឱ្យមានតម្លាភាព ឱ្យមានភាពឆាប់រហ័ស ដើម្បីបង្កើននូវទំនុកចិត្ត និងការទាក់ទាញ នៃការផ្តល់សេវាកម្មកំពង់ផែប្រកបដោយស្តង់ដារជូនដល់អតិថិជន។

ក. ស. ក. សូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រសួងអាណាព្យាបាលទាំងពីរ គឺក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងគណៈកម្មការមូលបត្រកម្ពុជាក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា និងភាគហ៊ុនិកទាំងអស់ ដែលជានិច្ចជាកាលតែងតែគាំទ្រ និងទុកចិត្តដល់សកម្មភាពការងាររបស់ ក. ស. ក. រៀងរហូតមក។

ថ្ងៃពុធ ១៣ ខែ កក្កដា ឆ្នាំជូត ទោស័ក ព.ស ២៥៦៤
ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ២០២០
ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយក 

ឃុំ-បាទី

មាតិកា

ព័ត៌មានហិរញ្ញវត្ថុសង្ខេប	i
១-ក្រាហ្វិកអំពីព័ត៌មានហិរញ្ញវត្ថុសង្ខេប និងកម្មសិទ្ធិភាពភាគហ៊ុនិកធម្មតា	vii
២-សមាសភាពក្រុមប្រឹក្សាភិបាល	viii
៣-សេចក្តីថ្លែងរបស់អគ្គនាយក និងជាប្រធានក្រុមប្រឹក្សាភិបាល	១
ផ្នែកទី១ : ព័ត៌មានពាក់ព័ន្ធនឹងបុគ្គលចុះបញ្ជីលក់មូលបត្រ	២
ក-អត្តសញ្ញាណបុគ្គលចុះបញ្ជីលក់មូលបត្រ	២
ខ-លក្ខណៈនៃធុរកិច្ច	៧
គ-ព្រឹត្តិការណ៍សំខាន់ៗប្រចាំត្រីមាសទី៣ ឆ្នាំ២០២០ របស់បុគ្គលចុះបញ្ជីលក់មូលបត្រ	៨
ផ្នែកទី២ : ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការធុរកិច្ច	៩
ក-លទ្ធផលប្រតិបត្តិការធុរកិច្ចដោយរួមបញ្ចូលព័ត៌មានធុរកិច្ចតាមផ្នែក	១៥
ខ-រចនាសម្ព័ន្ធចំណូល	១៦
ផ្នែកទី៣ : របាយការណ៍ហិរញ្ញវត្ថុដែលបានត្រួតពិនិត្យឡើងវិញដោយសវនករឯករាជ្យ	៥៦
ផ្នែកទី៤ : ការពិភាក្សា និងការវិភាគរបស់គណៈគ្រប់គ្រង	៥៧
ក-ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ	៧៤
ខ-កត្តាសំខាន់ៗដែលប៉ះពាល់លើផលចំណេញ	៧៧
គ-ការប្រែប្រួលសំខាន់ៗលើការលក់ និងចំណូល	៧៧
ឃ-ផលប៉ះពាល់នៃការប្តូររូបិយបណ្ណ អត្រាការប្រាក់ និងថ្លៃទំនិញ	៧៨
ង-ផលប៉ះពាល់ពីអតិផរណា	៧៨
ច-គោលនយោបាយសេដ្ឋកិច្ច សារពើពន្ធ និងរូបិយវត្ថុរបស់រាជរដ្ឋាភិបាល	៨០
ផ្នែកទី៥ : ព័ត៌មានចាំបាច់ផ្សេងទៀតសម្រាប់ការការពារវិនិយោគិន	
ហត្ថលេខាអភិបាលកំពង់ផែស្វយ័តភ្នំពេញ	

ផ្នែកទី១

ព័ត៌មានពាក់ព័ន្ធនឹងបុគ្គលបោះឆ្នោត

ក- អត្តសញ្ញាណបុគ្គលចុះបញ្ជីលក់មូលបត្រ

ឈ្មោះក្រុមហ៊ុនជាអក្សរខ្មែរ : កំពង់ផែស្វយ័តភ្នំពេញ (ក. ស. ភ.)

ជាអក្សរឡាតាំង : PHNOM PENH AUTONOMOUS PORT (PPAP)

📍 លេខកូដស្តង់ដារ : KH1000040001

📍 ទីស្នាក់ការ : អគារលេខ៦៤៩ វិថីព្រះស៊ីសុវត្ថិ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
ព្រះរាជាណាចក្រកម្ពុជា

📍 លេខទូរស័ព្ទ : +៨៥៥ (០)២៣ ៤២៧ ៨០២ លេខទូរសារ : +៨៥៥ (០)២៣ ៤២៧ ៨០២

📍 គេហទំព័រ : www.ppap.com.kh អ៊ីម៉ែល : ppapmpwt@online.com.kh

📍 លេខវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម : CO.៧១៧៥ Et/២០០៤

កាលបរិច្ឆេទ : ២៣/វិច្ឆិកា/២០០៤

📍 លេខអាជ្ញាបណ្ណអាជីវកម្ម : ០១២៧ ពណ.ចប ចេញដោយ : ក្រសួងពាណិជ្ជកម្ម

កាលបរិច្ឆេទ : ០៥/មករា/២០១៥

📍 សេចក្តីសម្រេចអនុញ្ញាត និងចុះបញ្ជីឯកសារផ្តល់ព័ត៌មាន លេខ : ០៧៤/១៥/គ.ម.ក./ស.ស.វ

កាលបរិច្ឆេទ : ១០/វិច្ឆិកា/២០១៥

ឈ្មោះបុគ្គលតំណាងបុគ្គលបោះឆ្នោត : **ឯកឧត្តម ហ៊ឺ បាវី**

ខ- លក្ខណៈនៃធុរកិច្ច

កំពង់ផែស្វយ័តភ្នំពេញ (ក. ស. ភ.) គឺជាកំពង់ផែអន្តរជាតិមួយក្នុងចំណោមផែអន្តរជាតិទាំងពីររបស់ប្រទេសកម្ពុជា ដែលបម្រើសេវានាំចូល នាំចេញកុងតឺន័រ និងទំនិញទូទៅ។ ដូចនេះ ក្នុងនាមជាប្រតិបត្តិករផែ និងអាជ្ញាធរផែ ក. ស. ភ. កំពុងផ្តល់សេវាកម្មផែចម្បងៗ និងសេវាកម្មពាក់ព័ន្ធសំខាន់ៗដទៃទៀតដែលជាដំណើរការធុរកិច្ចរបស់ ក. ស. ភ.។

១. ប្រតិបត្តិការក្នុងនាមជាប្រតិបត្តិករផែ

ក្នុងនាមជាប្រតិបត្តិករផែ ក. ស. ភ. មានភារកិច្ចបម្រើសេវាសំខាន់ៗ រួមមាន ៖

- ផ្តល់សេវាលើកដាក់ទំនិញ ការស្តុកទំនិញ ការច្រកនិងរើទំនិញ ការផ្ទេរនិងផ្ទុក និងការដឹកជញ្ជូនទំនិញកុងតឺន័រ សម្រាប់ការនាំចេញ និងនាំចូលទំនិញឆ្លងប្រទេស
- ផ្តល់សេវាកណ្តាលភារកិច្ច នាំនាវាចេញ-ចូល
- ផ្តល់សេវាចំណតផែអ្នកដំណើរ និងទេសចរ
- សេវាកម្មនាវាសណ្តោង សេវាកម្មចង/ដោះពួរនាវា។

២. ប្រតិបត្តិការក្នុងនាមជាអាជ្ញាធរដែ

ក្នុងនាមជាអាជ្ញាធរដែ ក. ស. ភ. មានតួនាទី៖

- ថែទាំផ្លូវនាវាចរណ៍ បំពាក់ឧបករណ៍ជំនួយដល់ការធ្វើនាវាចរណ៍ ដូចជាពោងសញ្ញា និងបង្គោលសញ្ញាសម្គាល់ទិសនាវាចរណ៍ រៀបចំការចូលចតនាវា និងថែរក្សាបរិស្ថានក្នុងមណ្ឌលអាជីវកម្មដែក្នុងពេញ
- ចាត់វិធានការធានាការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធវិស័យកំពង់ផែ និងការដឹកជញ្ជូននានាតាមផ្លូវទឹក។

៣. សេវាកម្ម/អាជីវកម្ម ផ្សេងទៀត

ជាមួយនឹងការផ្តល់សេវាកម្មស្របលើការងារប្រតិបត្តិការដែ និងអាជ្ញាធរដែ ក. ស. ភ. ក៏មានសេវាកម្ម/អាជីវកម្មបន្ទាប់បន្សំផ្សេងទៀត ដែលអាចបង្កើតឲ្យមានចំណូលបន្ថែមដូចជា៖

- សេវាកម្មបូមស្តារ៖ ក. ស. ភ. មានម៉ាស៊ីន និងគ្រឿងចក្របូមស្តារចំនួន ២គ្រឿង សម្រាប់ផ្តល់សេវាកម្មបូមស្តារដើម្បីចាក់បំពេញខ្សាច់ជូនដល់អតិថិជន
- សេវាកម្មគ្រប់គ្រងអាជីវកម្មខ្សាច់៖ ក. ស. ភ. ទទួលបានអាជ្ញាបណ្ណបូមស្តារប្រឡាយនាវាចរណ៍ និងធ្វើអាជីវកម្មខ្សាច់នៅទីតាំងចំនួន ២ ដោយអនុលោមតាមប្រកាសលេខ ០១ និង០២ ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៥ របស់ក្រសួងរ៉ែ និងថាមពល
- សេវាកម្មវាស់ស្ទង់ និងបំពាក់ពោង៖ ក. ស. ភ. មានទទួលផ្តល់សេវាកម្មវាស់ស្ទង់ និងបំពាក់ ពោងតាមតម្រូវការរបស់អតិថិជន
- សេវាកម្មថែទាំ/ជួសជុលសំបកកុងតឺន័រ៖ ក. ស. ភ. មានទទួលផ្តល់សេវាកម្មថែទាំ/ជួសជុលសំបកកុងតឺន័រគ្រប់ប្រភេទទៅតាមតម្រូវការរបស់អតិថិជន
- ការជួលអចលនទ្រព្យ និងគ្រឿងចក្រផ្សេងៗ៖ ក្រៅពីការប្រើប្រាស់អចលនទ្រព្យ និងគ្រឿងចក្រសម្រាប់បម្រើឲ្យការងារអាជីវកម្ម និងប្រតិបត្តិការ អចលនទ្រព្យ និងគ្រឿងចក្រទាំងនោះក៏ត្រូវបានប្រើប្រាស់ និងចាត់ចែងសម្រាប់ការជួល ដើម្បីបង្កើនចំណូលបន្ថែមជូនដល់ ក. ស. ភ. ផងដែរ។

៤. មណ្ឌលអាជីវកម្មដែ

យោងតាមអនុក្រឹត្យលេខ ០១ អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០០៩ មណ្ឌលអាជីវកម្មរបស់ក. ស. ភ. មានប្រវែង ១៦៦គីឡូម៉ែត្រ គិតចាប់ពីទន្លេបួនមុខ៖ ទន្លេមេគង្គលើ ១០០គីឡូម៉ែត្រ ទន្លេមេគង្គ ក្រោម ៦០គីឡូម៉ែត្រ និងទន្លេសាប ៦គីឡូម៉ែត្រ។ ក្នុងនាមអាជ្ញាធរ ក. ស. ភ. មានតួនាទីគ្រប់គ្រងចំណាត់ផែនការជននានា នៅក្នុងមណ្ឌលអាជីវកម្ម ដោយរាប់បញ្ចូលទាំងចំណាត់ផែនការប្រេង និងចំណាត់ផែនការទំនិញរាយដទៃទៀត។ ដោយឡែក ក. ស. ភ. គ្រប់គ្រង និងប្រតិបត្តិការដោយផ្ទាល់ទៅលើចំណាត់ផែនការចម្បងចំនួន ៤ រួមមាន៖

៤.១. ចំណតផែកុងតឺន័រ LM១៧

ត្រឹមរយៈពេល៩ខែ ដើមឆ្នាំ២០២០ ក. ស. ភ. បាននិងកំពុងធ្វើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ចំណតផែកុងតឺន័រLM១៧ ជំហានទី៣ ដំណាក់កាលទី១ ដែលក្នុងនោះសម្រាប់ជំហានទី៣ទាំងមូលអាច ពង្រីកសមត្ថភាពលើកដាក់កុងតឺន័របាន ២០០.០០០ TEUs ក្នុងមួយឆ្នាំបន្ថែមទៀត។ ដូចនេះបន្ទាប់ពីការ សាងសង់គម្រោងខាងលើត្រូវបានបញ្ចប់ ចំណតផែកុងតឺន័រ LM១៧ មានសមត្ថភាពលើកដាក់កុងតឺន័របាន រហូតដល់ ៥០០.០០០ TEUs ក្នុងមួយឆ្នាំ។ ចំណតផែកុងតឺន័រLM១៧ បច្ចុប្បន្នមានស្ពានដែក ដែលមាន បណ្តោយប្រវែង ៣០០ម៉ែត្រ ទទឹង ២២ម៉ែត្រ និងបំពាក់ដោយដងយោង TCC ចំនួន ៤គ្រឿង រថស្វ័យ RTG ចំនួន ៨គ្រឿង និងគ្រឿងចក្រលើកដាក់លើទីលាន (Reach Stacker & Constacker) ចំនួន ៥គ្រឿង (Sky Stacker) ចំនួន ៣គ្រឿង និងរថយន្ត ៥៤គ្រឿងបាននិងកំពុងបំពេញការងារប្រតិបត្តិការ។

អាសយដ្ឋាន	ភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល
ទីតាំងចំណតផែ	ស្ថិតនៅតាមដងទន្លេមេគង្គត្រើយខាងលិច ចម្ងាយ ២៥គីឡូម៉ែត្រពី ទន្លេចតុមុខ ហើយស្ថិតក្នុងទីតាំងនៃរយៈទទឹងខាងជើង ១១°២៨' ២៣.៦" និងរយៈបណ្តោយខាងកើត ១០៥°០៨'៤៩.៨"
ទំហំផ្ទៃដីសរុប	៣៧៨.៣៦៨ម៉ែត្រការ៉េ
ទំហំផ្ទៃដី ចុះបញ្ជី	៣៤៦.០០៣ម៉ែត្រការ៉េ
ទំហំផ្ទៃដីកំពុងធ្វើប្លង់កម្មសិទ្ធិ	៣២.៣៦៥ម៉ែត្រការ៉េ
ចំណតនាវា	មាន ៣ ចំណត សម្រាប់នាវាចំណុះ ៥.០០០ DWT
ទីតាំងបោះយុទ្ធា	ទីតាំងបោះយុទ្ធា របស់ចំណតផែកុងតឺន័រ LM១៧ ស្ថិតក្នុងរយៈទទឹង ខាងជើង ១១°២៨'២៨.១៤" និងរយៈបណ្តោយខាងកើត ១០៥°៩' ២.៣២" ចន្លោះជម្រៅទឹកពី ៨ម៉ែត្រ ទៅ ១៧ម៉ែត្រ។ បាតទន្លេមានដីភក់ និងខ្សាច់ ហើយចរន្តទឹកមានកម្លាំងខ្លាំងនៅរដូវវស្សា
រលក	ផលប៉ះពាល់មានចាប់ពីខែកុម្ភៈ ដល់ ខែមេសា ដោយកម្ពស់រលក មានចាប់ពី ០.២០ម៉ែត្រ ដល់ ០.៤៥ម៉ែត្រ គិតនៅខែធ្នូ ឆ្នាំ២០១៥
ជម្រៅស៊ីទឹកនាវា	ជម្រៅស៊ីទឹកនាវា ប្រែប្រួលពីកម្រិតអប្បបរមា ៤.៥ម៉ែត្រ ក្នុងខែមីនា ដល់កម្រិតអតិបរមា ៥.៥ម៉ែត្រ ក្នុងខែកញ្ញា (ជម្រៅទឹកសម្រាប់ធ្វើ នាវាចរមកចំណតផែកុងតឺន័រ LM១៧ អាស្រ័យជម្រៅទឹក នៅច្រកគូទីរ)
ម៉ោងប្រតិបត្តិការ	៧ថ្ងៃ/២៤ម៉ោង
គ្រឿងចក្រលើកដាក់	ដងយោង (Traveling Cargo Crane) រថស្វ័យ (Rubber Tyred Gantry) គ្រឿងចក្រលើកដាក់លើទីលាន (Reach Stacker Constacker & Sky Stacker)

៤.២. ចំណតផែពហុបំណង TSM

ចំណតផែពហុបំណង TSM ជាចំណតផែពហុបំណងសម្រាប់ទំនិញរាយ និងទំនិញកុងតឺន័រឆ្លងកាត់។ ដោយសារសមត្ថភាពពង្រីកទីលានចំណតផែពហុបំណង TSM នៅមានកម្រិត ដើម្បីទទួលកំណើនចរាចរកុងតឺន័រប្រចាំឆ្នាំ ក. ស. ក. បានវិនិយោគលើការអភិវឌ្ឍចំណតផែកុងតឺន័រ LM១៧។ ចាប់តាំងពីចំណតផែកុងតឺន័រ LM១៧ ត្រូវបានស្ថាបនាចរាចរ ចំណតផែ TSM ត្រូវបានក្លាយទៅជាចំណតផែពហុបំណងសម្រាប់បម្រើការលើកដាក់ទំនិញរាយ កុងតឺន័រ និងប្រើជាចំណតផែអ្នកដំណើរ និងទេសចរ។ បច្ចុប្បន្ន ក.ស.ក. បាននិងកំពុង រៀបចំកែប្រែចំណតផែនេះ ឱ្យក្លាយទៅជាចំណតផែអ្នកដំណើរ និងទេសចរណ៍អន្តរជាតិ។

អាសយដ្ឋាន	អគារលេខ ៦៤៩ វិថីព្រះស៊ីសុវត្ថិ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
ទីតាំងចំណតផែ	ស្ថិតនៅតាមដងទន្លេសាប ត្រើយខាងលិច ចម្ងាយ ៣,២គីឡូម៉ែត្រ ពីទន្លេចតុមុខ ហើយស្ថិតក្នុងទីតាំងនៃរយៈទទឹងខាងជើង ១១°៣៤'៥៩,៦៨" និងរយៈបណ្តោយខាងកើត ១០៤°៥៥' ១៧,៤១"
ទំហំផ្ទៃដីសរុប	៤៨.៤៣៨,៧៦ ម៉ែត្រការ៉េ
ទំហំផ្ទៃដីចុះបញ្ជី*	៣២.៨៥៤ ម៉ែត្រការ៉េ
ចំណតនាវា	មាន ៣ ចំណត សម្រាប់នាវាចំណុះ ៥.០០០ DWT
ទីតាំងបោះយុថ្កា	ទីតាំងអាចបោះយុថ្កាបាន គឺនៅទន្លេសាបខាងមុខចំណតផែ និងមួយកន្លែងទៀតនៅទន្លេចតុមុខ ដែលស្ថិតក្នុងរយៈទទឹង ខាងជើង ១១°៣៣' ៤៦,៩៨" និងរយៈបណ្តោយខាងកើត ១០៤°៥៦'៣៤,៥៧" មានជម្រៅទឹកពី ៥ម៉ែត្រ ទៅ១៥ម៉ែត្រ។ បាតទន្លេមានដីកក់ និងខ្សាច់ ដែលអាចបោះយុថ្កាជាប់បានល្អ
រលក	ផលប៉ះពាល់ មានចាប់ពីខែកុម្ភៈ ដល់ខែមេសា ដោយកម្ពស់រលកមានចាប់ពី ០,១០ម៉ែត្រ ដល់ ០,៣៥ម៉ែត្រ គិតនៅខែធ្នូ ឆ្នាំ២០១៥
ជម្រៅស៊ីទឹកនាវា	ជម្រៅស៊ីទឹកនាវាប្រែប្រួលពីកម្រិតអប្បបរមា ៤,៥ម៉ែត្រ ក្នុងខែមីនា ដល់កម្រិតអតិបរមា៥,៥ម៉ែត្រ ក្នុងខែកញ្ញា (ជម្រៅទឹកសម្រាប់ធ្វើនាវាចរមកចំណតផែពហុបំណង៣ អាស្រ័យលើជម្រៅទឹក នៅច្រកគូទីរ)
ម៉ោងប្រតិបត្តិការ	៧ថ្ងៃ/២៤ម៉ោង
គ្រឿងចក្រលើកដាក់	ដងយោងចល័ត (Mobile crane និង Crawler crane)

*សម្គាល់៖ *ទំហំដីអាចខុសគ្នារវាងទំហំផ្ទៃដីសរុប និងទំហំផ្ទៃដីចុះបញ្ជី ដោយសារការកាត់ចេញនូវដីចំណីផ្លូវ និងចំណីទន្លេ។*

៤.៣ ចំណាត់ថ្នាក់ផែនការសាងសង់ UMB

ក.ស.ភ. បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១២ ជាមួយក្រុមហ៊ុន មៀង លីហេង អ៊ិនវេសមិន ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍចំណាត់ថ្នាក់ផែនការសាងសង់។ កិច្ចព្រមព្រៀងនេះ មានសុពលភាពរយៈពេល ២០ឆ្នាំ គិតចាប់ពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១២ រហូតដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០៣២។ យោងតាមកិច្ចព្រមព្រៀងនេះ ក. ស. ភ. ទទួលខុសត្រូវលើសេវាកម្មលើកដាក់ក្រោមដងយោង រឹងដៃគូឯកជនទទួលខុសត្រូវលើការផ្តល់សេវាកម្មស្តុកទំនិញ។ ចំណូលពីថ្លៃឈ្នួលទាំងនេះ ត្រូវគិតដាច់ ដោយឡែកពីគ្នា ផ្អែកលើប្រភេទសេវាកម្ម ដែលផ្តល់ដោយភាគីនីមួយៗ។ ក. ស. ភ. មិនទាន់ទទួលបានសិទ្ធិ ជាម្ចាស់គ្រប់គ្រងទីតាំងដីនោះនៅឡើយទេ ប៉ុន្តែ ក. ស. ភ. បានសាងសង់បណ្តោយ និងបំពាក់ដងយោង ចល័ត និងរថចូក។ គោលបំណងសំខាន់ក្នុងការបង្កើតចំណាត់ថ្នាក់នេះ គឺដើម្បីធ្វើជាកន្លែងប្រមូលផ្តុំកសិផល និងលើកកម្ពស់ការដឹកជញ្ជូនតាមផ្លូវទឹក។ បច្ចុប្បន្ន ដំឡើងមីប្រភេទផលិតផលសំខាន់ ដែលត្រូវបាន នាំចេញតាមចំណាត់ថ្នាក់នេះ។

អាសយដ្ឋាន	ភូមិជួនមៅលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
ទីតាំងចំណាត់ថ្នាក់	ចំណាត់ថ្នាក់ផែនការសាងសង់ UMB ស្ថិតនៅតាមដងទន្លេមេគង្គត្រើយខាងកើត ចម្ងាយ ១០៣ គីឡូម៉ែត្រ ពីទន្លេចតុមុខ ហើយស្ថិតក្នុងទីតាំងនៃរយៈទទឹងខាងជើង ១១°៥៧'៤៧,៧៣" និងរយៈបណ្តោយខាងកើត ១០៥°២៨' ៣៣,១៣"
ទំហំផ្ទៃដី	ទំហំតូច ចំណាត់នៅតាមច្រាំងទន្លេប្រវែង ១០០ម៉ែត្រ (ដោយមានបំពាក់បង់តុង ដងយោងចល័ត និងកុងវ័យរ)
ចំណាត់នាវា	ចំនួន ១ (បង់តុងបណ្តោយទំហំ ១៥ម៉ែត្រ x ៤២ម៉ែត្រ)
ទីតាំងបោះយុទ្ធា	ទីតាំង ដែលអាចបោះយុទ្ធានៅចំណាត់ថ្នាក់ផែនការសាងសង់ UMB ស្ថិតនៅក្នុងរយៈ ទទឹងខាងជើង ១១°៥៨'៤៣,៤១" និងរយៈបណ្តោយខាងកើត ១០៥°២៨' ៩,៥៨" ក្នុងចន្លោះជម្រៅទឹកពី ៦ម៉ែត្រ ទៅ ២០ម៉ែត្រ។ នាវាដូរស្បា នៅបាត ទន្លេមានដីភក់ និងខ្សាច់ ហើយមានចរន្តទឹកមានកម្លាំងខ្លាំង។
រលក	មិនមានផលប៉ះពាល់
ជម្រៅស៊ីទឹកនាវា	ជម្រៅស៊ីទឹកនាវា ប្រែប្រួលពីកម្រិតអប្បបរមា ៤,៥ម៉ែត្រ ក្នុងខែមីនា ដល់ កម្រិតអតិបរមា ៥,៥ម៉ែត្រ ក្នុងខែកញ្ញា (ជម្រៅទឹកសម្រាប់ធ្វើនាវាចរមក ចំណាត់ថ្នាក់ផែនការសាងសង់ គឺអាស្រ័យទៅលើជម្រៅទឹក នៅច្រកតូទីរ)
ជម្រៅទឹកផ្លូវនាវាចរ	ចាប់ពីទន្លេចតុមុខទៅដល់ខេត្តត្បូងឃ្មុំ តាមប្រឡាយស្តៅមានទទឹង៦០ម៉ែត្រ និងបណ្តោយ ៣៥០០ម៉ែត្រ។ ជម្រៅទឹក មានជម្រៅ ៥ម៉ែត្រ ក្នុងរដូវប្រាំង (ដោយមានការថែទាំទៀងទាត់)
ម៉ោងប្រតិបត្តិការ	៧ថ្ងៃ/២៤ ម៉ោង
គ្រឿងចក្រលើកដាក់	ដងយោងចល័ត (Mobile crane) ដងយោងបណ្តោយ (Floating crane) និងកុងវ័យរ (Conveyer)

៤.៤. ចំណតអ្នកដំណើរ និងទេសចរ TS១

ចំណតផែអ្នកដំណើរ និងទេសចរ TS១ ជាចំណតផែអ្នកដំណើរចម្បងរបស់ ក. ស. ភ.។ ចំណតផែនេះ ត្រូវបានប្រើប្រាស់ ដើម្បីធ្វើជាចំណតផែអ្នកដំណើរក្នុងស្រុក ក៏ដូចជាទៅកំពង់ផែនៃប្រទេសវៀតណាម។ ក្នុងត្រីមាសទី៣ ឆ្នាំ២០២០ ចំនួនអ្នកដំណើរឆ្លងកាត់ចំណតផែអ្នកដំណើរ និងទេសចរ TS១ មានចំនួន ៣.៣៤៧នាក់។ តួលេខនេះ រាប់បញ្ចូលទាំងអ្នកដំណើរ ពីភ្នំពេញទៅចំណតផែក្នុងស្រុកនានា ពីភ្នំពេញទៅ ប្រទេសវៀតណាម ព្រមទាំងអ្នកទេសចរដែលធ្វើដំណើរឆ្លងកាត់តាមដងទន្លេមេគង្គ ក្បែររាជធានីភ្នំពេញ។

អាសយដ្ឋាន	វិថីព្រះស៊ីសុវត្ថិ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
ទីតាំងចំណតផែ	ចំណតអ្នកដំណើរ និងទេសចរ TS១ ស្ថិតនៅតាមដងទន្លេសាបត្រីយខាង លិចចម្ងាយ ២គីឡូម៉ែត្រ ពីទន្លេចតុមុខ ហើយស្ថិតក្នុងទីតាំងរយៈទទឹងខាង ជើង ១១°៣៤'៣២,៤៥" និងរយៈបណ្តោយខាងកើត ១០៤°៥៥'៣៦,៨៨។
ទំហំផ្ទៃដីសរុប	៦.៦៧៦ ម៉ែត្រការ៉េ
ទំហំផ្ទៃដីចុះបញ្ជី*	១.៦៩៩ ម៉ែត្រការ៉េ
ចំណតនាវា	មានបង់តុងចំនួន ២គ្រឿង
ទីតាំងបោះយុទ្ធា	ទីតាំងអាចបោះយុទ្ធាបាននៅខាងមុខចំណតផែតំបន់ទន្លេសាប និងមួយទីតាំង ទៀតនៅតំបន់ទន្លេចតុមុខ ស្ថិតក្នុងរយៈទទឹងខាងជើង ១១°៣៣'៤៦,៩៨" និងរយៈបណ្តោយខាងកើត ១០៤°៥៦'២៤,៥៧" ចន្លោះជម្រៅទឹកពី ៥ម៉ែត្រ ទៅ ១៥ម៉ែត្រ។ នារដូវវស្សា បាតទន្លេមានជីកក់ និងខ្សាច់ ដែលជាផ្ទៃមាន កម្លាំងទប់ជាប់ល្អ ហើយជម្រើសទីតាំងទី២ ដើម្បីបោះយុទ្ធាមានចន្លោះទឹកខ្លាំង។
រលក	ផលប៉ះពាល់មានចាប់ពីខែកុម្ភៈ ដល់ខែមេសា ដោយកម្ពស់រលកមានចាប់ពី ០,១ម៉ែត្រ ដល់ ០,៣៥ម៉ែត្រ គិតនៅខែធ្នូ ឆ្នាំ២០១៥
ជម្រៅស៊ីទឹក	ជម្រៅស៊ីទឹកប្រែប្រួលពី ៤,៥ម៉ែត្រ ក្នុងខែមីនា ដល់ ៥,៥ម៉ែត្រ ក្នុងខែកញ្ញា (ជម្រៅស៊ីទឹកសម្រាប់នាវាចរាចរមកចំណតផែពហុបំណង TS៣ គឺអាស្រ័យ ទៅលើជម្រៅស៊ីទឹក នៅច្រកតូទីរ)
ប្រតិបត្តិការ	៧ថ្ងៃ/២៤ម៉ោង
គ្រឿងចក្រលើកដាក់	មានបង់តុងចំនួន ២គ្រឿង ដោយមានស្ពានតភ្ជាប់ទៅច្រាំងទន្លេ

សម្គាល់៖ *ទំហំដីអាចខុសគ្នារវាងទំហំផ្ទៃដីសរុប និងទំហំផ្ទៃដីចុះបញ្ជី ដោយសារការកាត់ចេញនូវដីចំណីនូវ និងចំណីទន្លេ។

គ- ការប្រែប្រួលសំខាន់ៗពាក់ព័ន្ធនឹងប្រតិបត្តិការផ្សេងៗ

សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២០ ក.ស.ភ. ពុំមានការប្រែប្រួលសំខាន់ៗពាក់ព័ន្ធនឹងប្រតិបត្តិការផ្សេងៗ នោះទេ។

ផ្នែកទី២

ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការចុះកិច្ច

ក. លទ្ធផលប្រតិបត្តិការប្រតិបត្តិការ ដោយរួមបញ្ចូលព័ត៌មានប្រតិបត្តិការ
១. តារាងស្ថិតិប្រតិបត្តិការសរុប និងស្ថិតិប្រតិបត្តិការសរុប ក.ស.ត.

ល.រ.	បរិយាយ	ឯកតា	ថ្ងៃចន្ទ	អនុប្បត្តិការសរុប			អនុប្បត្តិការសរុប		ចំណុចប្រតិបត្តិការ (%)	កំណត់សម្គាល់ (%)
				ឆ្នាំ២០២០	ឆ្នាំ២០១៩	ឆ្នាំ២០១៨	ឆ្នាំ២០២០	ឆ្នាំ២០១៩		
ក	ក	ក	ក	ក	ក	ក	ក	ក	ក	ក
I	ប្រតិបត្តិការសរុប និង ប្រតិបត្តិការសរុប	ក	ក	ក	ក	ក	ក	ក	ក	ក
	ក. ប្រតិបត្តិការសរុប	-	-	-	-	-	-	-	-	-
	- ជំនាញសរុប	-	-	-	-	-	-	-	-	-
	- ជំនាញសរុប	-	-	-	-	-	-	-	-	-
	ខ. ប្រតិបត្តិការសរុប	-	-	-	-	-	-	-	-	-
	- ជំនាញសរុប	-	-	-	-	-	-	-	-	-
	- ជំនាញសរុប	-	-	-	-	-	-	-	-	-
	គ. ប្រតិបត្តិការសរុប	-	-	-	-	-	-	-	-	-
	ប្រតិបត្តិការសរុប	TEU	TEU	TEU	TEU	TEU	TEU	TEU	TEU	TEU
	- មាតិកាជំនាញ	-	-	-	-	-	-	-	-	-
	- មាតិកាជំនាញ	-	-	-	-	-	-	-	-	-
II	ប្រតិបត្តិការសរុប	ក	ក	ក	ក	ក	ក	ក	ក	ក
	- ប្រតិបត្តិការសរុប	-	-	-	-	-	-	-	-	-
	- ប្រតិបត្តិការសរុប	-	-	-	-	-	-	-	-	-
III	ប្រតិបត្តិការសរុប	ក	ក	ក	ក	ក	ក	ក	ក	ក
	- ប្រតិបត្តិការសរុប	-	-	-	-	-	-	-	-	-
	- ប្រតិបត្តិការសរុប	-	-	-	-	-	-	-	-	-
	- ប្រតិបត្តិការសរុប	-	-	-	-	-	-	-	-	-
	- ប្រតិបត្តិការសរុប	-	-	-	-	-	-	-	-	-


របាយការណ៍ប្រតិបត្តិការសរុប ឆ្នាំ២០២០

ល.រ.	បរិយាយ	ឯកតា	ផែនការ ឆ្នាំ២០២០	អនុវត្តផ្លូវការសន្និដ្ឋាន			អនុវត្តផែនការ		ប្រសិទ្ធភាព (%)		កើនឡើង/ (%)	
				ឆ្នាំ២០២០	ឆ្នាំ២០១៩	ឆ្នាំ២០១៨	ឆ្នាំ២០២០	ឆ្នាំ២០១៩	៧=៤/១	៨=(២/៣)= ១០០%	៩=(៣/៧)= ១០០%	
IV	បរិមាណផ្គត់ផ្គង់ធាតុចូលស្រូវ (ត្រូវ-ច្រើន)	ត	១.៩៧៩	៤៥៦	៤៦៦	៤៧៦	១.៣៥៦	១.៣៥៦	៦៥.៣៦%	+៧.០៥%	+០.៥៧%	
				-	-	-	-	-	-	-	-	
V	បរិមាណផ្គត់ផ្គង់ធាតុចូលស្រូវ (ត្រូវ-ច្រើន)	នាក់	១១.៣៦៩	៣.៣៤៧	២.៣៦១	១.៤៥៩	៦.៤៧៩	៧.៤៧៩	៦៥.៣៦%	+៥៩.៧៦%	+៥៤.០៣%	
				-	-	-	-	-	-	-	-	
VI	បរិមាណផ្គត់ផ្គង់ធាតុចូលស្រូវ និងធាតុចូល ផ្គត់ផ្គង់ផ្សេងៗ	ត	២.៤៥៦	៣.៣៤៧	២.៣៦១	១.៤៥៩	៦.៤៧៩	៧.៤៧៩	៦៥.៣៦%	+៥៩.៧៦%	+៥៤.០៣%	
				-	-	-	-	-	-	-	-	
VII	បរិមាណផ្គត់ផ្គង់ធាតុចូលស្រូវ និងធាតុចូល ផ្គត់ផ្គង់ផ្សេងៗ	នាក់	៤.៣០០	-	៤.៣០០	៤.៣០០	៤.៣០០	៤.៣០០	៦៥.៣៦%	+៥៩.៧៦%	+៥៤.០៣%	
				-	-	-	-	-	-	-	-	
	បរិមាណផ្គត់ផ្គង់ធាតុចូលស្រូវ និងធាតុចូល ផ្គត់ផ្គង់ផ្សេងៗ	ត	៤.៣០០	-	៤.៣០០	៤.៣០០	៤.៣០០	៤.៣០០	៦៥.៣៦%	+៥៩.៧៦%	+៥៤.០៣%	
				-	-	-	-	-	-	-	-	

ប្រភព៖ របាយការណ៍ប្រចាំឆ្នាំ ២០១៩

- ៥ បរិមាណទំនិញ-ប្រេងឥន្ធនៈឆ្លងកាត់ ក. ស. ក. ក្នុងត្រីមាសទី៣ ឆ្នាំ២០២០ មានចំនួន ១.០០០.៨០៤តោន កើនឡើង ១,០១% ធៀបនឹងការអនុវត្ត ក្នុងត្រីមាសទី៣ ឆ្នាំ២០១៩ (៩៩០.៧៦៨តោន) សម្រាប់ខែដើមឆ្នាំ២០២០ នេះ ក. ស. ក. សម្រេចបាន ៦៩,៩០% ធៀបនឹងផែនការឆ្នាំ២០២០ (៨.០០២.០០០តោន)
- ៥ នាវាឆ្លងកាត់ ក. ស. ក. ក្នុងត្រីមាសទី៣ ឆ្នាំ២០២០ មានចំនួន ៦២៣គ្រឿង ថយចុះ ០,៣២% ធៀបនឹងការអនុវត្តក្នុងត្រីមាសទី៣ ឆ្នាំ២០១៩ (៦២៥គ្រឿង) សម្រាប់ខែដើមឆ្នាំ២០២០ ក. ស. ក. សម្រេចបាន ៧១,៩៣% ធៀបនឹងផែនការឆ្នាំ២០២០ (២.៥៥៥គ្រឿង)
- ៥ នាវាអ្នកដំណើរ និងទេសចរណ៍អន្តរជាតិ ក្នុងត្រីមាសទី៣ ឆ្នាំ២០២០ ពុំមានឆ្លងកាត់ ថយចុះ ១០០,០០% ធៀបនឹងការអនុវត្ត ត្រីមាសទី៣ ឆ្នាំ២០១៩ (៥៥៣ជើង) សម្រាប់ខែដើមឆ្នាំ២០២០ នេះ ក. ស. ក. សម្រេចបាន ២៨,៦៥% ធៀបនឹងផែនការ ឆ្នាំ២០២០ (២.៥១៦ជើង)
- ៥ បរិមាណកុងតឺន័រក្នុងត្រីមាសទី៣ ឆ្នាំ២០២០ មានចំនួន ៨៥.៦៨១TEUs ថយចុះ ៧,៣៧% ធៀបនឹងការអនុវត្តក្នុង ត្រីមាសទី៣ ឆ្នាំ២០១៩ (៩២.៤៩៥TEUs) សម្រាប់ខែដើមឆ្នាំ២០២០ នេះ ក. ស. ក. សម្រេចបាន ៧១,៥៣% ធៀបនឹងផែនការឆ្នាំ២០២០ (៣០៩.៣៧៥TEUs)
- ៥ បរិមាណអ្នកដំណើរ និងទេសចរឆ្លងកាត់ ក. ស. ក. ក្នុងត្រីមាសទី៣ ឆ្នាំ២០២០ ពុំមាន ថយចុះ ១០០.០០% ធៀបនឹងការអនុវត្ត ត្រីមាសទី៣ ឆ្នាំ២០១៩ (៩.៧៧២នាក់) សម្រាប់ខែដើមឆ្នាំ២០២០ ក. ស. ក. សម្រេចបាន ៣៤,៥០% ធៀបនឹងផែនការឆ្នាំ២០២០ (៥៣.៣០០នាក់)។

ក្រាហ្វិក ស្តីពីការច្រៀងការអនុវត្តត្រីមាសទី៣ ឆ្នាំ២០២០ - ឆ្នាំ២០១៩ - ឆ្នាំ២០១៨ និងផែនការឆ្នាំ២០២០



២. ការអនុវត្តការងារជលធានសាស្ត្រ និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និង បំពាក់គ្រឿងបរិក្ខារ

❖ ការងារជលធានសាស្ត្រ

- ⊕ សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២០នេះ ការងារគ្រប់គ្រងលើដំណើរការបូមស្ដារដើម្បីយកខ្សាច់ ផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុក ដែលបូមចេញពីទីតាំងប្រឡាយកោះកែវ មានបរិមាណ សរុបចំនួន ១៩១.៨៥៥ ម៉ែត្រគ្រីគុណ
- ⊕ បានធ្វើការបូមស្ដារប្រឡាយនាវាចរណ៍ស្ដៅបានចំនួន ២៧២.២៥៨ម៉ែត្រគ្រីគុណ ស្មើនឹង ៩១% នៃផែនការ ឆ្នាំ២០២០
- ⊕ បានធ្វើការបូមស្ដារខ្សាច់ចាក់បំពេញទីលានចំណតផែកោះរកាដំណាក់កាលទី១ ចំនួន ១៣៨.៩៩៨ ម៉ែត្រគ្រីគុណស្មើនឹង ៧០% នៃផែនការ។

❖ ការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធ

- ⊕ បង្គាប់ឱ្យធានាម៉ូឌុលទំហំ៥០.០០០ម^២ សាងសង់ផ្លូវ RTG ទំហំ ១,៥មx៥៤៤ម ចំនួន ៣ខ្សែ, ទីលាន កាប៊ូឡា (C50) ទំហំ ២៣.១៥០ម^២, ផ្លូវ Asphalt Concrete ទំហំ ៦.២៣០ម^២, ប្រព័ន្ធអគ្គិសនី បំភ្លឺទីលានចំនួន ២បង្គោល (កម្ពស់៣៥ម) និងប្រព័ន្ធ CCTV កាមេរ៉ា ចំនួន ២បង្គោល (កម្ពស់ ២៥ម) សម្រេចបាន៥៥% នៃគម្រោង
- ⊕ សាងសង់ស្ពានដែកទំហំ១២មx១៤៩ម, ដែកស្ពានដែកទំហំ៨មx៣២ម, ជើងគ្រឹះដងយោង FCC ២គ្រឿង ទំហំ៩មx១០ម, ផ្លូវ Asphalt-Concrete ទំហំ ១១.៣១០ម៉ែត្រក្រឡា, បង្គោលភ្លើងបំភ្លឺ ទីលានចំនួន២បង្គោល (កម្ពស់៣៥ម) សម្រេចបាន១១% នៃគម្រោង
- ⊕ គម្រោងសាងសង់របងលូសបន្លាប្រវែង ៩៥០ម កម្ពស់ ១,៥ម
- ⊕ ការងារសាងសង់ច្រកចេញចូលថ្មីទំហំ ២១មx៣០ម និងផ្លូវAsphalt -Concrete ទំហំ៦.៥៦០ ម^២ នៅចំណតដែកកុងតឺន័រ LM១៧ សម្រេចបានចំនួន ៥៥%
- ⊕ សាងសង់ស្ពានដែក ដែកស្ពានដែក និងប៉ង់តុងចំនួន ៣ គ្រឿង ទំហំ១៥ម៉ែត្រx៤២ម៉ែត្រ កម្ពស់ ២,៥ម៉ែត្រ ជំនួសឱ្យការប្តូរទីតាំងប៉ង់តុងនៅចំណតដែកTS១មក ចំណតដែកTS៣ សម្រេចបាន ៦៥% នៃគម្រោង
- ⊕ ការងារសាងសង់ផ្លូវ Asphalt Concrete ទំហំ ១២មx២០៥ម ពីទីតាំងផ្លូវជាតិលេខ១ ទៅ ក្រោយអគាររដ្ឋបាល បានបញ្ចប់ជាស្ថាពរ
- ⊕ គម្រោងសាងសង់ផ្លូវថ្មីទំហំ ១២មx៤៨ម ចូលទីលាន ICDថ្មី បានបញ្ចប់ជាស្ថាពរ ១០០%
- ⊕ គម្រោងសាងសង់របងលូសសំណាញ់ប្រវែង៦០៥ម កម្ពស់ ៣,៤ម និងទ្វាររុញប្រវែង ៣៧ម ជុំវិញទីលាន ICD ថ្មី ៣ ហិកតា សម្រេចបាន ៤៥% នៃគម្រោង
- ⊕ គម្រោងសាងសង់ជម្រកស្នាក់នៅរបស់កម្មករនៅចំណតដែកកុងតឺន័រLM១៧ បាននិងកំពុង រៀបចំបុកគ្រឹះ
- ⊕ បានបញ្ចប់ការងារសាងសង់ទំនប់១ខ្សែទំហំ១៦មx៦០០ម នៅចំណតដែកកោះរកា

❖ ការទិញ/បំពាក់គ្រឿងចក្រ ឬឧបករណ៍ថ្មី

- 🏗️ ទិញរថស្វ័យ Rubber Tyred Gantry (RTG) ចំនួន ៤គ្រឿង (នីតិវិធីលទ្ធកម្ម)
- 🏗️ បានបំពាក់បង្គោលភ្លើងកម្ពស់ ១២ ម៉ែត្រ ចំនួន ៤បង្គោល នៅចំណតផែនទ្រនៃបិទ UML
- 🏗️ បាននិងកំពុងចាប់ផ្តើមអនុវត្តគម្រោងប្រព័ន្ធ ICOM Repeater ចំនួន ១០គ្រឿង ដែលគ្រោងចំណាយទឹកប្រាក់ចំនួន ៣១ លានរៀល
- 🏗️ បានបញ្ជាទិញឧបករណ៍ Radio data terminal ចំនួន ២គ្រឿង សាកល្បង គ្រោងចំណាយទឹកប្រាក់ចំនួន ១២.៧៦៣.៣០០ រៀល
- 🏗️ បានដំឡើងដងយោង Traveling Cargo Crane (TCC) ទី៤ រួចរាល់ជាស្ថាពរ ដែលចំណាយទឹកប្រាក់សរុបចំនួន ៦.១៥០ លានរៀល
- 🏗️ បានបំពាក់ឧបករណ៍GPS លើរថយន្តដឹកកុងតឺន័រចំនួន ៣៩គ្រឿង ចំណាយទឹកប្រាក់សរុប ៣៥.១៧៨.០០០លានរៀល (ការងារក្រៅផែនការ)។

ខ- របស់សម្ព័ន្ធចំណូល

បរិយាយ	សម្រាប់ការិយបរិច្ឆេទដែលបាន បញ្ចប់សម្រាប់ត្រីមាសទី៣		សម្រាប់ការិយបរិច្ឆេទដែលបាន បញ្ចប់សម្រាប់ត្រីមាសទី៣		សម្រាប់ការិយបរិច្ឆេទដែលបាន បញ្ចប់សម្រាប់ត្រីមាសទី៣	
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩		ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨	
	ពាន់រៀល	ប្រៀបធៀប ចំណូលសរុប	ពាន់រៀល	ប្រៀបធៀប ចំណូលសរុប	ពាន់រៀល	ប្រៀបធៀប ចំណូលសរុប
ចំណូលលើកដាក់ក្រោមដងយោង (Steveldoring)	១៣.៨៧៩.៦២២	៤៤,៧៧%	១៤.០៤០.៣៩០	៤២,២៨%	១០.៤៦១.៥៧៥	៤៣,៥២%
ចំណូលលើកដាក់លើទីលាន (LOLO)	១១.៣៣៧.១៩៨	៣៦,៥៧%	១១.៨៧៧.៥៤១	៣៥,៧៧%	៨.៦៥៥.៦៦៩	៣៦,០១%
ចំណូលពីកិច្ចការដៃ	៣.៨៨៥.៥៨៥	១២,៥៣%	៤.៣៧៩.៩០៦	១៣,១៩%	៣.៥៩៩.២៨០	១៤,៩៧%
ចំណូលពីប្រកួត	៨២៩.៧២៦	២,៦៨%	៨៤៤.៥៧៧	២,៥៤%	៩៦៥.៩៣២	៤,០២%
ចំណូលពីថ្លៃឈ្នួលស្តុកទំនិញ/កុងតឺន័រ	៦៨៨.៥៨២	២,២២%	១.៧៤០.២៦៧	៥,២៤%	៣២១.១១១	១,៣៤%
ចំណូលពីថ្លៃឈ្នួលផ្ទះទំនិញ/កុងតឺន័រ	៦.០៦៨	០,០២%	១.៣៨៩	០,០០%	៤០១	០,០០%
ចំណូលពីការរៀបចំទំនិញ	២៩.៨៨៩	០,១០%	១៧.៧៩១	០,០៥%	១៦.០៦៩	០,០៧%
ចំណូលពីការដឹកជញ្ជូន	២៦០.៥១១	០,៨៤%	១២៧.៧២៤	០,៣៨%	២.៤៨២	០,០១%
ចំណូលពីការសេវាកម្មជួសជុល និងថែទាំ កុងតឺន័រ	-	០,០០%	-	០,០០%	-	០,០០%
ចំណូលពីសេវាកម្មភាគីទីបី	៤៩.០៧៨	០,១៦%	១៧៦.៧១៦	០,៥៣%	-	០,០០%
ចំណូលពីថ្លៃឈ្នួលគ្រប់គ្រងអាជីវកម្មខ្សាច់	៣៦.៣៤៩	០,១២%	-	០,០០%	១៤.៣៤៥	០,០៦%
សរុប:	៣១.០០២.៦១៨	១០០,០០%	៣៣.២០៦.៣០១	១០០,០០%	២៤.០៣៧.១៤៦	១០០,០០%

ផ្នែកទី ៣
របាយការណ៍ហិរញ្ញវត្ថុ
ដែលបានត្រួតពិនិត្យឡើងវិញដោយ
សវនករឯករាជ្យ

កំពង់ផែស្វយ័តភ្នំពេញ
(មុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
សម្រាប់ត្រីមាស និង រយៈពេល ៩ខែ បញ្ចប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

កំណត់សម្គាល់តម្លៃពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

មាតិកា	ទំព័រ
សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាភិបាល	១
របាយការណ៍នៃការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន	២
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេប	៣ - ៤
របាយការណ៍ចំណេញ ឬខាត និងលទ្ធផលផ្សេងៗសង្ខេប	៥ - ៦
របាយការណ៍ចម្របច្រួលមូលធនសង្ខេប	៧ - ៨
របាយការណ៍លំហូរសាច់ប្រាក់សង្ខេប	៩ - ១០
កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន	១១ - ៣៦

លេខបញ្ជីពាណិជ្ជកម្ម៖
Co.៧១៧៥ Et/២០០៤

១

កំពង់ផែស្វយ័តភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាភិបាល

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល របាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្នរបស់ កំពង់ផែស្វយ័តភ្នំពេញ ហៅកាត់ថា (-ក.ស.ភ-) ដែលមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេប នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២០ ព្រមទាំងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលផ្សេងៗសង្ខេប របាយការណ៍បម្រែបម្រួលមូលធន សង្ខេប និង របាយការណ៍លំហូរសាច់ប្រាក់សង្ខេប សម្រាប់ត្រីមាស និង រយៈពេល ៩ខែ និងកំណត់សម្គាល់ ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត្រូវបានគេស្គាល់ផងដែរថាជា "ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះ អាសន្ន") បានរៀបចំឡើងត្រឹមត្រូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់ ទៅតាម ស្តង់ដារគណនេយ្យអន្តរជាតិកម្ពុជា លេខ ៣៤ ស្តីពី "របាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន"។

តាមការសម្រេចរបស់ក្រុមប្រឹក្សាភិបាល



កញ្ញា លាង វណ្ណឌា
នាយកគណនេយ្យហិរញ្ញវត្ថុ

ឯកឧត្តម ហ៊ឺ បាទី

ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយក

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០

របាយការណ៍នៃការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
ជូនចំពោះភាគហ៊ុនិករបស់កំពង់ផែស្វយ័តភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)
(លេខ Co.៧១៧៥ E/២០០៤)

សេចក្តីផ្តើម

យើងខ្ញុំបានធ្វើការត្រួតពិនិត្យរបាយការណ៍ហិរញ្ញវត្ថុសង្ខេបរបស់ កំពង់ផែស្វយ័តភ្នំពេញ ហៅកាត់ថា (“ក.ស.ភ”) ដែលរួមមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបនាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ព្រមទាំងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលផ្សេងៗសង្ខេប របាយការណ៍បម្រែបម្រួលមូលធនសង្ខេប និង របាយការណ៍លំហូរសាច់ប្រាក់សង្ខេប សម្រាប់ត្រីមាស និង រយៈពេល ៩ខែ និង កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុបន្ថែមផ្សេងៗ (ត្រូវបានគេហៅថាជា “ព័ត៌មានហិរញ្ញវត្ថុសង្ខេប បណ្តោះអាសន្ន”) ។ អគ្គនាយកដ្ឋានអនុលោមការខុសត្រូវក្នុងការរៀបចំ និងបង្ហាញនូវព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន។ ទំនួលខុសត្រូវរបស់យើងខ្ញុំ គឺធ្វើការសន្និដ្ឋានទៅលើព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្នដោយផ្អែកលើការត្រួតពិនិត្យរបស់យើងខ្ញុំ។

វិសាលភាពនៃការត្រួតពិនិត្យ

យើងខ្ញុំបានធ្វើការត្រួតពិនិត្យ ដោយអនុលោមតាម ស្តង់ដារអន្តរជាតិកម្ពុជាលើកិច្ចព្រមព្រៀងការត្រួតពិនិត្យលេខ ២៤១០ ស្តីពី “ការត្រួតពិនិត្យព័ត៌មានហិរញ្ញវត្ថុបណ្តោះអាសន្ន ដែលធ្វើឡើងដោយសវនករឯករាជ្យរបស់ក្រុមហ៊ុន”។ ការត្រួតពិនិត្យលើ ព័ត៌មានហិរញ្ញវត្ថុបណ្តោះអាសន្នរួមមាន ការចោទសួរបុគ្គលិកដែលពាក់ព័ន្ធផ្ទាល់នឹងព័ត៌មានហិរញ្ញវត្ថុ និងគណនេយ្យ ព្រមទាំងការអនុវត្តនូវ ការវិភាគនិងនីតិវិធីក្នុងការត្រួតពិនិត្យផ្សេងៗ។ ការត្រួតពិនិត្យមានវិសាលភាពតិចជាងការធ្វើសវនកម្ម ដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា ហើយជាលទ្ធផលយើងខ្ញុំមិនអាចធ្វើការធានាថា បានដឹងនូវរាល់បញ្ហាសំខាន់ៗដែលអាចនឹងកំណត់បានក្នុងពេលធ្វើសវនកម្ម។ ដូច្នេះយើងខ្ញុំមិនបញ្ចេញមតិយោបល់សវនកម្មនោះទេ។

សេចក្តីសន្និដ្ឋាន

យោងតាមការត្រួតពិនិត្យរបស់យើងខ្ញុំមិនមានបញ្ហាណាមួយដែលធ្វើអោយយើងខ្ញុំជឿជាក់ថា ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន ដែលបានភ្ជាប់មកជាមួយនេះ មិនបានរៀបចំឡើងត្រឹមត្រូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់ទៅតាមស្តង់ដារគណនេយ្យអន្តរជាតិកម្ពុជា លេខ ៣៤ ស្តីពី “របាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន” នោះទេ។



ប៊ី ឌី អូ (ខេមបូឌី) ឯ.ក (BDO (CAMBODIA) LIMITED)

រាជធានីភ្នំពេញ
ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០

BDO (Cambodia) Limited, Certified Public Accountants, a Cambodian limited liability company, is a member of BDO International Limited, a UK company limited by guarantee, and forms part of the international BDO network of independent member firms.

កំណត់ផែស្វយ័តក្នុងតារាង

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

**របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេប
នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០**

	កំណត់ សម្គាល់	មិនបានធ្វើសវនកម្ម ៣០ កញ្ញា ២០២០		បានធ្វើសវនកម្ម ៣១ ធ្នូ ២០១៩	
		ដុល្លារអាមេរិក	គិតជាពាន់រៀល	ដុល្លារអាមេរិក	គិតជាពាន់រៀល
ទ្រព្យសកម្ម					
ទ្រព្យសកម្មរយៈពេល វែង					
ទ្រព្យសម្បត្តិ រោងចក្រ និង បរិក្ខារ	៤	៨៤.៥៥៩.៥៦០	៣៤៦.៦៩៤.១៩៦	៧៧.៥៦៨.៥៥៦	៣១៦.០៩១.៨៦៦
ទ្រព្យសម្បត្តិវិនិយោគ	៥	៨៤.៧០២.៧៦៩	៣៤៧.២៨១.៣៤៣	៨៤.៨៥៤.១៤៦	៣៤៩.៧៨០.៦៤៥
ការជួលត្រូវទទួល	៦	៤.៣១៣.៨៦៦	១៧.៦៨៦.៨៥១	៤.៣២៣.៨៣៩	១៧.៦១៩.៦៤៤
គណនីត្រូវទទួលផ្សេងៗ	៧	៦៤.៩៨៦	២៦៦.៤៤៣	៦២.៤៨៧	២៥៤.៦៣៥
ទ្រព្យសកម្មធុនទាប	៨	៥៧៣.៣៨៨	២.៣៥០.៨៩១	៨៧៨.៤៦៤	៣.៥៧៩.៧៤១
		១៧៤.២១៤.៥៦៩	៧១៤.២៧៩.៧៣៤	១៦៧.៦៨៧.៤៥២	៦៨៣.៣៦៦.៥៣១
ទ្រព្យសកម្មរយៈពេលខ្លី					
គណនីពាណិជ្ជ និងគណនីត្រូវទទួលផ្សេងៗ	៧	៧.៦៨០.០៨៧	៣១.៤៨៨.៣៥៧	៦.៩៣៨.៧៩៥	២៨.២៧៥.៥៩០
ការជួលត្រូវទទួល	៦	១៣.២៣១	៥៤.២៤៧	១២.៨៤១	៥២.៣២៧
សាច់ប្រាក់ និង សាច់ប្រាក់នៅធនាគារ	៩	២១.៤៨៩.៥០០	៨៨.១០៦.៩៥០	២៥.៩៨៨.៩០៨	១០៥.៨៨៨.៥០០
		២៥.១៨២.៨១៨	១១៥.៦៤៩.៥៥៤	៣៥.៩៣៦.៥៤៤	១៣៤.៦១៦.៤១៧
ទ្រព្យសកម្មសរុប		២០៣.៣៩៧.៣៨៧	៨៣៣.៩២៩.២៨៨	២០៣.៦២៤.០៣៦	៨១៧.៩៨២.៩៤៨
មូលធននិងបំណុល					
មូលធន					
ដើមទុន	១០	១១៤.៤៥៣.៤៨៥	៤៨៧.៨១៣.៩៤០	១១៤.៤៥៣.៤៨៥	៤៨៧.៨១៣.៩៤០
បុព្វលាភភាគហ៊ុន	១១	១៥៥.៥០២	៦២២.០០៨	១៥៥.៥០២	៦២២.០០៨
ទុនបម្រុង	១២	៣៦.៥៣៩.៦០៦	១៤៩.៨១២.៣៨៥	២៥.៦៥១.៤១៩	១០៤.៥២៩.៥៣២
ចំណេញរក្សាទុក		៧.៦៤២.៧៧៤	៣១.១៩៧.៨០៣	១១.៦៤១.៩២៤	៤៧.១៧៣.០៧៦
លម្អៀងនៃការប្តូររូបិយប័ណ្ណ		-	១១.៥៩៨.៤៧៣	-	៨.៨៦៣.៤៤០
មូលធនសរុប		១៥៤.៧៩១.៣៦៧	៦៨១.០៤៤.៦០៩	១៥១.៩០២.៣៣០	៦១៥.០០១.៩៩៦

កំណត់ផែស្វយ័តក្នុងតារាង

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

**របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេប
នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ (ត)**

	កំណត់ សម្គាល់	មិនបានធ្វើសវនកម្ម ៣០ កញ្ញា ២០២០		បានធ្វើសវនកម្ម ៣១ ធ្នូ ២០១៩	
		ដុល្លារអាមេរិក	គិតជាពាន់រៀល	ដុល្លារអាមេរិក	គិតជាពាន់រៀល
បំណុល					
បំណុលរយៈពេលវែង					
បំណុលលើការធានាបង់ភាគលាភ		-	-	២៣២.០៤២	៩៤៥.៥៧១
គណនីត្រូវបង់ផ្សេងៗ	១៣	៣២.៤៩៣	១៣៣.២២១	៣១.២៤៣	១២៧.៣១៥
ប្រាក់កម្ចី	១៤	២០.៦៩៩.៧៤១	៨៤.៨៦៨.៩៣៨	២២.៧៦៩.៧១៥	៩២.៧៨៦.៥៨៩
សិទ្ធិបានធនបើមូលនិធិសោធននិវត្តន៍	១៥	៧១៨.៧៣០	២.៩៤៦.៧៩៣	៦៦២.៥១៥	២.៦៩៩.៧៤៩
បំណុលពីការជួល	១៦	២.៨៧៥.៩១១	១១.៧៩១.២៣៥	២.៨៨២.៥៥៨	១១.៧៤៦.៤២៤
កិច្ចសន្យាបំណុល	១៧	១៤.០២៥.០០០	៥៧.៥០២.៥០០	១៤.២៥០.០០០	៥៨.០៦៨.៧៥០
		<u>៣៨.៣៥១.៨៧៤</u>	<u>១៥៧.២៤២.៦៨៧</u>	<u>៤០.៨២៨.០៧៣</u>	<u>១៦៦.៣៧៤.៣៩៨</u>
បំណុលរយៈពេលខ្លី					
គណនីអ្នកផ្គត់ផ្គង់ និងគណនីបំណុលផ្សេងៗ	១៣	២.៣៩៧.១២៣	៩.៨២៨.២០២	៣.៣៣៩.០៥២	១៣.៦០៦.៦៣៧
ប្រាក់កម្ចី	១៤	២.០៦៩.៩៧៤	៨.៤៨៦.៨៩៣	២.០៦៩.៩៧៤	៨.៤៣៥.១៤៤
បំណុលពីការជួល	១៦	៨.៨២១	៣៦.១៦៦	៨.៥៦១	៣៤.៨៨៦
កិច្ចសន្យាបំណុល	១៧	៣០០.០០០	១.២៣០.០០០	៣០០.០០០	១.២២២.៥០០
ពន្ធលើប្រាក់ចំណេញត្រូវបង់		<u>១.៤៧៨.២២៧</u>	<u>៦.០៦០.៧៣១</u>	<u>២.១៧៦.០៤៦</u>	<u>៨.៨៦៧.៣៨៧</u>
		<u>៦.២៥៤.១៤៥</u>	<u>២៥.៦៤១.៩៩២</u>	<u>៧.៨៩៣.៦៣៣</u>	<u>៣២.១៦៦.៥៥៤</u>
បំណុលសរុប		<u>៤៤.៦០៦.០២០</u>	<u>១៨២.៨៨៤.៦៧៩</u>	<u>៤៨.៧២១.៧០៦</u>	<u>១៩៨.៥៤០.៩៥២</u>
មូលធននិងបំណុលសរុប		<u>២០៣.៣៩៧.៣៨៧</u>	<u>៨៣៣.៩២៩.២៨៨</u>	<u>២០០.៦២៤.០៣៦</u>	<u>៨១៧.៥៤២.៩៤៨</u>

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេប គួរតែអានជាមួយនឹងព័ត៌មានហិរញ្ញវត្ថុសម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដែលបានធ្វើសវនកម្មរួច ព្រមទាំងកំណត់សម្គាល់ដែលបានភ្ជាប់ក្នុងរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ននេះ។

កំណត់តែស្វយ័តក្តីពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលផ្សេងៗសរុប
សម្រាប់ត្រីមាស និង រយៈពេល ៩ខែ បញ្ចប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

	កំណត់ សម្គាល់	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេល ៣ខែ			មិនបានធ្វើសវនកម្ម សម្រាប់រយៈពេល ៩ខែ		
		៣០ កញ្ញា ២០២០ ^(១)	ដុល្លារអាមេរិក	គិតជាពាន់រៀល	៣០ កញ្ញា ២០២០ ^(១)	ដុល្លារអាមេរិក	គិតជាពាន់រៀល
ចំណូល ថ្លៃដើមសេវាកម្ម	១៩	៧.៩៧៦.០៤៩	៣១.០០២.៦១៨	៨.១៩១.១៤៦	២០.៤៤២.៩៨៨	១៩.៨៤៣.៤៨៩	៨០.៣២៦.៤៤៣
	២០	(២.០៧៨.៣៤៦)	(៨.៩០៧.៩៨៤)	(២.៤៧៣.០៤៨)	(២.០៤១.៦៨៥)	(២.៣៦៣.៤៧៦)	(២៥.៧៥៩.៣៥១)
ប្រាក់ចំណេញដុល		៥.៨៩៧.៦៩៩	២២.០៩៤.៦៣៤	៥.៧១៨.០៩៨	១៨.៤០១.៣០៣	១៧.៤៧៩.០១៣	៧៤.៥៦៧.០៩២
ចំណូលផ្សេងៗ ចំណាយទូទៅ និង ចំណាយរដ្ឋបាល	២១	៥៧៩.២៩៧	២.៣៧២.១៤៧	៦៣៣.១៧១	១.៨២១.៤៨៨	៣.៣៧៤.៦៧៩	១៣.៦៦០.៧០១
	២២	(១.៩០៣.០៨១)	(៧.៧៩១.១៥៥)	(១.៦៥៦.១១១)	(៥.៦៩៩.១២៧)	(៤.៩១៥.៧៤៧)	(១៩.៨៩៨.៩៤៤)
ចំណេញប្រតិបត្តិការ ចំណាយបរិច្ឆេទ	២៣	៤.១៧៥.៩១៥	១៧.០៧២.០២២	៤.០៥៧.២៣០	១២.៥២៣.៧៤០	១១.៨៣៨.៩៤៥	៤៨.៣២៨.៨៥៥
ចំណេញសុទ្ធមុនបង់ពន្ធ ចំណាយពន្ធលើប្រាក់ចំណេញ	២៤	៣.៩០៤.៨០៣	១៥.៩៧៤.១៧៩	៤.៣៥៦.៥០១	៩.៧០៤.៦១៣	១០.៨២៤.១៨០	៤៣.៨១៦.២៨០
		(៨១៩.៦១៦)	(៣.៣៥៣.៣៤៤)	(៩០៤.៣៥៣)	(២.០៩៨.២១៩)	(២.០៣១.៦៦៧)	(៨.២២៤.១៨៨)
ប្រាក់ចំណេញក្នុងការិយបរិច្ឆេទ		៣.០៨៥.១៨៧	១២.៦២០.៨៣៥	៣.៤៥២.១៤៨	៧.៦០៦.៣៩៤	៨.៧៩២.៥១៣	៣៥.៥៩២.០៩២

លេខបញ្ជីពាណិជ្ជកម្ម៖
Co.៧១៧៥ E/២០០៤

६

អំពាវនៃស្វយ័តភ័ក្ត្រពេញ

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

បាយការណ៍ចំណេញ ឬខាត និងផលរដ្ឋបាលសង្គម
សម្រាប់ត្រីមាស និង រយៈពេល ៩ខែ បញ្ចប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ (ត)

កំណត់ សម្គាល់	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេល ៣ខែ		មិនបានធ្វើសវនកម្ម សម្រាប់រយៈពេល ៩ខែ	
	៣០ កញ្ញា ២០២០ ^(១) ដុល្លារអាមេរិក	៣០ កញ្ញា ២០១៩ ^(២) ដុល្លារអាមេរិក	៣០ កញ្ញា ២០២០ ^(១) ដុល្លារអាមេរិក	៣០ កញ្ញា ២០១៩ ^(២) ដុល្លារអាមេរិក
លទ្ធផលផ្សេងៗ				
ខ្ទង់គណនីដែលមិនបានបែងចែក ចំណេញ ឬខាត៖				
ការកំណត់ឡើងវិញនូវសវិធានធនលើ មូលនិធិសោធននិក្ខន្ធ	៣០.៨៧១	១២៦.០៧៤	២.៩៦៧	១០.២៧៦
លទ្ធផលបង្កើតក្នុងការិយបរិច្ឆេទ	៣.១១៦.០៩៨	១២.៧៤៦.៩០៩	៣.៤៤៤.៧១៥	១៤.០៨០.៦៩៧
ចំណេញក្នុងមួយភាគហ៊ុន				
ក្នុងមួយភាគហ៊ុនគោល	២៥	០,១៥	០,១៧	០,៦៨
ក្នុងមួយភាគហ៊ុនថយចុះ	២៥	០,១៥	០,១៧	០,៦៨

កំណត់សម្គាល់៖

(១) របាយការណ៍ចំណេញប្រចាំឆ្នាំនិងប្រសូលផ្សេងៗសរុប ត្រូវតែអានជាមួយនឹងកំណត់សម្គាល់ដែលបានផ្សាយក្នុងរបាយការណ៍ចំណេញត្រូវបានបោះពុម្ពផ្សាយ។

(២) គួរលេខដែលយកមកប្រៀបធៀបសម្រាប់ការិយបរិច្ឆេទបានកំនិតឡើងវិញ ប៉ុន្តែមិនបានធ្វើសវនកម្មទេ។

កំណត់សម្គាល់គ្រឹះការពារ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

**របាយការណ៍បង្រួបបង្រួមមូលធនសង្ខេប
សម្រាប់ត្រីមាស និង ឆ្នាំ ២០២០ ខែកញ្ញា ឆ្នាំ២០២០**

កំណត់ សម្គាល់	ដើមទុន ដុល្លារអាមេរិក	បុព្វលាភភាគហ៊ុន ដុល្លារអាមេរិក	ទុនបម្រុង ដុល្លារអាមេរិក	ចំណេញរក្សាទុក ដុល្លារអាមេរិក	លម្អៀងនៃការប្តូរ	
					រូបិយបណ្ណ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
សមតុល្យនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២០	១១៤.៤៥៣.៤៨៥	១៥៥.៥០២	២៥.៦៥១.៤១៩	១១.៦៤១.៩២៤	-	១៥១.៩០២.៣៣០
ចំណេញក្នុងកាលបរិច្ឆេទ ចំណេញពីការវាយតម្លៃហានិភ័យកាតព្វកិច្ចសោធន៍វត្តន៍	-	-	-	៧.៦០២.០៦៥	-	៧.៦០២.០៦៥
	-	-	-	៤០.៧០៩	-	៤០.៧០៩
	-	-	-	៧.៦៤២.៧៧៤	-	៧.៦៤២.៧៧៤
លទ្ធផលចំណេញសរុបក្នុងកាលបរិច្ឆេទ	-	-	-	-	-	-
ប្រតិបត្តិការជាមួយម្ចាស់ភាគហ៊ុន ការផ្ទេរទៅទុនបម្រុង ភាគលាភរបស់ភាគហ៊ុន	-	-	១០.៨៨៨.១៨៧	(១០.៨៨៨.១៨៧)	-	-
	-	-	-	(៧៤៣.៧៣៧)	-	(៧៤៣.៧៣៧)
	-	-	១០.៨៨៨.១៨៧	(១១.៦៤១.៩២៤)	-	(៧៤៣.៧៣៧)
សមតុល្យនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ^(១)	១១៤.៤៥៣.៤៨៥	១៥៥.៥០២	៣៦.៥៣៩.៦០៦	៧.៦៤២.៧៧៤	-	១៥៤.៧៩១.៣៦៧
(គិតជាពាន់រៀល)	៤៨៧.៨១៣.៩៤០	៦២២.០០៨	១៤៩.៨១២.៣៨៥	៣១.១៩៧.៨០៣	១១.៥៥៨.៤៧៣	៦៨១.០៤៤.៦០៩

កំណត់សម្គាល់គតិវិធី
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

**របាយការណ៍បម្រែបម្រួលមូលធនសន្លឹក
សម្រាប់ត្រីមាស និង រយៈពេល ៩ខែ បញ្ចប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ (ត)**

	កំណត់ សម្គាល់	ដើមទុន ដុល្លារអាមេរិក	បុព្វលាភភាគហ៊ុន ដុល្លារអាមេរិក	ទុនប្រុង ដុល្លារអាមេរិក	ចំណេញរក្សាទុក ដុល្លារអាមេរិក	លម្អៀងនៃការប្តូរ រូបិយបណ្ណ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
សមតុល្យនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៩		១១៤.៤៩៣.៤៨៥	១៥៥.៥០២	១៨.៦៧៥.១៤២	៧.៦៧៨.០៧៣	-	១៤៦.៩០២.២០២
ចំណេញក្នុងកាលបរិច្ឆេទ នាពាក់កណ្តាលត្រីមាសនីមួយៗកាតព្វកិច្ចសោធន៍វត្ថុន៍		-	-	-	៨.៧៩២.៥១៣ (៣.៨៥៤)	-	៨.៧៩២.៥១៣ (៣.៨៥៤)
លទ្ធផលចំណេញសរុបក្នុងកាលបរិច្ឆេទ		-	-	-	៨.៧៨៨.៦៥៩	-	៨.៧៨៨.៦៥៩
ប្រតិបត្តិការជាមួយម្ចាស់ភាគហ៊ុន							
ការផ្ទេរទៅទុនប្រុង ភាគលាភរបស់ភាគហ៊ុន	១២	-	-	៦.៩៧៦.២៧៧	(៦.៩៧៦.២៧៧)	-	-
		-	-	-	(៧០១.៧៩៦)	-	(៧០១.៧៩៦)
សរុបប្រតិបត្តិការជាមួយម្ចាស់ភាគហ៊ុន		-	-	៦.៩៧៦.២៧៧	(៧.៦៧៨.០៧៣)	-	(៧០១.៧៩៦)
សមតុល្យនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩^(១)		១១៤.៤៩៣.៤៨៥	១៥៥.៥០២	២៥.៦៥១.៤១៩	៨.៧៨៨.៦៥៩	-	១៤៩.០៤៥.០៥៥
<i>(កិត្យានុបត្រ)</i>		៤៥៧.៨១៣.៩៤០	៦២២.០០៨	១០៥.០៤២.៥៦១	៣៥.៥៧៦.៤៩១	១១.៣០០.៩២១	៦១០.៣៥៥.៩២១

កំណត់សម្គាល់៖

- (១) របាយការណ៍ចំណេញឬខាតនិងលទ្ធផលផ្សេងៗសរុប គួរតែអានជាមួយនឹងព័ត៌មានហិរញ្ញវត្ថុសម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដែលបានធ្វើសវនកម្ម ព្រមទាំងកំណត់សម្គាល់ដែលបានភ្ជាប់ក្នុងរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ននេះ។
- (២) គួរលេខដែលយកមកប្រៀបធៀបសម្រាប់កាលបរិច្ឆេទបានពិនិត្យឡើងវិញ ប៉ុន្តែមិនបានធ្វើសវនកម្មទេ។

កំណត់ថែស្នូលក្នុងតារាង

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍លំហូរសាច់ប្រាក់សង្ខេប

សម្រាប់ត្រីមាស និង រយៈពេល ៩ខែ បញ្ចប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

	កំណត់ សម្គាល់	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេល ៩ខែ			
		៣០ កញ្ញា ២០២០ ^(១)		៣០ កញ្ញា ២០១៩ ^(២)	
		ដុល្លារអាមេរិក	គិតជាពាន់រៀល	ដុល្លារអាមេរិក	គិតជាពាន់រៀល
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ					
ប្រាក់ចំណេញសុទ្ធ មុនបង់ពន្ធ		៩.៧០០.២៨៤	៣៩.៥៩៦.៥៥៩	១០.៨២៤.១៨០	៤៣.៨១៦.២៨០
និយ័តកម្ម៖					
វិលសំទ្រព្យសម្បត្តិ រោងចក្រ បរិក្ខារ	៤	១.៩៦៦.៤៩១	៨.០២៧.២១៦	២.២៧០.៤៤៤	៩.១៩០.៧៥៧
វិលសំទ្រព្យសម្បត្តិវិនិយោគ	៥	៤៧.៦៥១	១៩៤.៥១១	៥៧.៤២៩	២៣២.៤៧៣
ចំណាយហិរញ្ញប្បទាន		៨២២.៥៣០	៣.៣៥៧.៥៦៧	៨៧៧.២៥២	៣.៥៥១.១១៦
ខ្វិនភាពលើគណនីពាណិជ្ជ		២៥៧.៦៨២	១.០៥១.៨៥៨	១៧៨.៩៧៧	៧២៤.៤៩៩
ចំណូលពីការវិនិយោគលើការជួលបន្ត		-	-	(១.៤០៨.២៦២)	(៥.៧០០.៦៤៥)
ចំណូលការប្រាក់		(១.០១៨.៨៧៨)	(៤.១៥៩.០៦០)	(១.១១៨.២៨៣)	(៤.៥២៦.៨០៩)
ការខាតបង់លើការលក់ទ្រព្យសម្បត្តិវិនិយោគ		១០៣.៣៧៦	៤២១.៩៨១	-	-
ការខាតបង់លើការលក់ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ		៦០.៣២៤	២៤៦.២៤៣	-	-
ផលប៉ះពាល់នៃប្រាក់កក់រយៈពេលវែង		(១.២៤៩)	(៥.០៩៨)	១១៨.៧៥៦	៤៨០.៧២៤
ការជម្រុះចេញពីបញ្ជីទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	៤	១២៥.៩០១	៥១៣.៩២៨	-	-
ចំណាយកាតព្វកិច្ចសោធននិវត្តន៍	១៥	៤៤.២០១	១៨០.៤២៨	៦០.១៨២	២៤៣.៦១៧
ចំណេញពីការប្តូររូបិយប័ណ្ណដែលមិនទាន់ទទួលស្គាល់		(១.៤៧៨)	(៦.០៣៣)	(៨.៧៣១)	(៣៥.៣៤៣)
ចំណូលប្រតិបត្តិការ មុនបម្រែបម្រួលដើមទុនបង្វិល		១២.១០៦.៨៣៥	៤៩.៤២០.១០០	១១.៨៥១.៩៤៤	៤៧.៩៧៦.៦៦៩
បម្រែបម្រួលដើមទុនបង្វិល៖					
គណនីពាណិជ្ជ និងគណនីត្រូវទទួលផ្សេងៗ		(១៧០.៦៤៧)	(៦៩៦.៥៨១)	(៣.៩៣៥.៨៤២)	(១៥.៩៣២.៤៥០)
គណនីអ្នកផ្គត់ផ្គង់ និងគណនីបំណុលផ្សេងៗ		(៥៣៣.១២១)	(២.១៧៦.២០០)	១៣៩.៤៩៦	៥៦៤.៦៨០
កិច្ចសន្យាបំណុល		(២២៥.០០០)	(៩១៨.៤៥០)	(២២៥.០០០)	(៩១០.៨០០)
សាច់ប្រាក់បានមកពីប្រតិបត្តិការ		១១.១៧៨.០៦៧	៤៥.៦២៨.៨៦៩	៧.៨៣០.៥៩៨	៣១.៦៩៨.០៩៩
ពន្ធប្រាក់ចំណេញដែលបានបង់		(២.៤៩០.៩៦២)	(១០.១៦៨.១០៧)	(៩៣៨.៦៣៩)	(៣.៧៩៩.៦១១)
កាតព្វកិច្ចសោធននិវត្តន៍បានបង់	១៥	(៣៧.៩២២)	(១៥៤.៧៩៨)	(១៧.៤៥៧)	(៧០.៦៦៦)
សាច់ប្រាក់សុទ្ធបានមកពីសកម្មភាពប្រតិបត្តិការ		៨.៦៥៩.១៨៣	៣៥.៣០៥.៩៦៤	៦.៨៧៤.៤៦២	២៧.៨២៧.៨២២

កំណត់ថ្លៃស្នូលក្នុងតារាង

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍លំហូរសាច់ប្រាក់សង្ខេប

សម្រាប់ត្រីមាស និង រយៈពេល ៩ខែ បញ្ចប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ (ត)

	កំណត់ សម្គាល់	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេល ៩ខែ			
		៣០ កញ្ញា ២០២០ ^(១)		៣០ កញ្ញា ២០១៩ ^(២)	
		ដុល្លារអាមេរិក	គិតជាពាន់រៀល	ដុល្លារអាមេរិក	គិតជាពាន់រៀល
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ					
ការទិញទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ ចំណូលពីការលក់ទ្រព្យសម្បត្តិ រោងចក្រ និង បរិក្ខារ	៤	(៩.១៤៥.៦៣៣)	(៣៧.៣៣២.៤៧៤)	(២.៣១៦.៣៤២)	(៩.៣៧៦.៥៥២)
ចំណូលពីការលក់ទ្រព្យសម្បត្តិវិនិយោគ		១.៩១៣	៧.៨០៩	-	-
ការប្រាក់ទទួលបាន		៣៥០	១.៤២៩	-	-
ការបង់ប្រាក់ដើមកម្ចី/(ការដាក់ប្រាក់បញ្ញើ)		២០០.១៣៥	៨១៦.៩៥១	៩១៤.៤៨១	៣.៧០១.៨១៩
ជាមួយធនាគារដែលមានអាជ្ញាប័ណ្ណ		១.២០០.០០០	៤.៨៩៨.៤០០	(១.០០០.០០០)	(៤.០៤៨.០០០)
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពវិនិយោគ		(៧.៧៤៣.២៣៥)	(៣១.៦០៧.៨៨៥)	(២.៤០១.៨៦១)	(៩.៧២២.៧៣៣)
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន					
ភាគលាភបានបង់		(១.០១៣.៦២៤)	(៤.១៣៧.៦១៣)	(៩៦៥.៣៧០)	(៣.៩០៧.៨១៨)
ការប្រាក់បានបង់		(៩៩៣.៧០៨)	(៤.០៥៦.៣១៦)	(១.០៥៥.៦៨៧)	(៤.២៧៣.៤២១)
ការបង់ប្រាក់សម្រាប់បំណុលពីការជួល		(១២៤.០៥០)	(៥០៦.៣៧២)	-	-
ការបង់ប្រាក់ដើមកម្ចី		(២.០៦៩.៩៧៤)	(៨.៤៤៩.៦៣៤)	(២.០៦៩.៩៧៤)	(៨.៣៧៩.២៥៥)
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាព ហិរញ្ញប្បទាន		(៤.២០១.៣៥៦)	(១៧.១៤៩.៩៣៥)	(៤.០៩១.០៣១)	(១៦.៥៦០.៤៩៤)
(តំហយ)/កំណើនសាច់ប្រាក់ និងសាច់ប្រាក់ សមមូលសុទ្ធ					
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅដើម ការិយបរិច្ឆេទ		(៣.២៥៥.៤០៨)	(១៣.៤៥១.៨២៦)	៣៨១.៥៧០	១.៥៤៤.៥៥៥
ការិយបរិច្ឆេទ		៩.៧៨៤.៩០៨	៣៩.៨៧៣.៥០០	៨.៩៩៥.៤១០	៣៦.១៤៣.៥៥៧
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	១៨៥.៣០៦	-	៧១០.៥៨១
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅចុង ការិយបរិច្ឆេទ	៩	៦.៤៨៩.៥០០	២៦.៦០៦.៩៥០	៩.៣៧៦.៩៨០	៣៨.៣៥៨.៧៣៣

កំណត់សម្គាល់៖

(១) របាយការណ៍ចំណេញប្រទាននិងលទ្ធផលផ្សេងៗសង្ខេប ត្រូវបានរៀបចំឡើងដោយយោងទៅតាមការបញ្ជាក់ក្នុងរបាយការណ៍ប្រចាំឆ្នាំ ២០១៩ ដែលបានធ្វើសវនកម្ម ព្រមទាំងកំណត់សម្គាល់ដែលបានភ្ជាប់ក្នុងរបាយការណ៍ប្រចាំឆ្នាំ ២០១៩ ។

(២) តួលេខដែលយកមកប្រៀបធៀបសម្រាប់ការិយបរិច្ឆេទបានពិនិត្យឡើងវិញ ប៉ុន្តែមិនបានធ្វើសវនកម្មទេ។

កំណត់ផែស្វយ័តភ្នំពេញ

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២០**

១. ព័ត៌មានអំពីក្រុមហ៊ុន

កំណត់ផែស្វយ័តភ្នំពេញ (“ក.ស.ភ”) ត្រូវបានបង្កើតឡើងតាមអនុក្រឹត្យលេខ ៥១ អនក្រ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ១៩៩៨ ជាសហគ្រាសសាធារណៈដែលមានទម្រង់ជាក្រុមហ៊ុនរដ្ឋ ដែលស្ថិតនៅក្រោមក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ (“ក.ស.ហ”) និង ក្រសួងសាធារណការ និងដឹកជញ្ជូន (“ក.ស.ជ”)។ ក្រុមហ៊ុនបានចុះបញ្ជី នៅទីផ្សារមូលបត្រកម្ពុជា នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៥ ដែលមានលេខចុះបញ្ជី ០០៣ CSX/SC និងប្រែក្លាយជា សហគ្រាសសាធារណៈ ដែលមានទម្រង់ជាក្រុមហ៊ុនរដ្ឋដែលបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងជា សាធារណៈ។

ការិយាល័យចុះបញ្ជី និង អាសយដ្ឋានអាជីវកម្មរបស់ ក.ស.ភ ស្ថិតនៅផ្ទះលេខ៦៤៩ ផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក (“US\$”) ដែលជា រូបិយប័ណ្ណគោលរបស់ក្រុមហ៊ុន។ ការបង្ហាញបញ្ជាក់បន្ថែមទៀត ក៏ត្រូវបានរៀបចំជាប័ណ្ណខ្មែរ (“KHR”) ដើម្បីបំពេញតម្រូវការរបស់ច្បាប់គណនេយ្យ និង សវនកម្ម។ ក.ស.ភ ប្រើអត្រាប្តូរប្រាក់ផ្លូវការនាចុងការិយបរិច្ឆេទ និង អត្រាមធ្យមសម្រាប់ប្រតិបត្តិការដូចខាងក្រោមនេះ៖

		អត្រាចុងការិយបរិច្ឆេទ	អត្រាមធ្យម
ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០	១ ដុល្លារអាមេរិក =	៤.១០០រៀល	៤.០៨២រៀល
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	១ ដុល្លារអាមេរិក =	៤.០៧៥រៀល	៤.០៥២រៀល
ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩	១ ដុល្លារអាមេរិក =	៤.០៩៥រៀល	៤.០៤៨រៀល

ការប្រែសម្រួលនេះ មិនគួរត្រូវបានយកមកបកស្រាយថាគួរលេខ ប្រាក់ដុល្លារអាមេរិកនេះ ត្រូវបានប្តូរទៅជា ប្រាក់រៀល ឬគួរតែត្រូវបានប្តូរជាប្រាក់រៀល ឬនឹងត្រូវបានប្តូរជាប្រាក់រៀល នាពេលអនាគតតាមអត្រាប្តូរប្រាក់នេះ ឬអត្រាប្តូរប្រាក់ផ្សេងទៀតនោះឡើយ។

ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន ត្រូវបានអនុម័តឲ្យចេញផ្សាយដោយក្រុមប្រឹក្សាភិបាលនៅ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០។

២. សកម្មភាពចម្បង

ក. ស. ភ មានភារកិច្ចជាអាជ្ញាធរ និងប្រតិបត្តិការផ្ទៃ រួមមាន៖

- ផ្តល់កណ្តាលភារកិច្ច នាំនាវាចេញ-ចូលកំពង់ផែ
- ផ្តល់ចំណតនាវា
- ផ្តល់ទីតាំងសម្រាប់នាវាធ្វើការត្រួតពិនិត្យ និងចាក់ប្រេង
- ធ្វើអាជីវកម្មបូមស្តារ និងថែទាំប្រឡាយនាវាចរណ៍
- ត្រួតពិនិត្យប្រតិបត្តិការតាមលក្ខណៈបច្ចេកទេស និងជំរុញកិច្ចការពារសុវត្ថិភាព បរិស្ថាន សណ្តាប់ធ្នាប់ ក្នុងមណ្ឌលអាជីវកម្មរបស់កំពង់ផែ
- ត្រួតពិនិត្យឯកសារសម្គាល់នាវា ដើម្បីបំពេញបែបបទនាវាចេញ-ចូលផែ
- បណ្តុះបណ្តាលធនធានមនុស្សផ្នែកនាវាចរណ៍ និងផ្នែកកំពង់ផែតាមរយៈវិទ្យាស្ថាននាវាចរណ៍កម្ពុជា

២. សកម្មភាពបង្កបង្កើន (ត)

- អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៃ តាមរយៈសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ក្នុង និងក្រៅប្រទេស ដើម្បីពង្រីកចំណាត់ចែងក្នុងតំបន់ ផ្ទៃទំនិញរាយ-ទំនិញចាក់ធារ ចំណាត់ផែនដីរលាប ចំណាត់ផ្ទៃអ្នកដំណើរ និងទេសចរណ៍
- បង្កើតតំបន់គាំទ្រកំពង់ផែ រួមមាន តំបន់សេដ្ឋកិច្ចពិសេស តំបន់ឧស្សាហកម្ម តំបន់កែច្នៃផលិតផលកសិកម្ម និងតំបន់ភ័ស្តុភារកម្ម
- ចាត់វិធានការនានា ដើម្បីធានាការអនុវត្តច្បាប់ និងលិខិតបទដ្ឋានជាធរមាន ពាក់ព័ន្ធនឹងកំពង់ផែ និងមធ្យោបាយដឹកជញ្ជូននានាតាមផ្លូវទឹក
- លើកដាក់ ថ្មី ផ្ទុក រក្សាស្តុកទំនិញ
- ដឹកជញ្ជូនទំនិញក្នុងទីលានផែ និងរវាងកំពង់ផែ និងតំបន់ផលិតកម្មរោងចក្រ
- ផ្តល់សេវាកម្មភាពការណ៍មានដែនកំណត់ ភាពការណ៍គយបណ្តោះអាសន្ន និងទីលានស្តុកក្នុងតំបន់
- ផ្តល់សេវាកម្មអូសទាញនាវា ពាក់ និងដោះលួរ
- ផ្តល់សេវាកម្មផ្គត់ផ្គង់ភ័ស្តុភារ ទឹកស្អាត អនាម័យដល់នាវា
- ផ្តល់សេវាកម្មរើ និងច្រកទំនិញដាក់ក្នុងតំបន់
- ផ្តល់សេវាកម្មជួសជុល និងថែទាំសំបកក្នុងតំបន់
- ផ្តល់សេវាកម្មចំណាត់ផែទេសចរណ៍ និងអ្នកដំណើរ និងមណ្ឌលសេវាកម្មផ្ទៃក្នុងស្រុក
- ធ្វើប្រតិបត្តិការអាជីវកម្មបន្ថែមផ្សេងទៀត ដែលអនុញ្ញាតដោយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដើម្បីបម្រើដល់ការរីកចម្រើនរបស់ ក. ស. ភ។

៣. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្នមិនត្រូវបានធ្វើសវនកម្ម ហើយត្រូវបានរៀបចំឡើងដោយ អនុលោមទៅតាមស្តង់ដារគណនេយ្យអន្តរជាតិកម្ពុជា លេខ ៣៤ ស្តីពី របាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន។ របាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ននេះ គួរតែត្រូវបានអានផ្ចិតផ្ចាញ ជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ និងកំណត់សម្គាល់មួយចំនួនដែលអមជាមួយ។

កំណត់សម្គាល់មួយចំនួន ត្រូវបានជ្រើសរើសដាក់ភ្ជាប់មកជាមួយដើម្បីពន្យល់ពីព្រឹត្តិការណ៍ និងប្រតិបត្តិការសំខាន់ៗ សម្រាប់ការស្វែងយល់ពីបម្រែបម្រួលនៃស្ថានភាពហិរញ្ញវត្ថុ និងលទ្ធផលអាជីវកម្មរបស់ ក.ស.ភ ចាប់ពីគិតពីត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។

គោលការណ៍គណនេយ្យ និងវិធីសាស្ត្រនៃការគណនាដែលបានអនុវត្ត គឺសមស្របទៅនឹងគោលការណ៍ និងវិធីសាស្ត្រដែលបានអនុវត្តនៅក្នុង ការធ្វើសវនកម្មទៅលើរបាយការណ៍ហិរញ្ញវត្ថុគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ លើកលែងតែការអនុវត្តនៃវិសោធនកម្មខាងក្រោម៖

	ថ្ងៃចូលជាធរមាន
វិសោធនកម្មលើ សេចក្តីព្រាងលើក្របខណ្ឌទស្សនទានក្នុងស្តង់ដារ ស.វ.ហ.អ.ក	១ មករា ២០២០
វិសោធនកម្មលើ ស.វ.ហ.អ.ក ៣ និយមន័យនៃអាជីវកម្ម	១ មករា ២០២០
វិសោធនកម្មលើ ស.គ.អ.ក ១ និង ស.គ.អ.ក ៨ និយមន័យនៃភាពជាសាវ័ន្ត	១ មករា ២០២០
វិសោធនកម្មលើ ស.វ.ហ.អ.ក ៩ ស.គ.អ.ក ៣៩ និង ស.វ.ហ.អ.ក ៧ កំណែទម្រង់អត្រាការប្រាក់	១ មករា ២០២០
វិសោធនកម្មលើ ស.វ.ហ.អ.ក ៩ ១៦ កូរ៉េ-១៩ ទាក់ទងនឹងការជួលសម្បទាន	១ មិថុនា ២០២០ (អនុវត្តជំហូរ)

៣. **មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (ត)**

វិសោធនកម្មលើ សេចក្តីព្រាងលើក្របខណ្ឌទស្សនទានក្នុងស្តង់ដារ ស.រ.ហ.អ.ក

រួមជាមួយក្របខណ្ឌនៃទស្សនៈដែលបានកែសម្រួលនេះ IASB បានធ្វើវិសោធនកម្មសេចក្តីយោងទៅក្របខណ្ឌគោលគំនិតក្នុងស្តង់ដារ ស.រ.ហ.អ.ក ដែលមានការកែប្រែច្បាប់ ស.រ.ហ.អ.ក ២ ស.រ.ហ.អ.ក ៦ ស.រ.ហ.អ.ក ១៤ ស.គ.អ.ក ១ ស.គ.អ.ក ៨ ស.គ.អ.ក ៣៤ ស.គ.អ.ក ៣៧ ស.គ.អ.ក ៣៨ IC ការបកស្រាយលេខ ១២.១៩.២០ និង ២២ ក៏មានគណៈកម្មាធិការការបកប្រែស្តង់ដារ -៣២។

វិសោធនកម្មលើ ស.រ.ហ.អ.ក ៣ និយមន័យនៃអាជីវកម្ម

វិសោធនកម្មនេះបានផ្លាស់ប្តូរនិយមន័យនៃអាជីវកម្ម ដើម្បីជួយក្រុមហ៊ុនកំណត់ថាតើការទិញដែលបានធ្វើគឺជាអាជីវកម្ម ឬក្រុមទ្រព្យសកម្ម។

និយមន័យថ្មីនៃអាជីវកម្ម គឺជាសកម្មភាពរួមគ្នា និងទ្រព្យសកម្មដែលមានសមត្ថភាពរៀបចំ និងគ្រប់គ្រងសម្រាប់គោលបំណងផ្តល់ទំនិញ ឬសេវាកម្មដល់អតិថិជន បង្កើតប្រាក់ចំណូលវិនិយោគ (ដូចជាភាគលាភ ឬការប្រាក់) ឬបង្កើតប្រាក់ចំណូលផ្សេងទៀតពីសកម្មភាពធម្មតា។

នេះបញ្ជាក់ថាលទ្ធផលនៃអាជីវកម្ម គឺផ្តល់ទំនិញនិងសេវាកម្មដល់អតិថិជន។ វាផ្ទុយពីនិយមន័យមុនដែលផ្ដោតលើអត្ថប្រយោជន៍សេដ្ឋកិច្ចដល់វិនិយោគិន និងអ្នកដទៃ។

វិសោធនកម្មនេះក៏បញ្ជាក់ដែរថា ដើម្បីចាត់ទុកថាជាអាជីវកម្ម ការទិញត្រូវតែរួមបញ្ចូល លទ្ធផលនិងដំណើរការសំខាន់ ដែលរួមបញ្ចូលគ្នាយ៉ាងសំខាន់ក្នុងការបង្កើតលទ្ធផល។ វិសោធនកម្ម រួមមានក្របខណ្ឌដើម្បីជួយនៅពេលវាយតម្លៃនៅពេលដែលមានការបញ្ចូល និងដំណើរការសំខាន់ៗ ដែលរួមមានសម្រាប់ក្រុមហ៊ុនដំណាក់កាលដំបូងដែលមិនទាន់បានបង្កើតលទ្ធផលនៅឡើយ។

លើសពីនេះទៀតវិសោធនកម្មបានណែនាំ "Concentration test" ដើម្បីសំរេចចិត្តអនុញ្ញាតឱ្យមានការវាយតម្លៃសាមញ្ញមួយថាតើសំណុំសកម្មភាព និងទ្រព្យសកម្មដែលទទួលបានគឺជាអាជីវកម្មឬយ៉ាងណា។ ការធ្វើតេស្តនេះអាចត្រូវបានអនុវត្តដោយនៅលើប្រតិបត្តិការដោយមូលដ្ឋានប្រតិបត្តិការ។ ប្រតិបត្តិការមួយនឹងចាត់ទុកថាជាការទិញទ្រព្យសកម្មមួយ (ពោលគឺមិនមែនអាជីវកម្មមួយ) ប្រសិនបើតម្លៃទ្រព្យសកម្មសរុបដែលទទួលបានទាំងអស់ត្រូវបានប្រមូលផ្តុំក្នុងទ្រព្យសកម្មដែលអាចកំណត់អត្តសញ្ញាណ ឬក្រុមដែលមានទ្រព្យសកម្មដែលអាចកំណត់ អត្តសញ្ញាណបាន។

វិសោធនកម្មលើ ស.គ.អ.ក ១ និង ស.គ.អ.ក ៨ និយមន័យនៃភាពជាសាវ័ន្ត

វិសោធនកម្មត្រូវបានបញ្ជាក់នៅក្នុងនិយមន័យនៃភាពជាសាវ័ន្ត នៅក្នុងបរិបទដែល ស.រ.ហ.អ.ក បានអនុវត្ត។ គំនិតដែលភាពជាសាវ័ន្ត និងមិនមែនជាសាវ័ន្ត គឺមានសារៈសំខាន់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុស្របតាម ស.រ.ហ.អ.ក ការផ្លាស់ប្តូរនិយមន័យអាចជះឥទ្ធិពលជាមូលដ្ឋានទៅ អ្នករៀបចំក្នុងការវិនិច្ឆ័យក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។

និយមន័យថ្មីនៃភាពជាសាវ័ន្ត គឺជាព័ត៌មានដែលមានភាពជាសាវ័ន្ត ប្រសិនបើមានការលុបចោល មានកំហុសឆ្គង ឬលាក់បាំង ដែលអាចរំពឹងទុកថានឹងមានឥទ្ធិពលលើការសម្រេចចិត្ត ដែលអ្នកប្រើប្រាស់ចម្បងនៃគោលបំណងទូទៅរបស់របាយការណ៍ហិរញ្ញវត្ថុ ផ្អែកលើមូលដ្ឋាននៃរបាយការណ៍ហិរញ្ញវត្ថុទាំងនោះ ដែលផ្តល់ព័ត៌មានហិរញ្ញវត្ថុអំពីរបាយការណ៍ជាក់លាក់របស់អង្គភាព។

ក. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (ត)

វិសោធនកម្មលើ ស.រ.ហ.អ.ក ៩ ស.គ.អ.ក ៣៩ និង ស.រ.ហ.អ.ក ៧ កំណែទម្រង់អត្រាការប្រាក់

វិសោធនកម្មនេះនឹងប៉ះពាល់ដល់ស្ថាប័នណាដែលអនុវត្តនូវគណនីការពារហានិភ័យនៃស.រ.ហ.អ.ក ៩ ឬ ស.គ.អ.ក ៣៩ ទៅលើទំនាក់ទំនងនៃការពារហានិភ័យដែលប៉ះពាល់ដោយផ្ទាល់ ដោយសារកំណែទម្រង់អត្រាការប្រាក់។

យោងទៅតាមវិសោធនកម្មនេះ ស្ថាប័នអាចអនុវត្តតម្រូវការនៃគណនីការពារហានិភ័យដោយសន្មតថា កំណែទម្រង់អត្រាការប្រាក់មិនធ្វើឱ្យមានការប្រែប្រួលខ្លាំងបណ្តាលមកពីកំណែទម្រង់នេះ។

ការផ្លាស់ប្តូរនេះនឹងអនុវត្ត ទៅលើទំនាក់ទំនងនៃការពារហានិភ័យទាំងឡាយណា ដែលមានផលប៉ះពាល់ ដោយផ្ទាល់ពីកំណែទម្រង់អត្រាការប្រាក់នេះ។

វិសោធនកម្មលើ ស.រ.ហ.អ.ក ៩ ១៦ កូវីដ-១៩ ទាក់ទងនឹងការជួលសម្បទាន

ស.រ.ហ.អ.ក ៩ ១៦ ត្រូវបានធ្វើវិសោធនកម្មដូចជា៖

- (ក) ផ្តល់ជូនភតិកៈនូវការលើកលែងពីតម្រូវការដើម្បីកំណត់ថាតើកូវីដ-១៩ ទាក់ទងនឹងការជួលសម្បទាន គឺជាការកែប្រែភតិសន្យាឬទេ និង
- (ខ) ត្រូវការឱ្យភតិកៈដែលអនុវត្តនូវការលើកលែងចំពោះគណនេយ្យសម្រាប់កូវីដ-១៩ ទាក់ទងនឹងការជួលសម្បទានឱ្យដូចជាមិនបានជួលការកែប្រែភតិសន្យា។

ការអនុវត្តជាក់ស្តែង អនុវត្តតែចំពោះការជួលសម្បទានដែលជាផលប៉ះពាល់ផ្ទាល់នៃការរាតត្បាតនៃជម្ងឺឆ្លង កូវីដ-១៩ និងលុះត្រាតែមានលក្ខខណ្ឌដូចខាងក្រោមត្រូវបានបំពេញ៖

- (ក) ការផ្លាស់ប្តូរនៃការទូទាត់ថ្លៃជួល អាចធ្វើឱ្យមានការកែប្រែនូវតម្លៃតបស្នងសម្រាប់ភតិសន្យាដែលមានចំនួនច្រើនដូចគ្នា ឬតិចជាង ដែលធ្វើឱ្យតម្លៃតបស្នងសម្រាប់ភតិសន្យាមានការផ្លាស់ប្តូរមុនពេលក្លាយ។
- (ខ) ការកាត់បន្ថយណាមួយនៃការទូទាត់ភតិសន្យា អាចជះឥទ្ធិពលតែការទូទាត់ ដែលមានកាលកំណត់សងដូចដើម ឬមុនថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ និង
- (គ) មិនមានការផ្លាស់ប្តូរត្រូវឱ្យកាត់សម្គាល់ចំពោះលក្ខខណ្ឌផ្សេងទៀតនៃភតិសន្យាទេ។

ខាងក្រោមនេះគឺជាស្តង់ដារគណនេយ្យ វិសោធនកម្ម និងការបកស្រាយ ដែលបានចេញផ្សាយរួច ប៉ុន្តែ ក.ស.ក ពុំទាន់បានអនុវត្ត៖

	ថ្ងៃចូលជាធរមាន
កំណែទម្រង់អត្រាការប្រាក់ - ដំណាក់កាលទី២ (វិសោធនកម្មលើ ស.រ.ហ.អ.ក ៩ ស.គ.អ.ក ៣៦ ស.រ.ហ.អ.ក ៧ ស.រ.ហ.អ.ក ៤ ស.រ.ហ.អ.ក ១៦)	១ មករា ២០២១
ការកែលម្អប្រចាំឆ្នាំលើស្តង់ដារ ស.រ.ហ.អ.ក ២០១៨ - ២០២០	១ មករា ២០២២
វិសោធនកម្មលើ ស.រ.ហ.អ.ក ៣ ឯកសារយោងទៅនឹងក្របខណ្ឌគណនេយ្យ	១ មករា ២០២២
វិសោធនកម្មលើ ស.គ.អ.ក ១៦ ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ - ចំណូលពីការលក់មុននឹងមានបំណងក្នុងការប្រើប្រាស់	១ មករា ២០២២
វិសោធនកម្មលើ ស.គ.អ.ក ៣៧ កិច្ចសន្យាសុវត្ថិភាព - ចំណាយនៃការបំពេញកិច្ចសន្យា	១ មករា ២០២២
វិសោធនកម្មលើ ស.គ.អ.ក ១ ចំណាត់ថ្នាក់នៃចំណូលរយៈពេលខ្លី ឬចំណូលរយៈពេលវែង	១ មករា ២០២៣
ស.រ.ហ.អ.ក ១៧ កិច្ចសន្យាធានារ៉ាប់រង	១ មករា ២០២៣
វិសោធនកម្មលើ ស.រ.ហ.អ.ក ១៧ កិច្ចសន្យាធានារ៉ាប់រង	១ មករា ២០២៣
វិសោធនកម្មលើ ស.រ.ហ.អ.ក ៤ កិច្ចសន្យាធានារ៉ាប់រង - ការពង្រីកការលើកលែងជាបណ្តោះអាសន្នពីការអនុវត្ត ស.ក.អ.ហ.រ. ៩	១ មករា ២០២៣
វិសោធនកម្មលើ ស.រ.ហ.អ.ក ១០ និង ស ក.អ.ត.២៨ ការលក់ ឬការចែកចាយនៃទ្រព្យរវាងសហគ្រិន និងញាតិសម្ព័ន្ធ ឬ ក្រុមហ៊ុនរួមទុន	ពន្យា

៣. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (ត)

ក.ស.ភ កំពុងវិភាគលើផលប៉ះពាល់ក្នុងការអនុវត្តស្តង់ដារគណនេយ្យ វិសោធនកម្ម និងការបកស្រាយទាំងនេះ ដោយហេតុថាក្រុមប្រឹក្សាភិបាលពុំទាន់មានជំហរ ដើម្បីសន្និដ្ឋានលើផលប៉ះពាល់ដែលមានសក្តានុពលលើលទ្ធផល និងស្ថានភាពហិរញ្ញវត្ថុរបស់ ក.ស.ភ នៅឡើយទេ។

ផលប៉ះពាល់ដែលអាចកើតមានពីការអនុវត្តស្តង់ដារគណនេយ្យ និងវិសោធនកម្ម មានដូចខាងក្រោម៖

កំណែទម្រង់អត្រាការប្រាក់ - ដំណាក់កាលទី២ (វិសោធនកម្មលើ ស.រ.ហ.អ.ក ៩ ស.គ.អ.ក ៣៦ ស.រ.ហ.អ.ក ៧ ស.រ.ហ.អ.ក ៤ ស.រ.ហ.អ.ក ១៦)

ការផ្លាស់ប្តូរនៅក្នុងកំណែទម្រង់គោលនៃអត្រាការប្រាក់ - ដំណាក់កាលទី ២ (វិសោធនកម្មលើ ស.រ.ហ.អ.ក ៩ ស.គ.អ.ក ៣៩ ស.រ.ហ.អ.ក ៧ ស.រ.ហ.អ.ក ៤ និង ស.រ.ហ.អ.ក ១៦) សំដៅទៅលើការផ្លាស់ប្តូរអត្រាការប្រាក់យោង ដូចជាអត្រាផ្តល់ដោយអន្តរជាតិនៅទីក្រុងឡុងដ៍ (“LIBOR”) និងអត្រាផ្តល់ដោយអន្តរជាតិអឺរ៉ូ (“EURIBOR”) ជាមួយនឹងអត្រាការប្រាក់ជំនួស។ ការធ្វើវិសោធនកម្មទាំងនេះអនុវត្តចាប់ពីដំណាក់កាលដំបូងនៃការផ្តល់ជំនួយសង្គ្រោះដែលទាក់ទងនឹងអត្រាការប្រាក់អន្តរជាតិ (“IBOR”) ដែលបានចេញនៅខែកញ្ញា ឆ្នាំ២០១៩ ។

កំណែទម្រង់ IBOR នាំមកនូវផលប៉ះពាល់សំខាន់ៗជាច្រើនសម្រាប់អង្គភាពដែលរាយការណ៍នៅក្រោម ស.រ.ហ.អ.ក ក្នុងកំឡុងពេលមិនច្បាស់លាស់មុនពេលដែល IBOR ត្រូវបានជំនួស (ជំនួសបញ្ជាពីមុន) ក៏ដូចជានៅពេលដែល IBOR ត្រូវបានជំនួស (ជំនួសបញ្ជា) ទាំងពីរផងដែរ។ ដំណាក់កាលដំបូងនៃការធ្វើវិសោធនកម្មផ្តោតតែទៅលើជំនួសបញ្ជាពីមុនដែលទាក់ទងនឹងតម្រូវការគណនេយ្យទប់ស្កាត់ហានិភ័យ ។ ដំណាក់កាលទី ២ នៃការផ្តល់ជំនួយសង្គ្រោះបន្ទាន់ផ្តោតលើបញ្ជាជំនួសទាក់ទងនឹងគណនេយ្យទប់ស្កាត់ហានិភ័យ និងផ្នែកគណនេយ្យផ្សេងទៀត។

ការកែលម្អប្រចាំឆ្នាំលើស្តង់ដារ ស.រ.ហ.អ.ក ២០១៨ - ២០២០

ការកែលម្អប្រចាំឆ្នាំលើស្តង់ដារកែតម្រូវដូចខាងក្រោម៖

- ស.រ.ហ.អ.ក ១ ការអនុវត្តប្រើលើកដំបូងតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ ដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុនបុត្រសម្ព័ន្ធដែលអនុវត្តថាខណ្ឌ ១១៦ (ក) នៃស.រ.ហ.អ.ក ១ ដើម្បីវាស់វែងភាពខុសគ្នាពីការបកប្រែបុគ្គល ដោយប្រើចំនួនទឹកប្រាក់ដែលបានរាយការណ៍ដោយក្រុមហ៊ុនមេ ផ្អែកលើកាលបរិច្ឆេទនៃការផ្លាស់ប្តូរទៅជា ស.រ.ហ.អ.ក របស់ក្រុមហ៊ុនមេ។
- ស.រ.ហ.អ.ក ៩ ឧបករណ៍ហិរញ្ញវត្ថុ បញ្ជាក់ពីថ្លៃឈ្នួលដែលបានរាប់បញ្ចូលក្នុង “១០ ភាគរយ” នៃការធ្វើតេស្តក្នុងកថាខណ្ឌ ៩.៣.៣.៦ នៃ ស.រ.ហ.អ.ក ៩ ដើម្បីវាយតម្លៃថាតើគួរតែមិនទទួលស្គាល់បំណុលហិរញ្ញវត្ថុ បកស្រាយថាមានតែថ្លៃឈ្នួលដែលបានបង់ ឬទទួលស្គាល់រវាងអង្គភាព (អ្នកខ្ចី) និងអ្នកឱ្យខ្ចីរួមបញ្ចូលទាំងឈ្នួលដែលបានបង់ឬទទួលក្នុងនាមបានដោយអង្គភាព ឬអ្នកឱ្យខ្ចីត្រូវបានរាប់បញ្ចូល។
- ស.រ.ហ.អ.ក ១៦ ភតិសន្យា ធ្វើវិសោធនកម្មឧទាហរណ៍ទី ១៣ ដើម្បីលុបឧទាហរណ៍នៃការការសងត្រឡប់នៃការកែលំអអគារដោយភតិសន្យា ដើម្បីដោះស្រាយការភ័ន្តច្រឡំដែលអាចកើតមានទាក់ទងទៅនឹងប្រព្រឹត្តិកម្មនៃប្រាក់លើកទឹកចិត្តភតិសន្យា ដែលអាចកើតឡើងដោយសារតែការប្រាក់លើកទឹកចិត្តភតិសន្យាត្រូវបានបង្ហាញនៅក្នុងឧទាហរណ៍នោះ និង
- ស.គ.អ.ក ៤១ ភស្តុតាង ដើម្បីដកចេញនូវតម្រូវការក្នុងការមិនរាប់បញ្ចូលលំហូរសាច់ប្រាក់ពន្ធ នៅពេលវាយតម្លៃសមរម្យនៃទ្រព្យសកម្មជីវសាស្ត្រដោយប្រើបច្ចេកទេសនៃការគណនាតម្លៃបច្ចុប្បន្ន។

៣. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (ត)

វិសោធនកម្មលើ ស.វ.ហ.អ.ក ៣ ឯកសារយោងទៅនឹងក្របខណ្ឌគណនេយ្យ

ការធ្វើវិសោធនកម្មត្រូវបានធ្វើឡើងចំពោះស្តង់ដារគណនេយ្យផ្សេងៗដើម្បីឆ្លុះបញ្ចាំងពីបញ្ហានៃ ក្របខណ្ឌ គណនេយ្យសម្រាប់របាយការណ៍ហិរញ្ញវត្ថុ និងត្រូវបានអនុវត្តចំពោះអង្គភាពដែលរកប្រាក់ចំណេញដែលមានភាព ទទួលខុសត្រូវចំពោះសង្គម និងត្រូវបានតម្រូវដោយច្បាប់ដើម្បីអនុលោមតាម ស.វ.ហ.អ.ក និងអង្គភាពសម្រាប់ផល ចំណេញផ្សេងទៀតដែលជ្រើសរើសអនុវត្ត ក្របខណ្ឌគណនេយ្យសម្រាប់រយៈពេលរាយការណ៍ប្រចាំឆ្នាំចាប់ពីឆ្នាំនេះ ឬ ក្រោយថ្ងៃទី១ ខែមករា ឆ្នាំ២០២០ ។

វិសោធនកម្មលើ ស.គ.អ.ក ១៦ ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ - ចំណូលពីការលក់មុននឹងមានបំណងក្នុងការប្រើ ប្រាស់

ការធ្វើវិសោធនកម្មលើស.គ.អ.ក ១៦ ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ ហាមឃាត់ការដកថ្លៃដើមនៃទ្រព្យ សម្បត្តិ រោងចក្រ និងបរិក្ខារ ដែលចំណូលពីការលក់របស់របរដែលបានផលិតខណៈពេលដែលនាំយកទ្រព្យសម្បត្តិ នោះទៅទីតាំង និងលក់ឬខ្ចីទៅដល់អ្នកទិញមានប្រតិបត្តិការតាមការគ្រោងទុកដោយអ្នកគ្រប់គ្រង។ ផ្ទុយទៅវិញ ចំណូលពីការលក់របស់របរទាំងនោះ និងថ្លៃដើមនៃការផលិតរបស់របរទាំងនោះត្រូវបានទទួលស្គាល់នៅក្នុងចំណេញ ឬ ខាត។

វិសោធនកម្មលើ ស.គ.អ.ក ៣៧ កិច្ចសន្យាស្តុកស្ត្រា - ចំណាយនៃការបំពេញកិច្ចសន្យា

ការធ្វើវិសោធនកម្មលើ ស.គ.អ.ក ៣៧ សំវិធានធន បំណុលយថាហេតុ និងទ្រព្យសកម្មយថាហេតុ ដើម្បី បញ្ជាក់ថា “ចំណាយបំពេញ” កិច្ចសន្យាមួយមាន “ថ្លៃដើមដែលទាក់ទងដោយផ្ទាល់ទៅនឹងកិច្ចសន្យា”។ ថ្លៃដើមដែល ទាក់ទងដោយផ្ទាល់ទៅនឹងកិច្ចសន្យា អាចជាថ្លៃដើមបន្ថែមនៃការបំពេញកិច្ចសន្យានោះ (ឧទាហរណ៍ កម្លាំង ពលកម្ម និង សម្ភារៈ) ឬការបែងចែកថ្លៃដើមផ្សេងៗដែលទាក់ទងដោយផ្ទាល់ទៅនឹងកិច្ចសន្យាដែលបានបំពេញ (ឧទាហរណ៍ ការបែងចែកថ្លៃរំលស់ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ និងឧបករណ៍ប្រើប្រាស់ក្នុងការបំពេញកិច្ចសន្យា)

វិសោធនកម្មលើ ស.គ.អ.ក ១ ចំណាត់ថ្នាក់នៃបំណុលរយៈពេលខ្លី ឬបំណុលរយៈពេលវែង

ស.គ.អ.ក. ១ ការដាក់បង្ហាញរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានកែប្រែទៅ៖

- បញ្ជាក់ថាការចាត់ថ្នាក់នៃបំណុលរយៈពេលខ្លី ឬបំណុលរយៈពេលវែងមិនមែនផ្អែកលើសិទ្ធិដែលមាននៅ ចុងការិយបរិច្ឆេទនៃរបាយការណ៍
- បញ្ជាក់ថាការចាត់ថ្នាក់មិនត្រូវបានប៉ះពាល់ ដោយភាពជឿជាក់ថា អង្គភាពមួយនឹងអនុវត្តសិទ្ធិរបស់ខ្លួន ក្នុងការពន្យារពេលនៃការទទួលខុសត្រូវ
- ពន្យល់ថាមានសិទ្ធិប្រសិនបើកិច្ចសន្យាត្រូវបានអនុវត្តនៅចុងការិយបរិច្ឆេទនៃរបាយការណ៍
- ណែនាំឱ្យបានស្គាល់និយមន័យនៃ “ការទូទាត់” ដើម្បីធ្វើឱ្យច្បាស់ថាការទូទាត់សំដៅទៅលើការផ្ទេរទៅ សមភាគិនៃសាច់ប្រាក់ ឧបករណ៍មូលធន ទ្រព្យសម្បត្តិ ឬសេវាកម្មផ្សេងៗ។

៣. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (ត)

ស.រ.ហ.អ.ក ១៧ កិច្ចសន្យាធានារ៉ាប់រង

ស.រ.ហ.អ.ក ១៧ ត្រូវបានជំនួសឱ្យ ស.រ.ហ.អ.ក ៤ និងតម្រូវឱ្យវាស់វែងតាមតម្លៃបច្ចុប្បន្ន ដែលការប៉ាន់ស្មានត្រូវបានវាស់វែងឡើងវិញនៃពេលវេលាបញ្ចប់ការណ៍នីមួយៗ។

កិច្ចសន្យាត្រូវបានវាស់វែងដោយប្រើ៖

- អប្បបរមានៃប្រាក់ប្រាក់ប្រាក់ប្រាក់ប្រាក់
 - និយ័តកម្មហានិភ័យជាក់លាក់ និង
 - ចំណេញនៃសេវាកិច្ចសន្យា ("CSM") ដែលតំណាងឱ្យកិច្ចសន្យានៃប្រាក់ចំណេញដែលមិនទាន់បានទទួលស្គាល់ ដែលត្រូវបានគេទទួលស្គាល់ថាជាប្រាក់ចំណូលក្នុងកំឡុងពេលនៃការធានារ៉ាប់រង។
- ស្តង់ដារអនុញ្ញាតឱ្យមានជម្រើសរវាងការទទួលស្គាល់ ការផ្លាស់ប្តូរតាមអត្រាអប្បបរមានៅក្នុងរបាយការណ៍ចំណូល ឬទទួលស្គាល់ដោយផ្ទាល់នៅក្នុងប្រាក់ចំណូលផ្សេងៗទៀត។ ជម្រើសនេះ គឺទំនងជាឆ្លុះបញ្ចាំងពីរបៀបដែលក្រុមហ៊ុនធានារ៉ាប់រងបកស្រាយពី ទ្រព្យសកម្មហិរញ្ញវត្ថុរបស់ខ្លួនក្រោម ស.រ.ហ.អ.ក ៩។

ជម្រើសម្យ៉ាងទៀត គឺវិធីសាស្ត្របែងចែកបុព្វលាភ ត្រូវបានអនុញ្ញាតសម្រាប់បំណុលសម្រាប់ការធានារ៉ាប់រងដែលនៅសល់សម្រាប់កិច្ចសន្យារយៈពេលខ្លីដែលត្រូវបានបង្ហាញលើការធានារ៉ាប់រងមិនមានជីវិត។

ការផ្លាស់ប្តូរនៃការវាស់ស្ទង់ទូទៅដែលគេហៅថា "វិធីសាស្ត្រតំលៃអថេរ" សម្រាប់កិច្ចសន្យាមួយចំនួនដែលបានបង្ហាញលើការធានារ៉ាប់រងមានជីវិត ដែលអ្នកធ្វើគោលនយោបាយ ចែករំលែកជាភាគទទួលបានមកវិញនូវតម្លៃមូលដ្ឋាន។ នៅពេលអនុវត្តវិធីកំណត់តម្លៃអថេរ ការប្រែប្រួលតម្លៃទីផ្សារនៃភាគហ៊ុនក្រុមហ៊ុននៃតម្លៃមូលដ្ឋាន ត្រូវបានរួមបញ្ចូលនៅក្នុងចំណេញកម្រិតនៃកិច្ចសន្យាសេវា។ ជាលទ្ធផលក្រុមហ៊ុនធានារ៉ាប់រងដែលប្រើប្រាស់វិធីសាស្ត្រនេះទំនងជាមិនសូវប្រែប្រួលខ្លាំងជាងវិធីសាស្ត្រទូទៅទេ។

ច្បាប់ថ្មីនេះ នឹងប៉ះពាល់ដល់របាយការណ៍ហិរញ្ញវត្ថុ និងស្ថានភាពលទ្ធផលសំខាន់ៗរបស់ក្រុមហ៊ុនទាំងអស់ដែលបានចេញកិច្ចសន្យាធានារ៉ាប់រង ឬកិច្ចសន្យាវិនិយោគដែលមានលក្ខណៈពិសេសនៃការចូលរួម។

វិសោធនកម្មលើ ស.រ.ហ.អ.ក ១៧ កិច្ចសន្យាធានារ៉ាប់រង

វិសោធនកម្មលើ ស.រ.ហ.អ.ក ១៧ កិច្ចសន្យាធានារ៉ាប់រង ធ្វើការពន្យារកាលបរិច្ឆេទដែលចូលជាធរមានចាប់ពីរយៈពេលប្រចាំឆ្នាំចាប់ផ្តើមនៅ ឬបន្ទាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ទៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៣។ សម្រាប់អង្គភាពដែលបានជ្រើសរើសដើម្បីពន្យារពេល ស.រ.ហ.អ.ក ៩ ឧបករណ៍ហិរញ្ញវត្ថុ កាលបរិច្ឆេទដែលចាំបាច់ត្រូវបានពន្យារពេលរហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៣។

IASB បានធ្វើវិសោធនកម្ម ស.រ.ហ.អ.ក ១៧ ដូចជា៖

- កាត់បន្ថយការចំណាយ (តម្រូវការមួយចំនួនត្រូវបានធ្វើឱ្យសាមញ្ញដើម្បីកាត់បន្ថយការចំណាយដូចជាការចំណាយលើការអភិវឌ្ឍប្រព័ន្ធ);
- ធ្វើឱ្យលទ្ធផលកាន់តែងាយស្រួលពន្យល់; និង
- បន្ថយការផ្លាស់ប្តូរ (កាលបរិច្ឆេទកម្មវិធីដែលបានពន្យារពេលផ្តល់ឱ្យក្រុមហ៊ុនធានារ៉ាប់រងពេលវេលាបន្ថែមទៀតសម្រាប់ការអនុវត្តលើកដំបូង ស.រ.ហ.អ.ក ១៧ និងនៅក្នុងករណីមួយចំនួន ស.រ.ហ.អ.ក ៩ ផងដែរ និងផ្តល់នូវការសង្គ្រោះការផ្លាស់ប្តូរបន្ថែមទៀតដើម្បីកាត់បន្ថយភាពស្មុគស្មាញនៃអនុវត្ត ស.រ.ហ.អ.ក ១៧ ជាលើកដំបូង) ។

៣. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (ត)

វិសោធនកម្មលើ ស.ក.អ.ហ.រ. ៤ កិច្ចសន្យាធានារ៉ាប់រង - ការពង្រីកការលើកលែងជាបណ្តោះអាសន្នពី
ការអនុវត្ត ស.ក.អ.ហ.រ. ៩

ស.រ.ហ.អ.ក ៤ ត្រូវបានធ្វើវិសោធនកម្មដើម្បីតម្រូវឱ្យអ្នកធានារ៉ាប់រងអនុវត្តការលើកលែងជា បណ្តោះ
អាសន្នពី ស.ក.អ.ហ.រ. ៩ (ឧទាហរណ៍៖ អ្នកធានារ៉ាប់រងទាំងនោះដែលបន្តអនុវត្ត ស.រ.ហ.អ.ក ៣៩) ដើម្បី
អនុវត្ត ការអនុវត្តន៍ជាក់ស្តែងដូចគ្នានឹងអង្គភាពដែលអនុវត្ត ស.រ.ហ.អ.ក ៩)។

វិសោធនកម្មលើ ស.រ.ហ.អ.ក ១០ និង ស.ក.អ.គ. ២៨ ការលក់ ឬការចែកចាយនៃទ្រព្យ រវាងសហគ្រិន និង
ញាតិសម្ព័ន្ធ ឬក្រុមហ៊ុនរួមទុន

ការធ្វើវិសោធនកម្មនេះបញ្ជាក់ពីវិសាលភាពនៃការចំណេញ ឬខាតដែលត្រូវទទួលស្គាល់ នៅពេលដែល
អង្គភាពលក់ ឬដាក់ទុនជាទ្រព្យសម្បត្តិទៅញាតិសម្ព័ន្ធ ឬក្រុមហ៊ុនរួមទុន។ នៅពេលប្រតិបត្តិការទាក់ទងទៅនឹង
អាជីវកម្មចំណេញ ឬខាតត្រូវបានទទួលស្គាល់ទាំងស្រុង នៅពេលដែលប្រតិបត្តិការពាក់ព័ន្ធនឹងទ្រព្យសម្បត្តិ
ដែលមិន ឬរួមចំណែកក្នុងអាជីវកម្ម ចំណេញ ឬខាតត្រូវបានទទួលស្គាល់តែចំពោះផលប្រយោជន៍របស់
វិនិយោគិនដែលមិនពាក់ព័ន្ធនឹងក្រុមហ៊ុនរួមទុន ឬញាតិសម្ព័ន្ធ។

៤. ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ

	មិនបានធ្វើសវនកម្ម ៣០ កញ្ញា ២០២០ ដុល្លារអាមេរិក	បានធ្វើសវនកម្ម ៣១ ធ្នូ ២០១៩ ដុល្លារអាមេរិក
ថ្លៃដើម		
សមតុល្យដើមគ្រានៃកំឡុងការិយបរិច្ឆេទ/ឆ្នាំ	៩៦.៤១៤.៦៩១	៨៩.៦៥៥.៨០៣
ការទិញបន្ថែម	៩.១៤៥.៦៣៣	៦.៩០៤.៣៤៧
ការផ្ទេរទៅទ្រព្យសម្បត្តិវិនិយោគ (កំណត់សម្គាល់ទី៥)	-	(៣៦.០៥៣)
ការលក់	(១៩៥.៥៣៥)	-
ការជម្រះបញ្ជីចេញ	(១២៥.៩០១)	(១០៩.៤០៦)
	<u>១០៥.២៣៨.៨៨៨</u>	<u>៩៦.៤១៤.៦៩១</u>
រំលស់បង្គរ		
សមតុល្យដើមគ្រានៃកំឡុងការិយបរិច្ឆេទ/ឆ្នាំ	១៨.៨៤៦.១៣៥	១៥.៨៤៦.៣៥៦
រំលស់ក្នុងគ្រា/ឆ្នាំ	១.៩៦៦.៤៩១	៣.០៤៣.០០៣
ការលក់	(១៣៣.២៩៨)	-
ការជម្រះបញ្ជីចេញ	-	(៤៣.២២៤)
	<u>២០.៦៧៩.៣២៨</u>	<u>១៨.៨៤៦.១៣៥</u>
តម្លៃពិតគណនេយ្យ		
សមតុល្យចុងគ្រានៃកំឡុងការិយបរិច្ឆេទ/ឆ្នាំ	<u>៨៤.៥៥៩.៥៦០</u>	<u>៧៧.៥៦៨.៥៥៦</u>
(គិតជាពាន់រៀល)	<u>៣៤៦.៦៩៤.១៩៦</u>	<u>៣១៦.០៩១.៨៦៦</u>

៥. ប្រសិទ្ធភាពវិស័យ

	មិនបានធ្វើសវនកម្ម ៣០ កញ្ញា ២០២០ ដុល្លារអាមេរិក	បានធ្វើសវនកម្ម ៣១ ធ្នូ ២០១៩ ដុល្លារអាមេរិក
ថ្លៃដើម		
សមតុល្យដើមគ្រានៃកំឡុងការិយបរិច្ឆេទ/ឆ្នាំ	៨៥.៣១៨.៨១០	៨៥.៤៩៤.៦៤២
ការទិញបន្ថែម	-	៥៣.០០០
ការផ្ទេរពីទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ (កំណត់សម្គាល់ទី៤)	-	៣៦.០៥៣
ការលក់	(១៣២.៧៩៥)	(២៦៤.៨៨៥)
	<u>៨៥.១៨៦.០១៥</u>	<u>៨៥.៣១៨.៨១០</u>
រំលស់បង្គរ		
សមតុល្យដើមគ្រានៃកំឡុងការិយបរិច្ឆេទ/ឆ្នាំ	៤៦៤.៦៦៤	៤៦៨.៤៤៤
រំលស់ក្នុងគ្រា/ឆ្នាំ	៤៧.៦៥១	៧៦.៩៥៤
ការលក់	(២៩.០៦៩)	(៨០.៧៣៤)
	<u>៤៨៣.២៤៦</u>	<u>៤៦៤.៦៦៤</u>
តម្លៃពិតគណនេយ្យ		
សមតុល្យចុងគ្រានៃកំឡុងការិយបរិច្ឆេទ/ឆ្នាំ	<u>៨៤.៧០២.៧៦៩</u>	<u>៨៤.៨៥៤.១៤៦</u>
<i>(គិតជាពាន់រៀល)</i>	<u>៣៤៧.២៨១.៣៤៣</u>	<u>៣៤៥.៧៨០.៦៤៥</u>

៦. ការជួលត្រូវទទួល

ការជួលត្រូវទទួល កើតឡើងពីការជួលដីដែលមានរយៈពេល ៤០ឆ្នាំ ទៅក្រុមហ៊ុន ហ៊ុយ បាង អ៊ិនធើណេស៊ីសណាល អ៊ិនវេសមេនគ្រុប ខូអិលធីឌី និង មេគង្គ អូរីហ្សា ត្រេឌីង ខូអិលធីឌី។

៧. គណនីពាណិជ្ជ និងគណនីត្រូវទទួលផ្សេងៗ

	មិនបានធ្វើសវនកម្ម ៣០ កញ្ញា ២០២០		បានធ្វើសវនកម្ម ៣១ ធ្នូ ២០១៩	
	ដុល្លារអាមេរិក	គិតជាពាន់រៀល	ដុល្លារអាមេរិក	គិតជាពាន់រៀល
រយៈពេលវែង				
គណនីត្រូវទទួលផ្សេងៗ				
ប្រាក់បញ្ញើ	៦៤.៩៨៦	២៦៦.៤៤៣	៦២.៤៨៧	២៥៤.៦៣៥
រយៈពេលខ្លី				
គណនីពាណិជ្ជ				
ភាគីទីបី	៤.៧២៧.៦៤៥	១៩.៣៨៣.៣៤៥	៤.១៨៤.៧៥១	១៧.០៩២.៨៦០
ដក៖ ឱនភាព				
- ភាគីទីបី	(៧៧២.៥៤៩)	(៣.១៦៧.៤៥១)	(៥១៤.៨៦៣)	(២.០៩៨.០៦៧)
	៣.៩៥៥.០៩៦	១៦.២១៥.៨៩៤	៣.៦៦៩.៨៨៨	១៤.៩៩៤.៧៩៣
គណនីត្រូវទទួលផ្សេងៗ				
ភាគីទីបី	២.៩០២.០៦៥	១១.៨៩៨.៤៦៧	២.៥២២.៣៩៥	១០.២៧៨.៧៦០
បុរេប្រទាន	៩២.៧៩៤	៣៨០.៤៥៥	១០៧.៧៧០	៤៣៩.១៦៣
បញ្ញើ	១០៣.៨៧០	៤២៥.៨៦៧	១០០.៨៧០	៤១១.០៤៥
គណនីត្រូវទទួលផ្សេងៗ	២១៨.៥១០	៨៩៥.៨៩១	១៩៣.៦៤៧	៧៨៩.១១២
	៣.៣១៧.២៣៩	១៣.៦០០.៦៨០	២.៩២៤.៦៨២	១១.៩១៨.០៨០
គណនីពាណិជ្ជសរុប	៧.២៧២.៣៣៥	២៩.៨១៦.៥៧៤	៦.៥៩៤.៥៧០	២៦.៨៧២.៨៧៣
ការបង់មុន	៤០៧.៧៥២	១.៦៧១.៧៨៣	៣៤៤.២២៥	១.៤០២.៧១៧
	៧.៦៨០.០៨៧	៣១.៤៨៨.៣៥៧	៦.៩៣៨.៧៩៥	២៨.២៧៥.៥៩០

៨. ពន្ធពន្យារ

ធាតុនិងបម្រែបម្រួលនៃគណនីពន្ធពន្យារទ្រព្យសកម្ម/(បំណុល) មានដូចខាងក្រោម៖

	គិតត្រឹមថ្ងៃទី ១ មករា ២០២០ ដុល្លារអាមេរិក	កត់ត្រាជាបន្ទុក ក្នុងរបាយការណ៍ ចំណេញ-ខាត ដុល្លារអាមេរិក	គិតត្រឹមថ្ងៃទី ៣០ កញ្ញា ២០២០ ដុល្លារអាមេរិក (មិនបានធ្វើសវនកម្ម)
ទ្រព្យសម្បត្តិ រោងចក្រ និង បរិក្ខារ	(២.២៦៥.០២៨)	(៣២៤.០៥២)	(២.៥៨៩.០៨០)
កាតព្វកិច្ចសោធននិវត្តន៍	១២២.៦៨៥	៧.៤២៣	១៣០.១០៨
ចំណូលពន្ធពន្យារ	២.៩១៦.២០២	(៥១.២០២)	២.៨៦៥.០០០
ឱនភាពលើគណនីពាណិជ្ជ	១០២.៩៧៣	៥១.៥៣៧	១៥៤.៥១០
ភាពខុសគ្នាពីការប្តូររូបិយប័ណ្ណដែលមិនទាន់ទទួលស្គាល់	១.៦៣២	១១.២១៨	១២.៥៨០
	<u>៨៧៨.៤៦៤</u>	<u>(៣០៥.០៧៦)</u>	<u>៥៧៣.៣៨៨</u>

(គិតជាពាន់រៀល)

២.៣៥០.៨៩១

	គិតត្រឹមថ្ងៃទី ១ មករា ២០១៩ ដុល្លារអាមេរិក	កត់ត្រាជាបន្ទុកក្នុង របាយការណ៍ ចំណេញ-ខាត ដុល្លារអាមេរិក	គិតត្រឹមថ្ងៃទី ៣១ ធ្នូ ២០១៩ ដុល្លារអាមេរិក
ទ្រព្យសម្បត្តិ រោងចក្រ និង បរិក្ខារ	(២.០៣៨.៤៤៧)	(២២៦.៥៨១)	(២.២៦៥.០២៨)
កាតព្វកិច្ចសោធននិវត្តន៍	១២៤.១៩២	(១.៥០៧)	១២២.៦៨៥
ចំណូលពន្ធពន្យារ	២.៩៧០.០០០	(៥៣.៧៩៨)	២.៩១៦.២០២
ឱនភាពគណនីពាណិជ្ជ	៦៨.៧៨៦	៣៤.១៨៧	១០២.៩៧៣
ភាពខុសគ្នាពីការប្តូររូបិយប័ណ្ណដែលមិនទាន់ទទួលស្គាល់	១.៤៦៩	១៦៣	១.៦៣២
	<u>១.១២៦.០០០</u>	<u>(២៤៧.៥៣៦)</u>	<u>៨៧៨.៤៦៤</u>

(គិតជាពាន់រៀល)

៣.៥៧៩.៧៤១

៩. សាច់ប្រាក់ និងសមតុល្យនៅធនាគារ

	មិនបានធ្វើសវនកម្ម ៣០ កញ្ញា ២០២០		បានធ្វើសវនកម្ម ៣១ ធ្នូ ២០១៩	
	ដុល្លារអាមេរិក	គិតជាពាន់រៀល	ដុល្លារអាមេរិក	គិតជាពាន់រៀល
សាច់ប្រាក់ក្នុងដៃ	៦.៦២៧	២៧.១៧១	៤.៨៣៣	១៩.៦៩៤
សាច់ប្រាក់នៅធនាគារ	៣.៩៧២.៩៧៥	១៦.២៨៩.១៩៧	៦.៦៤៧.៦៨៥	២៧.០៨៩.៣១៧
ប្រាក់បញ្ញើ	១៧.៥០៩.៨៩៨	៧១.៧៩០.៥៨២	១៩.៣៣២.៣៩០	៧៨.៧៧៩.៤៨៩
កំណត់បង្ហាញនៅក្នុងរបាយការណ៍ ស្ថានភាពហិរញ្ញវត្ថុ	២១.៤៨៩.៥០០	៨៨.១០៦.៩៥០	២៥.៥៨៣.៥០៨	១០៥.៥៨៨.៥០០
ដក៖				
ប្រាក់បញ្ញើ (កាលកំណត់ច្រើនជាង៣ខែ)	(១៥.០០០.០០០)	(៦១.៥០០.០០០)	(១៦.២០០.០០០)	(៦៦.០១៥.០០០)
កំណត់បង្ហាញនៅក្នុងរបាយការណ៍លំហូរ សាច់ប្រាក់	៦.៤៨៩.៥០០	២៦.៦០៦.៩៥០	៩.៣៨៣.៥០៨	៣៩.៥៧៣.៥០០

១០. ដើមទុន

	មិនបានធ្វើសវនកម្ម ៣០ កញ្ញា ២០២០		បានធ្វើសវនកម្ម ៣១ ធ្នូ ២០១៩	
	ដុល្លារអាមេរិក	គិតជាពាន់រៀល	ដុល្លារអាមេរិក	គិតជាពាន់រៀល
ភាគហ៊ុនបោះឆ្នោត នៃ ១ដុល្លារអាមេរិក៖				
ប្រភេទ ក	៤.១៣៦.៨៧៣	៤.១៣៦.៨៧៣	៤.១៣៦.៨៧៣	៤.១៣៦.៨៧៣
ប្រភេទ ខ	១៦.៥៤៧.៤៩២	១៦.៥៤៧.៤៩២	១៦.៥៤៧.៤៩២	១៦.៥៤៧.៤៩២
	២០.៦៨៤.៣៦៥	២០.៦៨៤.៣៦៥	២០.៦៨៤.៣៦៥	២០.៦៨៤.៣៦៥
ភាគហ៊ុនមិនបោះឆ្នោត នៃ ១ដុល្លារអាមេរិក៖				
ប្រភេទ គ	៩៣.៧៦៩.១២០	៩៣.៧៦៩.១២០	៩៣.៧៦៩.១២០	៩៣.៧៦៩.១២០
	១១៤.៤៥៣.៤៨៥	១១៤.៤៥៣.៤៨៥	១១៤.៤៥៣.៤៨៥	១១៤.៤៥៣.៤៨៥
(គិតជាពាន់រៀល)		៤៥៧.៨១៣.៩៤០		៤៥៧.៨១៣.៩៤០

ភាគហ៊ុនប្រភេទ “ក” នឹងទទួលបានការធានាទិន្នផលភាគលាភអប្បបរមាស្មើនឹង៥%ក្នុង១ឆ្នាំ ដោយគិតតាមថ្លៃលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈ សម្រាប់រយៈពេលយ៉ាងហោច ៥ ឆ្នាំ គិតចាប់ពីឆ្នាំ ២០១៦ រហូតដល់ឆ្នាំ ២០២០។ តម្លៃបច្ចុប្បន្ននៃការធានាបង់ភាគលាភនេះ មានចំនួន ៩៣៦.១៤៥ ដុល្លារអាមេរិក ហើយត្រូវបានរំពឹងទុកថានឹងធ្វើការទូទាត់ក្នុងរយៈពេល ៥ឆ្នាំ។

ភាគហ៊ុនប្រភេទ “គ” ពុំមានសិទ្ធិទទួលបាននូវភាគលាភពី ក.ស.ភ នោះទេ ប៉ុន្តែមានសិទ្ធិអាទិភាពក្នុងការទទួលបានទ្រព្យសម្បត្តិរបស់ ក.ស.ភ នៅក្នុងករណីដែលក្រុមហ៊ុនជម្រះបញ្ជី។

១១. បុព្វលាភភាគហ៊ុន

នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៥ ក.ស.ភ ទទួលបានជោគជ័យនៅការចុះបញ្ជីនៅលើផ្សារមូលបត្រកម្ពុជា ("ផ.ម.ក")។ ចំនួនភាគហ៊ុនសរុប (មានសិទ្ធិបោះឆ្នោត) មានចំនួន ២០.៦៨៤.៣៦៥ ដែលមាន ៤.១៣៦.៨៧៣ ជាភាគហ៊ុនប្រភេទ "ក" ដែលមានតម្លៃចារឹក ៤.០០០ រៀលក្នុងមួយហ៊ុន។ បន្ទាប់ពីបានចុះបញ្ជី ចំនួន៨០%នៃភាគហ៊ុនសរុប ត្រូវបានកាន់កាប់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ក.ស.ភ បានទទួលសាច់ប្រាក់ពី ការលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈបានចំនួន ៥.១៩៣.៩១៥ ដុល្លារអាមេរិក និងចំណាយ ប្រតិបត្តិការចំនួន ៩០១.៥៤០ ដុល្លារអាមេរិក។

បុព្វលាភភាគហ៊ុន សំដៅលើចំនួនទឹកប្រាក់លើសពីតម្លៃចារឹក នៃភាគហ៊ុននីមួយៗ ដែលក្រុមហ៊ុនទទួល បានពីការបោះផ្សាយលក់ភាគហ៊ុន និង បន្ទាប់ពីកាត់កងនូវចំណាយប្រតិបត្តិការផ្សេងៗ ដែលកើតចេញផ្ទាល់ពី ការបោះផ្សាយភាគហ៊ុន។

១២. ទុនបម្រុង

	ទុនបម្រុងតាមច្បាប់ ដុល្លារអាមេរិក	ទុនបម្រុងទូទៅ ដុល្លារអាមេរិក	មូលនិធិអភិវឌ្ឍន៍ សហគ្រាស ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ថ្ងៃទី១ មករា ២០២០	១.៤៦៨.៤៤០	១.៤៦៨.៤៤០	២២.៧១៤.៥៣៩	២៥.៦៥១.៤១៩
ការផ្ទេរពីប្រាក់ចំណេញរក្សាទុក	៥៧៧.៥៧០	៥៧៧.៥៧០	៩.៧៣៣.០៤៧	១០.៨៨៨.១៨៧
ថ្ងៃទី៣០ កញ្ញា ២០២០ (មិនបានធ្វើ សវនកម្ម)	២.០៤៦.០១០	២.០៤៦.០១០	៣២.៤៤៧.៥៨៦	៣៦.៥៣៩.៦០៦
(គិតជាពាន់រៀល)	៨.៣៨៨.៦៤១	៨.៣៨៨.៦៤១	១៣៣.០៣៥.១០៣	១៤៩.៨១២.៣៨៥
ថ្ងៃទី១ មករា ២០១៩	១.០៦៣.៤០៣	១.០៦៣.៤០៣	១៦.៥៤៨.៣៣៦	១៨.៦៧៥.១៤២
ការផ្ទេរពីប្រាក់ចំណេញរក្សាទុក	៤០៥.០៣៧	៤០៥.០៣៧	៦.១៦៦.២០៣	៦.៩៧៦.២៧៧
ថ្ងៃទី៣១ ធ្នូ ២០១៩ (បានធ្វើសវនកម្ម)	១.៤៦៨.៤៤០	១.៤៦៨.៤៤០	២២.៧១៤.៥៣៩	២៥.៦៥១.៤១៩
(គិតជាពាន់រៀល)	៥.៩៨៣.៨៩៣	៥.៩៨៣.៨៩៣	៩២.៥៦១.៧៤៦	១០៤.៥២៩.៥៣២

នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ក្រុមប្រឹក្សាភិបាលបានអនុម័តនូវការផ្ទេរពីប្រាក់ចំណេញរក្សាទុកទៅទុន បម្រុងផ្សេងៗ ចំនួន ១០.៨៨៨.១៨៧ ដុល្លារអាមេរិក។

យោងតាមលក្ខន្តិកៈរបស់ ក.ស.ភ ចុះថ្ងៃទី៥ ខែកញ្ញា ឆ្នាំ ២០១៦ ត្រង់ប្រការ៦៦ បានចែងថាប្រាក់ ចំណេញ របស់ ក.ស.ភ បន្ទាប់ពីកាត់កងនឹងការខាតយោងពីឆ្នាំមុន (ប្រសិនបើមាន) អាចត្រូវបានប្រើប្រាស់ដូច ខាងក្រោម៖

- សម្រាប់ទុនបម្រុងតាមច្បាប់ ៥%
- សម្រាប់ទុនបម្រុងទូទៅ ៥%
- សមតុល្យនៅសល់សម្រាប់ភាគលាភ និងមូលនិធិសម្រាប់អភិវឌ្ឍន៍សហគ្រាស

១៣. គណនីអ្នកផ្គត់ផ្គង់ និងគណនីត្រូវបង់ផ្សេងៗ

រយៈពេលវែង គណនីត្រូវបង់ផ្សេងៗ ប្រាក់បញ្ញើ	មិនបានធ្វើសវនកម្ម ៣០ កញ្ញា ២០២០		បានធ្វើសវនកម្ម ៣១ ធ្នូ ២០១៩	
	ដុល្លារអាមេរិក	គិតជាពាន់រៀល	ដុល្លារអាមេរិក	គិតជាពាន់រៀល
	៣២.៤៩៣	១៣៣.២២១	៣១.២៤៣	១២៧.៣១៥
 រយៈពេលខ្លី គណនីអ្នកផ្គត់ផ្គង់ ភាគីទីបី	២៩៩.៧៥៤	១.២២៨.៩៩១	១.០៦០.៦៤០	៤.៣២២.១០៨
 គណនីត្រូវបង់ផ្សេងៗ ការប្រាក់ត្រូវបង់ ប្រាក់បញ្ញើ	១០៣.៧២៩	៤២៥.២៨៩	៣៦១.៥៥៦	១.៤៧៣.៣៤១
ការធានានូវភាគលាភដែលត្រូវបង់	៤៣៤.៦៤៣	១.៧៨២.០៣៦	៤៣៨.៨២៥	១.៧៨៨.២១២
ការធានានូវភាគលាភដែលត្រូវបង់	២៥១.៣៨៤	១.០៣០.៦៧៤	២៥៩.៨៨៧	១.០៥៩.០៤០
ចំណូលមិនទាន់ទទួលស្គាល់	-	-	៣១.០១២	១២៦.៣៧៤
ពន្ធត្រូវបង់ផ្សេងៗ	១៣៨.៧៣៩	៥៦៨.៨៣០	១៣៨.៧៤០	៥៦៥.៣៦៥
បំណុលត្រូវបង់ផ្សេងៗ	១.១៦៨.៨៧៤	៤.៧៩២.៣៨២	១.០៤៨.៣៩២	៤.២៧២.១៩៧
	២.០៩៧.៣៦៩	៨.៥៩៩.២១១	២.២៧៨.៤១២	៩.២៨៤.៥២៩
	២.៣៩៧.១២៣	៩.៨២៨.២០២	៣.៣៣៩.០៥២	១៣.៦០៦.៦៣៧

១៤. ប្រាក់កម្ចី

រយៈពេលវែង ចំណាត់ថ្នែកក្នុងកម្មវិធី LM១៧	មិនបានធ្វើសវនកម្ម ៣០ កញ្ញា ២០២០		បានធ្វើសវនកម្ម ៣១ ធ្នូ ២០១៩	
	ដុល្លារអាមេរិក	គិតជាពាន់រៀល	ដុល្លារអាមេរិក	គិតជាពាន់រៀល
	២០.៦៩៩.៧៤១	៨៤.៨៦៨.៩៣៨	២២.៧៦៩.៧១៥	៩២.៧៨៦.៥៨៩
 រយៈពេលខ្លី ចំណាត់ថ្នែកក្នុងកម្មវិធី LM១៧	២.០៦៩.៩៧៤	៨.៤៨៦.៨៩៣	២.០៦៩.៩៧៤	៨.៤៣៥.១៤៤
	២២.៧៦៩.៧១៥	៩៣.៣៥៥.៨៣១	២៤.៨៣៩.៦៨៩	១០១.២២១.៧៣៣

១៤. ប្រាក់កម្ចី (ត)

ចំណតផ្ទៃក្នុងត្រីមាស LM១៧ តំណាងឲ្យកិច្ចព្រមព្រៀងខ្ចីបន្តរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ក.ស.ភ សម្រាប់ការខ្ចីប្រាក់បានមកពី The Import-Export Bank of China ("the Eximbank") ស្ថិតនៅក្រោមកិច្ចព្រមព្រៀងកម្ចីតំណទានអតិថិជន ដែលពេញចិត្ត (Preferred Buyer) លេខ (២០១០)២៩(១៣៦) នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១០ សម្រាប់ការសាងសង់ចំណតផ្ទៃក្នុងត្រីមាស LM១៧។

ចំនួនទឹកប្រាក់ដែលបានប្រគល់ឲ្យ ក.ស.ភ ខ្ចីបន្តនេះ ត្រូវបានចាត់ទុកថាបានឲ្យ ក.ស.ភ នៅថ្ងៃដូចគ្នា តាមរូបិយប័ណ្ណ និងក្នុងចំនួនទឹកប្រាក់ដូចដែលបានបើកដោយធនាគារ Eximbank សម្រាប់កម្មវត្ថុផ្តល់ ហិរញ្ញប្បទាន ដើម្បីអនុវត្តគម្រោង។ ក.ស.ភ បង់ការប្រាក់រៀងរាល់ពាក់កណ្តាលឆ្នាំម្តង ដោយអត្រាការប្រាក់ ៤% ក្នុង ១ឆ្នាំ។ ប្រាក់កម្ចីបន្តនេះ គឺសម្រាប់រយៈពេល ២០ឆ្នាំ រួមបញ្ចូលទាំងថេរវេលាអនុគ្រោះមិនលើសពី ៧ ឆ្នាំ គិតចាប់ពីថ្ងៃចុះហត្ថលេខាកិច្ចព្រមព្រៀងកម្ចីនេះ។

១៥. សំវិធានអនុលោមនិងសោធននិវត្តន៍

ចំនួនទឹកប្រាក់ដែលបានកត់ត្រានៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុមានដូចខាងក្រោម៖

	មិនបានធ្វើសវនកម្ម ៣០ កញ្ញា ២០២០ ដុល្លារអាមេរិក គិតជាពាន់រៀល		បានធ្វើសវនកម្ម ៣១ ធ្នូ ២០១៩ ដុល្លារអាមេរិក គិតជាពាន់រៀល	
កាតព្វកិច្ចសោធននិវត្តន៍				
តម្លៃបច្ចុប្បន្ននៃកាតព្វកិច្ចអត្ថប្រយោជន៍ដែល បានកំណត់	៦៥០.៥៤១	២.៦៦៧.២១៨	៦១៣.៤២៧	២.៤៩៩.៧១៥
តម្លៃសមស្របនៃទ្រព្យតម្កល់	-	-	-	-
	<u>៦៥០.៥៤១</u>	<u>២.៦៦៧.២១៨</u>	<u>៦១៣.៤២៧</u>	<u>២.៤៩៩.៧១៥</u>
អត្ថប្រយោជន៍ផ្សេងទៀត				
បេឡាជាតិរបបសន្តិសុខសង្គមសម្រាប់មន្ត្រីរាជ ការស៊ីវិល (ប.ជ.ស)	៦៨.១៨៩	២៧៩.៥៧៥	៤៩.០៨៨	២០០.០៣៤
	<u>៦៨.១៨៩</u>	<u>២៧៩.៥៧៥</u>	<u>៤៩.០៨៨</u>	<u>២០០.០៣៤</u>
បំណុលដែលបានកត់ត្រានៅក្នុងរបាយការណ៍ ស្ថានភាពហិរញ្ញវត្ថុ	<u>៧១៨.៧៣០</u>	<u>២.៩៤៦.៧៩៣</u>	<u>៦៦២.៥១៥</u>	<u>២.៦៩៩.៧៤៩</u>

១៥. សំវិធានបណ្តឹងមូលនិធិសោធននិវត្តន៍ (ត)

បម្រែបម្រួលនៅក្នុងកាតព្វកិច្ចអត្ថប្រយោជន៍ដែលបានកំណត់ក្នុងកំឡុងការិយបរិច្ឆេទនេះ មានដូចខាងក្រោម៖

	មិនបានធ្វើសវនកម្ម ៣០ កញ្ញា ២០២០ ដុល្លារអាមេរិក	បានធ្វើសវនកម្ម ៣១ ធ្នូ ២០១៩ ដុល្លារអាមេរិក
នាថ្ងៃទី១ ខែមករា	៦១៣.៤២៧	៦២០.៩៦១
ប្រាក់ចំណាយលើសេវាកម្មបច្ចុប្បន្ន	១២.៥៥០	៤៨.៧០៩
ចំណាយការប្រាក់	១២.៥៥០	៣៥.៨៨៥
ថ្លៃសេវាកម្មកន្លងមក	-	១៥.៩៣៧
កាតព្វកិច្ចសោធននិវត្តន៍បានបង់	(៣៧.៩២២)	(១៧.៥៣៤)
ការវាយតម្លៃឡើងវិញ	៤៩.៩៣៦	(៩០.៥៣១)
	<u>៦៥០.៥៤១</u>	<u>៦១៣.៤២៧</u>
នាថ្ងៃទី៣០ ខែកញ្ញា/ថ្ងៃទី៣១ ខែធ្នូ		
(គិតជាពាន់រៀល)	<u>២.៦៦៧.២១៨</u>	<u>២.៤៩៩.៧១៥</u>

បម្រែបម្រួលនៅក្នុងអត្ថប្រយោជន៍ផ្សេងទៀតដែលបានកំណត់ក្នុងកំឡុងការិយបរិច្ឆេទនេះ មានដូចខាងក្រោម៖

	មិនបានធ្វើសវនកម្ម ៣០ កញ្ញា ២០២០ ដុល្លារអាមេរិក	បានធ្វើសវនកម្ម ៣១ ធ្នូ ២០១៩ ដុល្លារអាមេរិក
នាថ្ងៃទី១ ខែមករា	៤៩.០៨៨	២៣.៦៨៣
ចំណាយបន្ថែម	១៩.១០១	២៥.៤០៥
	<u>៦៨.១៨៩</u>	<u>៤៩.០៨៨</u>
នាថ្ងៃទី៣០ កញ្ញា/ថ្ងៃទី៣១ ខែធ្នូ		
(គិតជាពាន់រៀល)	<u>២៧៩.៥៧៥</u>	<u>២០០.០៣៤</u>

ចំណាយតម្លៃដែលបានទទួលស្គាល់ជាមួយ ប្រាក់បៀវត្ស ប្រាក់កម្រៃ និងចំណាយដែលពាក់ព័ន្ធនៅក្នុងរបាយការណ៍
ចំណេញ ឬខាត និងចំណូលផ្សេងទៀតៗមានដូចខាងក្រោម៖

	មិនបានធ្វើសវនកម្ម ៣០ កញ្ញា ២០២០ ដុល្លារអាមេរិក គិតជាពាន់រៀល		បានធ្វើសវនកម្ម ៣១ ធ្នូ ២០១៩ ដុល្លារអាមេរិក គិតជាពាន់រៀល	
កាតព្វកិច្ចសោធននិវត្តន៍				
ប្រាក់ចំណាយលើសេវាកម្មបច្ចុប្បន្ន	១២.៥៥០	៥១.៤៥៥	៤៨.៧០៩	១៩៧.៣៦៩
ចំណាយការប្រាក់	១២.៥៥០	៥១.៤៥៥	៣៥.៨៨៥	១៤៥.៤០៦
ប្រាក់ចំណាយលើសេវាកម្មកាលពីមុន	-	-	១៥.៩៣៧	៦៤.៥៧៧
អត្ថប្រយោជន៍ផ្សេងទៀត				
ចំណាយបន្ថែម	១៩.១០១	៧៨.៣១៤	២៥.៤០៥	១០២.៩៤១
	<u>៤៤.២០១</u>	<u>១៨១.២២៤</u>	<u>១២៥.៩៣៦</u>	<u>៥១០.២៩៣</u>

១៦. បំណុលពីការជួល

បំណុលពីការជួល កើតឡើងពីការជួលដីដែលមានរយៈពេល ៤០ឆ្នាំ ពីក្រុមហ៊ុន ហ្វីនីសក្រេដ ខូអិលធីឌី។

១៧. កិច្ចសន្យាបំណុល

	មិនបានធ្វើសវនកម្ម ៣០ កញ្ញា ២០២០		បានធ្វើសវនកម្ម ៣១ ធ្នូ ២០១៩	
	ដុល្លារអាមេរិក	គិតជាពាន់រៀល	ដុល្លារអាមេរិក	គិតជាពាន់រៀល
បំណុលរយៈពេលវែង				
ចំណូលពន្យារ	១៤.០២៥.០០០	៥៧.៥០២.៥០០	១៤.២៥០.០០០	៥៨.០៦៨.៧៥០
បំណុលរយៈពេលខ្លី				
ចំណូលពន្យារ	៣០០.០០០	១.២៣០.០០០	៣០០.០០០	១.២២២.៥០០

១៨. កតិសន្យាមូលធន

	មិនបានធ្វើសវនកម្ម ៣០ កញ្ញា ២០២០		បានធ្វើសវនកម្ម ៣១ ធ្នូ ២០១៩	
	ដុល្លារអាមេរិក	គិតជាពាន់រៀល	ដុល្លារអាមេរិក	គិតជាពាន់រៀល
ការចំណាយមូលធនទាក់ទងនឹងការចិញ្ចៀន ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ៖ ការចុះកិច្ចសន្យា ប៉ុន្តែមិនទាន់ទទួលបាន ពីអ្នកផ្គត់ផ្គង់	៤.៣៣២.២៦៦	១៧.៧៦២.២៩១	៩៩០.៨០៩	៤.០៣៧.៥៤៧

១៩. បំណុល

	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេល ៣ខែ			
	៣០ កញ្ញា ២០២០		៣០ កញ្ញា ២០១៩	
	ដុល្លារអាមេរិក	គិតជាពាន់រៀល	ដុល្លារអាមេរិក	គិតជាពាន់រៀល
ចំណូលលើកដាក់គ្រោងដងយោង	៣.៣៩២.២២១	១៣.៨៧៩.៦២២	៣.៤៤៥.៩៦៩	១៤.០៤០.៣៩០
ចំណូលលើកដាក់លើទីលាន	២.៧៧០.៦៣៤	១១.៣៣៧.១៩៨	២.៩១៦.១៧៣	១១.៨៧៧.៥៤១
ចំណូលពីកិច្ចការផែនការ	៩៤៩.១៤៧	៣.៨៨៥.៥៨៥	១.០៧៣.៨៤៨	៤.៣៧៩.៩០៦
ចំណូលពីច្រកទ្វារ	២០២.៧៨៦	៨២៩.៧២៦	២០៧.០៥៩	៨៤៤.៥៧៧
ចំណូលពីថ្លៃឈ្នួលស្តុកទំនិញ/កុងតឺន័រ	១៦៨.១១៩	៦៨៨.៥៨២	៤២៨.៣១៦	១.៧៤០.២៦៧
ចំណូលពីថ្លៃឈ្នួលផ្ទះម្តងក្នុងតំបន់	១.៤៨៥	៦.០៦៨	៣៤១	១.៣៨៩
ចំណូលពីការរៀបចំទំនិញ	៧.៣០០	២៩.៨៨៩	៤.៣៥០	១៧.៧៩១
ចំណូលពីថ្លៃឈ្នួលគ្រប់គ្រងអាជីវកម្មខ្សាច់	៨.៧២១	៣៦.៣៥៩	-	-
ចំណូលពីការដឹកជញ្ជូន	៦៣.៦៣២	២៦០.៥១១	៣១.៤៣៥	១២៧.៧២៤
ចំណូលលើសេវាកម្មសុភារកម្ម	១២.០០០	៤៩.០៧៨	៤៣.៦៥៥	១៧៦.៧១៦
	៧.៥៧៦.០៤៥	៣១.០០២.៦១៨	៨.១៥១.១៤៦	៣៣.២០៦.៣០១

១៩. ចំណូល (ត)

	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេល ៩ខែ			
	៣០ កញ្ញា ២០២០		៣០ កញ្ញា ២០១៩	
	ដុល្លារអាមេរិក	គិតជាពាន់រៀល	ដុល្លារអាមេរិក	គិតជាពាន់រៀល
ចំណូលលើកដាក់ក្រោមដងយោង	៨.៨២១.៦៦២	៣៦.០១០.០២៤	៨.៥០៧.៥២៩	៣៨.៤៣៨.៤៧៧
ចំណូលលើកដាក់លើទីលាន	៧.៣៤៨.៨៦២	២៩.៩៩៨.០៥៥	៦.៩៦៤.៦៧៣	២៨.១៩២.៩៩៦
ចំណូលពីកិច្ចការផ្ទៃ	២.៨១០.៣០៤	១១.៤៧១.៦៦១	២.៩០៥.៤៨០	១១.៧៦១.៣៨៣
ចំណូលពីច្រកទ្វារ	៥២៨.៤២៩	២.១៥៧.០៤៧	៥៦២.៧០០	២.២៧៧.៨១០
ចំណូលពីថ្លៃឈ្នួលស្តុកទំនិញ/កុងតឺន័រ	៥៥៤.៨៥២	២.២៦៤.៩០៦	៧៨៦.៣៤១	៣.១៨៣.១០៨
ចំណូលពីថ្លៃឈ្នួលឡើងវិញកុងតឺន័រ	២.៤១២	៩.៨៤៦	៨២០	៣.៣១៩
ចំណូលពីការប្រើប្រាស់ទំនិញ	២២.៣៥០	៩១.២៣៣	១៤.៤៥០	៥៨.៤៩៤
ចំណូលពីថ្លៃឈ្នួលគ្រប់គ្រងអាជីវកម្មខ្សាច់	១៣៥.៣១២	៥៥២.៣៤៤	-	-
ចំណូលពីការដឹកជញ្ជូន	១៩១.០៥៨	៧៧៩.៨៩៩	៥៧.៨៤១	២៣៤.១៤០
ចំណូលពីសេវាកម្មស្តុកទំនិញ	២៧.៧៤៧	១១៣.២៦៣	៤៣.៦៥៥	១៧៦.៧១៦
	២០.៤៤២.៩៨៨	៨៣.៤៤៨.២៧៨	១៩.៨៤៣.៤៨៩	៨០.៣២៦.៤៤៣

២០. ថ្លៃដើមនៃការលក់ និងសេវាកម្ម

	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេល ៣ខែ			
	៣០ កញ្ញា ២០២០		៣០ កញ្ញា ២០១៩	
	ដុល្លារអាមេរិក	គិតជាពាន់រៀល	ដុល្លារអាមេរិក	គិតជាពាន់រៀល
ថ្លៃដងយោង	៦៩៤.៤១៥	២.៨៤១.៤៤០	៧៤៥.៣១៣	៣.០៣៤.០៦៥
រំលស់	៥៧២.៩៩៩	២.៣៤៥.៥២៩	៦៨១.៣១១	២.៧៨២.៤៤៩
ប្រេងឥន្ធនៈ	២១៤.០២១	៨៧៦.៥១៨	២៥៤.១៩១	១.០៣៦.៥៨៥
ប្រាក់បៀវត្ស និង ប្រាក់ឈ្នួល	៤០៣.៩៨៦	១.៦៥៣.៧៥២	៣៨៨.៦២០	១.៥៨៦.៥៩៤
ចំណាយការថែទាំ និង ជួសជុល	១៨០.៤៨៥	៧៣៩.៤៥៦	២០១.៨៥៥	៨២២.៦៣១
ចំណាយលើសេវាកម្មស្តុកទំនិញ	១២.៤៤០	៥០.៨៩៣	១១៥.៥៨០	៤៦៧.៨៦៨
ចំណាយផ្សេងៗ	-	-	៨៦.១៧៨	៣៥០.៧៣៤
	២.០៧៨.៣៨៦	៨.៥០៧.៥៨៨	២.៤៧៣.០៤៨	១០.០៨០.៩២៦

២០. ថ្លៃដើមនៃការលក់ និងសេវាកម្ម (ត)

	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេល ៩ខែ			
	៣០ កញ្ញា ២០២០		៣០ កញ្ញា ២០១៩	
	ដុល្លារអាមេរិក	គិតជាពាន់រៀល	ដុល្លារអាមេរិក	គិតជាពាន់រៀល
ថ្លៃដងយោង	១.៨៣៣.៩៨៥	៧.៤៨៦.៣២៧	១.៦៩១.៨៥៨	៦.៨៤៨.៦៤១
រំលស់	១.៦៦៤.១៧៤	៦.៧៩៣.១៥៨	២.០៤២.៥៥២	៨.២៦៨.២៥០
ប្រេងឥន្ធនៈ	៦៩៤.៧៤៥	២.៨៣៥.៩៤៩	៦៧៧.៥៣១	២.៧៨២.៦៤៥
ប្រាក់បៀវត្ស និង ប្រាក់ឈ្នួល	១.១៨៤.០៩៣	៤.៨៣៣.៤៦៨	១.១៣៦.៤០៩	៤.៦០០.១៨៤
ចំណាយការថែទាំ និង ជួសជុល	៥៤៦.៩៥៧	២.២៣២.៦៧៨	៥០៨.៦៤៣	២.០៥៨.៩៨៧
ចំណាយថែទាំនិងជួសជុលកុងតឺន័រ	៣៤៥	១.៤០៨	-	-
ចំណាយលើសេវាកម្មស្តុកទុក	៣០.៩២៥	១២៦.២៣៥	១១៥.៥៨០	៤៦៧.៨៦៨
ចំណាយផ្សេងៗ	៨៦.៤៦១	៣៥២.៩៣៤	១៩០.៩០៣	៧៧២.៧៧៦
	៦.០៤១.៦៨៥	២៤.៦៦២.១៥៧	៦.៣៦៣.៤៧៦	២៥.៧៩៩.៣៥១

២១. ចំណូលផ្សេងៗ

	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេល ៣ខែ			
	៣០ កញ្ញា ២០២០		៣០ កញ្ញា ២០១៩	
	ដុល្លារអាមេរិក	គិតជាពាន់រៀល	ដុល្លារអាមេរិក	គិតជាពាន់រៀល
ចំណូលពីការជួល	១៩៣.៧៩០	៧៩៣.៧២០	២៣១.៤៩៦	៩៤៤.៧២៣
ចំណូលពីការប្រាក់៖				
- ប្រាក់បញ្ញើជាមួយស្ថាប័នហិរញ្ញវត្ថុ	៣០៨.៣៧៣	១.២៦២.២៦២	៣២៣.៧៩២	១.៣២៣.២១៨
- ថ្លៃជួលត្រូវទទួល	៤៣.២៩៣	១៧៧.២៤២	៤២.៩៥៧	១៧៤.៩០៩
ចំណូលផ្សេងៗ	៣៣.៨៤១	១៣៨.៩២៣	៣៤.៩២៦	១៦៩.៥៧៤
	៥៧៥.២៩៧	២.៣៧២.១៤៧	៦៣៣.១៧១	២.៦១២.៤២៤

២១. ចំណូលផ្សេងៗ (ត)

	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេល ៩ខែ			
	៣០ កញ្ញា ២០២០		៣០ កញ្ញា ២០១៩	
	ដុល្លារអាមេរិក	គិតជាពាន់រៀល	ដុល្លារអាមេរិក	គិតជាពាន់រៀល
ចំណូលពីការជួល	៦៣៨.៥៨២	២.៦០៦.៦៩២	៦៥៥.២០១	២.៦៥២.២៥៤
ចំណូលពីការប្រាក់៖				
- ប្រាក់បញ្ញើជាមួយស្ថាប័នហិរញ្ញវត្ថុ	៨៨៨.៩០៤	៣.៦២៨.៥០៦	១.០១៨.៧១៣	៤.១២៣.៧៥០
- ថ្លៃជួលត្រូវទទួល	១២៩.៩៧៤	៥៣០.៥៥៤	៩៩.៥៧០	៤០៣.០៥៩
ផលប៉ះពាល់នៃប្រាក់កក់ត្រូវបង់រយៈពេលវែង	២.៤៩៩	១០.២០១	១១៨.៧៥៧	៤៨០.៧២៨
លុបចោលលើឱនភាពនៃការខាតបង់នៃ				
គណនីពាណិជ្ជដែលបានកត់ត្រា	-	-	២.៨៨២	១១.៦៦៦
ចំណូលពីការវិនិយោគសុទ្ធលើការជួលបន្ត	-	-	១.៤០៨.២៦២	៥.៧០០.៦៤៥
ចំណូលផ្សេងៗ	១៦១.៩២៩	៦៦០.៩៩៤	៧១.២៩៤	២៨៨.៥៩៩
	<u>១.៨២១.៨៨៨</u>	<u>៧.៨៣៦.៩៤៧</u>	<u>៣.៣៧៤.៦៧៩</u>	<u>១៣.៦៦០.៧០១</u>

២២. ចំណាយតូចៗ និងចំណាយរដ្ឋបាល

	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេល ៣ខែ			
	៣០ កញ្ញា ២០២០		៣០ កញ្ញា ២០១៩	
	ដុល្លារអាមេរិក	គិតជាពាន់រៀល	ដុល្លារអាមេរិក	គិតជាពាន់រៀល
ចំណាយប្រាក់បៀវត្ស និងអត្ថប្រយោជន៍ផ្សេងៗ	៩៩៣.៣០១	៤.០៦៦.៨៤៤	៩០១.៨២៥	៣.៦៨៤.០៩៩
ចំណាយទឹក ភ្លើង និង ប្រេងឥន្ធនៈ	១១១.៣៤៨	៤៥៥.៩២៣	១១៩.៩៦១	៤៨៩.៥៦២
រំលស់	១៣២.៩៩០	៥៤៤.១៦៧	១០៣.៨៧៦	៤២៣.៧៥៦
កម្រៃសម្រាប់ក្រុមប្រឹក្សាភិបាល	៦១.៥៨៨	២៥២.១៩៥	៥១.៧៣៧	២១១.៣២២
អំណោយសទ្ធាទាន	១៨៦.២១២	៧៦០.៩៧៤	៩៧.០៩១	៣៩៦.៣២១
ចំណាយផ្គត់ផ្គង់សម្ភារៈការិយាល័យ	៥៨.៣៤២	២៣៨.៨៨៤	៤៧.៣៩៩	១៩៣.០៧៩
ចំណាយលើការកំសាន្ត	៣១.៣៦២	១២៨.៣៦១	៥៩.៨៩៨	២៤៩.៩១៩
ចំណាយការជួសជុល និងថែទាំ	៣៧.៨៨៨	១៥៥.០៥៧	៤៤.០៦៦	១៨០.០៥៦
ចំណាយទំនាក់ទំនងផ្សេងៗ	១៧.៤៤៥	៧១.៤០៨	១៤.៨៩៤	៦០.៨៤៨
ចំណាយលើថ្លៃវិជ្ជាជីវៈ	៥.១៤០	២១.១០៩	៧.២៥៦	៣០.៤១៤
ចំណាយលើការធ្វើដំណើរ	៩.០៦២	៣៧.១៧៩	១៦.៤០៤	៦៧.៤៧៤
ចំណាយពន្ធផ្សេងៗ	១៤.២៩០	៦០.០៣៣	៨.៣០២	៣៣.៨៨០
ចំណាយផ្សេងៗ	១១៧.០៧៣	៤៧៩.៦៦០	៨០.៣៩៣	៣២៧.៤៨២
ឱនភាពលើគណនីត្រូវទទួល	១២៧.០៤០	៥១៩.៣៦១	១០៣.០០៩	៤១៨.៣៩៩
	<u>១.៩០៣.០៨១</u>	<u>៧.៧៩១.១៥៥</u>	<u>១.៦៥៦.១១១</u>	<u>៦.៧៦២.៦១១</u>

២២. ចំណាយទូទៅ និងចំណាយរដ្ឋបាល (ត)

	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេល ៩ខែ			
	៣០ កញ្ញា ២០២០		៣០ កញ្ញា ២០១៩	
	ដុល្លារអាមេរិក	គិតជាពាន់រៀល	ដុល្លារអាមេរិក	គិតជាពាន់រៀល
ចំណាយប្រាក់បៀវត្ស និងអត្ថប្រយោជន៍ផ្សេងៗ	៣.០២៤.៨១១	១២.៣៨៧.២៧៩	២.៧៦៣.៥៦៧	១១.១៨៦.៩១៩
ចំណាយទឹក ភ្លើង និង ប្រេងឥន្ធនៈ	៣៤៤.៦៧៨	១.៤០៦.៩៧៦	៣៣៩.៩០៩	១.៣៧៥.៩៥២
រំលស់	៣៤៩.៩៦៨	១.៤២៨.៥៦៩	២៨៥.៣២១	១.១៥៤.៩៧៩
កម្រៃសម្រាប់ក្រុមប្រឹក្សាភិបាល	១៩៣.៦០៦	៧៩០.៣០០	១៥៦.៧៤០	៦៣៤.៤៨៤
អំណោយសន្ទនាទាន	៣២៩.០១៣	១.៣៤៣.០៣១	២៨០.២០៧	១.១៣៤.២៧៨
ចំណាយផ្គត់ផ្គង់សម្ភារៈការិយាល័យ	១៨០.២៧៥	៧៣៥.៨៨៣	១១៤.៥០៧	៤៦៣.៥២៤
ចំណាយលើការកំសាន្ត	៨៨.២៥២	៣៦០.២៤៥	២៥១.៦៧៥	១.០១៨.៧៨០
ចំណាយការជួសជុល និងថែទាំ	១០៤.១៧៧	៤២៥.២៥១	១៣៧.១៧៨	៥៥៥.២៩៧
ចំណាយទំនាក់ទំនងផ្សេងៗ	៥០.៣៤០	២០៥.៤៨៨	៤៥.៨៦០	១៨៥.៦៤១
ចំណាយលើថ្លៃវិជ្ជាជីវៈ	២៦.៣៦២	១០៧.៦១០	៦៥.១០០	២៦៣.៥២៥
ចំណាយលើការធ្វើដំណើរ	៤០.៣៥០	១៦៤.៧០៩	៧៥.៨៩១	៣០៧.២០៧
ចំណាយធន្នផ្សេងៗ	២៩៧.៨៥៦	១.២១៥.៨៤៨	២៣.៥០២	៩៥.១៣៦
ចំណាយផ្សេងៗ	២៣៦.៧៩៥	៩៦៦.៥៩៧	១៩៤.៤៣១	៧៨៧.០៥៧
ការខាតបង់លើការលក់ទ្រព្យសម្បត្តិ រោងចក្រ បរិក្ខារនិងទ្រព្យសម្បត្តិវិនិយោគ	១៧៤.៩៦២	៧១៤.១៩៥	-	-
ឱនភាពលើគណនីត្រូវទទួល	២៥៧.៦៨២	១.០៥១.៨៥៨	១៨១.៨៥៩	៧៣៦.១៦៥
	៥.៦៩៩.១២៧	២៣.២៦៣.៨៣៩	៤.៩១៥.៧៤៧	១៩.៨៩៨.៨៤៤

២៣. ចំណាយហិរញ្ញប្បទាន

	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេល ៣ខែ			
	៣០ កញ្ញា ២០២០		៣០ កញ្ញា ២០១៩	
	ដុល្លារអាមេរិក	គិតជាពាន់រៀល	ដុល្លារអាមេរិក	គិតជាពាន់រៀល
ចំណាយការប្រាក់លើ៖				
- កម្ចី	២៣៣.៣៣២	៩៥៥.៣៥២	២៥៦.៩០៧	១.០៤៩.២១៦
- បំណុលពីការជួល	២៨.៨៦១	១១៨.១៥៧	២៨.៦៣៨	១១៦.៦០៦
ផលចំណូលនៃ៖				
- ភាគលាភធានាត្រូវបង់	៦.៩១៩	២៨.៣៣៤	១៣.១១២	៥៧.៨៣២
	២៦៩.១១២	១.១០១.៨៤៣	២៩៨.៦៥៧	១.២២៣.៦៥៤

២៣. ចំណាយហិរញ្ញប្បទាន (ត)

	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេល ៩ខែ			
	៣០ កញ្ញា ២០២០		៣០ កញ្ញា ២០១៩	
	ដុល្លារអាមេរិក	គិតជាពាន់រៀល	ដុល្លារអាមេរិក	គិតជាពាន់រៀល
ចំណាយការប្រាក់លើ៖				
- កម្ចី	៧១៥.០៦១	២.៩១៨.៨៧៩	៧៧១.១៨១	៣.១២១.៧៤១
- បំណុលពីការជួល	៨៦.៦៤៩	៣៥៣.៧០១	៦៦.៣៧៩	២៦៨.៧០២
ផលប៉ះពាល់នៃ៖				
- ប្រាក់កក់ត្រូវទទួលរយៈពេលវែង	១.២៥០	៥.១០៣	២៣៧.៥១៣	៩៦១.៤៥៣
- ភាគលាភធានាត្រូវបង់	២០.៨២០	៨៤.៩៨៧	៣៩.៦៩២	១៦០.៦៧៣
	៨២៣.៧៨០	៣.៣៦២.៦៧០	១.១១៤.៧៦៥	៤.៥១២.៥៦៩

២៤. ចំណាយពន្ធ

	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេល ៣ខែ			
	៣០ កញ្ញា ២០២០		៣០ កញ្ញា ២០១៩	
	ដុល្លារអាមេរិក	គិតជាពាន់រៀល	ដុល្លារអាមេរិក	គិតជាពាន់រៀល
ចំណាយពន្ធលើប្រាក់ចំណេញ៖				
ពន្ធប្រាក់ចំណេញក្នុងគ្រា	៧០៣.២១២	២.៨៧៧.០៥១	៨៩០.៤២៧	៣.៦២៤.៥១៩
ចំណាយពន្ធពន្យារ ៖				
ភាពខុសគ្នាបណ្តោះអាសន្ន	១១៦.៤០៤	៤៧៦.២៩៣	១៣.៩២៦	៥៦.៥៩៤
ចំណាយពន្ធសរុប	៨១៩.៦១៦	៣.៣៥៣.៣៤៤	៩០៤.៣៥៣	៣.៦៨១.១១៣

២៤. ចំណាយពន្ធ (ត)

	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេល ៩ខែ			
	៣០ កញ្ញា ២០២០		៣០ កញ្ញា ២០១៩	
	ដុល្លារអាមេរិក	គិតជាពាន់រៀល	ដុល្លារអាមេរិក	គិតជាពាន់រៀល
ចំណាយពន្ធលើប្រាក់ចំណេញ៖				
ពន្ធប្រាក់ចំណេញក្នុងគ្រា	១.៧៥៩.២៨៩	៧.១៨១.៤១៨	១.៩៩០.៤២៩	៨.០៥៧.២៥៧
ខ្វះទទួលស្គាល់ចំណូលពន្ធក្នុងឆ្នាំមុន	៣៣.៨៥៤	១៣៨.១៩២	១៤.៩៩៣	៦០.៥៣០
	១.៧៩៣.១៤៣	៧.៣១៩.៦១០	២.០០៥.៤២២	៨.១១៧.៧៨៧
ចំណាយពន្ធពន្យារ ៖				
ភាពខុសគ្នាបណ្តោះអាសន្ន	៣០៥.០៧៦	១.២៤៥.៣២០	២៦.២៨៥	១០៦.៤០១
ចំណាយពន្ធសរុប	២.០៩៨.២១៩	៨.៥៦៤.៩៣០	២.០៣១.៧០៧	៨.២២៤.១៨៨

ផ្អែកលើច្បាប់ស្តីពីសារពើពន្ធរបស់ព្រះរាជាណាចក្រកម្ពុជា ក.ស.ក មានកាតព្វកិច្ចក្នុងការបង់ពន្ធលើប្រាក់ ចំណេញក្នុងអត្រា ២០% (២០១៩៖ ២០%) លើប្រាក់ចំណេញជាប់ពន្ធ ឬពន្ធអប្បបរមាក្នុងអត្រា ១% (២០១៩៖ ១%)។

២៥. ចំណេញក្នុងមួយភាគហ៊ុន

	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេល ៣ខែ			
	៣០ កញ្ញា ២០២០		៣០ កញ្ញា ២០១៩	
	ដុល្លារអាមេរិក	គិតជាពាន់រៀល	ដុល្លារអាមេរិក	គិតជាពាន់រៀល
ចំណេញសម្រាប់ផ្តល់ដល់ភាគហ៊ុនិក				
ធម្មតា	៣.១១៦.០៥៨	១២.៧៤៦.៩០៩	៣.៤៥៤.៧១៥	១៤.០៨០.៦៩៧
ចំនួនភាគហ៊ុនធម្មតាដែលបានដាក់លក់គិតជាមធ្យម	២០.៦៨៤.៣៦៥	២០.៦៨៤.៣៦៥	២០.៦៨៤.៣៦៥	២០.៦៨៤.៣៦៥
ចំណេញក្នុងមួយភាគហ៊ុនគោល	០,១៥	០,៦២	០,១៧	០,៦៨
ចំណេញក្នុងមួយភាគហ៊ុនដែលថយចុះ	០,១៥	០,៦២	០,១៧	០,៦៨

២៥. ចំណេញក្នុងមួយភាគហ៊ុន (ត)

	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេល ៩ខែ			
	៣០ កញ្ញា ២០២០		៣០ កញ្ញា ២០១៩	
	ដុល្លារអាមេរិក	គិតជាពាន់រៀល	ដុល្លារអាមេរិក	គិតជាពាន់រៀល
ចំណេញសម្រាប់ផ្តល់ដល់ភាគហ៊ុនិក				
ធម្មតា	៧.៦៤២.៧៧៤	៣១.១៩៧.៨០៣	៨.៧៨៨.៦៥៩	៣៥.៥៧៦.៤៩១
ចំនួនភាគហ៊ុនធម្មតាដែលបានដាក់លក់គិតជាមធ្យម	២០.៦៨៤.៣៦៥	២០.៦៨៤.៣៦៥	២០.៦៨៤.៣៦៥	២០.៦៨៤.៣៦៥
ចំណេញក្នុងមួយភាគហ៊ុនគោល	០,៣៧	១,៥១	០,៤២	១,៧២
ចំណេញក្នុងមួយភាគហ៊ុនដែលថយចុះ	០,៣៧	១,៥១	០,៤២	១,៧២

ចំណេញក្នុងមួយភាគហ៊ុនដែលថយចុះ ត្រូវបានគណនាដោយកាត់កងចំនួនភាគហ៊ុនធម្មតា ដែលមិនទាន់បានដាក់លក់ជាមធ្យម ដើម្បីសន្មតនូវការផ្លាស់ប្តូរនូវភាគហ៊ុនធម្មតាដែលអាចធ្លាក់តម្លៃទាំងអស់។

ក.ស.ភ មិនមានភាគហ៊ុនធម្មតាដែលអាចធ្លាក់តម្លៃទុក្ខករិយបរិច្ឆេទនេះ។ ដូច្នេះចំណេញក្នុងមួយ ភាគហ៊ុនដែលថយចុះ មានតម្លៃស្មើចំណេញក្នុងមួយភាគហ៊ុនគោល។

២៦. ភាគលាភត្រូវបង់

ក្នុងអំឡុងពេលនៃមហាសន្និបាតភាគហ៊ុនិកប្រចាំឆ្នាំលើកទី ៥ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ក.ស.ភ បានអនុម័តបែងចែកភាគលាភទាក់ទងនឹងឆ្នាំហិរញ្ញវត្ថុដែលបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដល់ម្ចាស់ភាគហ៊ុននៃភាគហ៊ុននីមួយៗដូចខាងក្រោម៖

- ភាគហ៊ុនិកដែលកាន់ភាគហ៊ុនប្រភេទ “ក” ទទួលបានភាគលាភបន្ថែមចំនួន ៧៨.០៦១ដុល្លារអាមេរិក (សមមូលទៅនឹង ៣១៧.៧១១.៨៤៦ រៀល) ទៅលើភាគលាភសរុប។
 - ភាគហ៊ុនិកដែលកាន់ភាគហ៊ុនប្រភេទ “ខ” ទទួលបានភាគលាភសរុបចំនួន ៦៧៥.៦៧៦ដុល្លារអាមេរិក (សមមូលទៅនឹង ២.៧៥០.០២៧.៦៩៥រៀល)។
- ភាគលាភទាំងនេះត្រូវបានទូទាត់នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០។

២៧. អំណត់បន្ទាញព័ត៌មានម៉ូឌុល

(ក) ក.ស.ភ មានប្រតិបត្តិការសំខាន់ៗជាមួយ នឹងញាតិសម្ព័ន្ធនៅក្នុងការិយបរិច្ឆេទមានដូចខាងក្រោម៖

	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេល ៣ខែ			
	៣០ កញ្ញា ២០២០		៣០ កញ្ញា ២០១៩	
	ដុល្លារអាមេរិក	គិតជាពាន់រៀល	ដុល្លារអាមេរិក	គិតជាពាន់រៀល
ញាតិសម្ព័ន្ធ				
ក.ស.ហ				
ចំណាយការប្រាក់	២៣៣.៣៣២	៩៥៥.៣៥២	២៥៦.៩០៧	១.០៤៩.២១៧
ក.ស.ហ និង ក.ស.ជ				
អំណោយសទ្ធាទាន	២៧.៣៦១	១១១.៧៤៥	៥.៦២៤	២៣.០៨២

២៧. កំណត់បន្ទាញព័ត៌មានម៉ឺនុយ (ត)

	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេល ៩ខែ			
	៣០ កញ្ញា ២០២០		៣០ កញ្ញា ២០១៩	
	ដុល្លារអាមេរិក	គិតជាពាន់រៀល	ដុល្លារអាមេរិក	គិតជាពាន់រៀល
ញាតិសម្ព័ន្ធ				
ក.ស.ហ				
ចំណាយការប្រាក់	៧១៥.០៦១	២.៩១៨.៨៧៩	៧៧១.១៨១	៣.១២១.៧៤១
ក.ស.ហ និង ក.ស.ដ				
អំណោយសន្ធាវាទ	៣៦.៩៥៤	១៥០.៨៤៦	២៣.១៩៤	៩៣.៨៨៩

(ខ) អត្ថប្រយោជន៍គណៈគ្រប់គ្រងសំខាន់ៗ សម្រាប់ដំណាច់ការិយបរិច្ឆេទមានដូចខាងក្រោម៖

	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេល ៣ខែ			
	៣០ កញ្ញា ២០២០		៣០ កញ្ញា ២០១៩	
	ដុល្លារអាមេរិក	គិតជាពាន់រៀល	ដុល្លារអាមេរិក	គិតជាពាន់រៀល
អត្ថប្រយោជន៍និយោជិករយៈពេលខ្លី	៦១.៥៨៨	២៥២.១៩៥	៥១.៧៣៧	២១១.៣២២

	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេល ៩ខែ			
	៣០ កញ្ញា ២០២០		៣០ កញ្ញា ២០១៩	
	ដុល្លារអាមេរិក	គិតជាពាន់រៀល	ដុល្លារអាមេរិក	គិតជាពាន់រៀល
អត្ថប្រយោជន៍និយោជិករយៈពេលខ្លី	១៩៣.៦០៦	៧៩០.៣០០	១៥៦.៧៤០	៦៣៤.៤៨៤

២៨. កម្មវត្ថុ និងគោលការណ៍នៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

កម្មវត្ថុនៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុរបស់ ក.ស.ភ គឺដើម្បីបង្កើនប្រសិទ្ធភាពតម្លៃសម្រាប់ភាគហ៊ុនិក ហើយទន្ទឹមគ្នានេះក៏ដើម្បីកាត់បន្ថយសក្តានុពលនៃផលប៉ះពាល់មិនល្អ ដែលអាចកើតឡើងដោយសារការប្រែប្រួលនៃទីផ្សារហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលមានទំនួលខុសត្រូវលើការកំណត់កម្មវត្ថុនេះ និង គោលការណ៍មូលដ្ឋាននៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុរបស់ ក.ស.ភ។ ហេតុនេះគណៈគ្រប់គ្រងបានបង្កើតគោលការណ៍លំអិតដូចជា កម្រិតសិទ្ធិអំណាចត្រួតពិនិត្យការទទួលខុសត្រូវការកំណត់ និង វាស់វែងអត្តសញ្ញាណហានិភ័យ និងកំណត់ផលប៉ះពាល់ដោយអនុលោមតាមកម្មវត្ថុនិងគោលការណ៍មូលដ្ឋានដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល។

២៨. កម្មវត្ថុ និងគោលការណ៍នៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ក. ហានិភ័យឥណទាន

ហានិភ័យឥណទាន គឺជាការខាតបង់ផ្នែកហិរញ្ញវត្ថុរបស់ ក.ស.ភ ដោយដៃគូពាណិជ្ជកម្មមិនបានបំពេញ កាតព្វកិច្ចដូចមានចែងក្នុងកិច្ចសន្យា។ ក.ស.ភ ប្រឈមនឹងហានិភ័យឥណទានភាគច្រើនពីការលក់ ជាឥណទាន។ តាមគោលការណ៍ ក.ស.ភ ត្រូវត្រួតពិនិត្យជាប្រចាំទៅលើស្ថានភាពហិរញ្ញវត្ថុដៃគូពាណិជ្ជកម្មសមភាគីដើម្បីធានាថា ក.ស.ភ ប្រឈមនឹងហានិភ័យឥណទានតិចបំផុត។

ហានិភ័យឥណទានដែល ក.ស.ភ ងាយរងផលប៉ះពាល់ គឺតាមរយៈគណនីត្រូវទទួលពីអតិថិជន។ អាយុកាលឥណទានរបស់ក.ស.ភ មានរយៈពេលពី១ ទៅ ៣ខែ (២០១៩៖១ ទៅ ៣ខែ) ហើយ ក.ស.ភ ព្យាយាមធ្វើការគ្រប់គ្រងយ៉ាងដិតដល់ លើគណនីត្រូវទទួលដែលមិនទាន់ប្រមូលដើម្បីកាត់បន្ថយហានិភ័យឥណទាន អោយទាបបំផុត។ សមតុល្យដែលហួសកាលកំណត់ ត្រូវបានពិនិត្យឡើងវិញយ៉ាងទៀងទាត់ ដោយគណៈគ្រប់គ្រង។

ខ. ហានិភ័យសាច់ប្រាក់ងាយស្រួល និងលំហូរសាច់ប្រាក់

ហានិភ័យសាច់ប្រាក់ងាយស្រួល និង លំហូរសាច់ប្រាក់កើតឡើងពីការគ្រប់គ្រងរបស់ ក.ស.ភ ទៅលើមូលធនបង្វិល។ វាគឺជាហានិភ័យមួយ ដែល ក.ស.ភ នឹងជួបប្រទះផលលំបាកក្នុងការបំពេញនូវកាតព្វកិច្ច ហិរញ្ញវត្ថុនៅពេលដែលដល់កាលកំណត់ត្រូវសង។

ក.ស.ភ គ្រប់គ្រងយ៉ាងយកចិត្តទុកដាក់លើកាលកំណត់នៃបំណុលចាស់ៗ លំហូរសាច់ប្រាក់ពីប្រតិបត្តិការ និង ភាពមានស្រាប់នៃមូលនិធិយ៉ាងសកម្ម ដើម្បីធានាបាននូវរាល់តម្រូវការប្រតិបត្តិការវិនិយោគ និង ហិរញ្ញប្បទាន។ នៅក្នុងយុទ្ធសាស្ត្រនៃការគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួល ក.ស.ភ ធ្វើការរក្សានូវកម្រិតសាច់ប្រាក់ និង សាច់ប្រាក់សមមូលគ្រប់គ្រាន់សម្រាប់គាំទ្រដល់សកម្មភាពប្រតិបត្តិការរបស់ ក.ស.ភ។

គ. ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់ គឺជាហានិភ័យដែលតម្លៃទីផ្សារ ឬលំហូរសាច់ប្រាក់នាពេលអនាគត នៃឧបករណ៍ហិរញ្ញវត្ថុរបស់ ក.ស.ភ អាចនឹងប្រែប្រួលដោយសារតែការប្រែប្រួលរបស់អត្រាការប្រាក់ទីផ្សារ។

ការប្រឈមរបស់ ក.ស.ភ ទៅនឹងហានិភ័យអត្រាការប្រាក់ គឺទាក់ទងនឹងកម្ចី។ ក.ស.ភ គ្រប់គ្រងហានិភ័យអត្រាការប្រាក់របស់ខ្លួន ដោយត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់លើបំណុលទីផ្សារ ហើយសំខាន់ជាងនេះទៀត គឺរក្សាដោយប្រុងប្រយ័ត្នអោយបាននូវការលាយឡំគ្នានៃកម្ចីដែលមានអត្រាថេរ និងអត្រាអថេរ។ ក.ស.ភ ពុំបានប្រើប្រាស់ដេរីវេទីវឧបករណ៍ហិរញ្ញវត្ថុ ដើម្បីកាត់បន្ថយហានិភ័យរបស់ប្រាក់បំណុលដែលត្រូវសងនោះទេ។

២៩. យថាភាពនៃពន្ធ

នៅក្នុងប្រទេសកម្ពុជា បទបញ្ញត្តិស្តីពីពន្ធដារ រួមមាន អនុក្រឹត្យ ប្រកាស សារាចរណែនាំ និង សេចក្តីជូន ដំណឹងផ្សេងៗ ដែលជាញឹកញយតែងមានការកែតម្រូវតាមរយៈការធ្វើវិសោធនកម្ម របស់អគ្គនាយកដ្ឋានពន្ធដារ ដែលកត្តានេះអាចនាំឲ្យភាគីពាក់ព័ន្ធ អាចនឹងធ្វើការបកស្រាយផ្សេងៗពីគ្នា ទៅលើបទដ្ឋានគតិយុត្តិធម៌ទាំងនោះ។ តាមនីតិវិធីច្បាប់ មន្ត្រីពន្ធដារនឹងចុះធ្វើការត្រួតពិនិត្យឡើងវិញ ដើម្បីធ្វើការដាក់ពិន័យ តាមកំរិតទោសទណ្ឌ និង ការពិន័យលើការប្រាក់ជាដើម ចំពោះបទល្មើស ពាក់ព័ន្ធនឹងពន្ធដារ។ ភាពបំប្លែងជាញឹកញាប់នៃច្បាប់ពន្ធដារ អាចនាំឲ្យកើតមានជាហានិភ័យ យ៉ាងខ្ពស់ចំពោះអង្គភាពនាពេលខាងមុខ។ ថ្នាក់គ្រប់គ្រងជឿជាក់ថា ខ្លួនមាន ហេតុផលសមរម្យ និងគ្រប់គ្រាន់សម្រាប់បំណុលពន្ធ ដោយផ្អែកលើការបកស្រាយរបស់បទបញ្ញត្តិនៃពន្ធនាពេល បច្ចុប្បន្ន។

៣០. បំរែបំរួលតាមរដ្ឋភាពនៃប្រតិបត្តិការអាជីវកម្ម

តម្រូវការសេវាលើសេវាកម្មរបស់ ក.ស.ភ គឺផ្អែកទៅលើបម្រែបម្រួលតាមរដ្ឋភាព ដែលជាលទ្ធផលពី តម្រូវការដ៏ខ្ពស់សម្រាប់ផលិតផលកាត់ដេរ វត្ថុធាតុដើមវាយនភណ្ឌ ស្រូវអង្ករ និងសម្ភារៈសំណង់។ តាមប្រវត្តិនៃ ប្រតិបត្តិការអាជីវកម្ម តម្រូវការខ្ពស់បំផុតនៃសេវាកម្មរបស់ក្រុមហ៊ុន គឺស្ថិតនៅក្នុងត្រីមាសទី៣ នៃការិយបរិច្ឆេទ ដែលបណ្តាលមកពីតម្រូវការខ្ពស់នៃការនាំចេញទៅសហរដ្ឋអាមេរិក និងការនាំចូលពីប្រទេសចិន។

៣១. ព្រឹត្តិការណ៍សំខាន់ៗក្នុងរយៈពេលនៃរបាយការណ៍

អង្គការសុខភាពពិភពលោកបានប្រកាសថាជម្ងឺឆ្លងវីរុសកូរ៉ូណា (“កូវីដ-១៩”) ជាជម្ងឺរាតត្បាតនៅ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០។

ផ្អែកលើការវាយតម្លៃ និងព័ត៌មានដែលមាននៅក្នុងការិយបរិច្ឆេទនៃការអនុញ្ញាតរបាយការណ៍ហិរញ្ញវត្ថុ។ ក.ស.ភ មានលំហូរសាច់ប្រាក់គ្រប់គ្រាន់ សម្រាប់បំពេញតម្រូវការសន្ទនីយភាពរបស់ខ្លួននៅក្នុងរយៈពេល ១២ ខែបន្ទាប់ពីក្នុងការិយបរិច្ឆេទនៃរបាយការណ៍។ ក.ស.ភ មិនបានរំពឹងថានឹងមានការរំខានដល់ការផ្គត់ផ្គង់ និង បន្តតាមដានថវិកា និងតម្រូវការប្រតិបត្តិការរបស់ខ្លួន។

ផ្នែកទី ៤
ការពិភាក្សា និងការវិភាគ
របស់គណៈគ្រប់គ្រង

ក- ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ

ក. ស. ភ. គឺជាកំពង់ផែអន្តរជាតិមួយក្នុងចំណោមកំពង់ផែអន្តរជាតិទាំងពីរក្នុងប្រទេសកម្ពុជា។ ក. ស. ភ. មានមណ្ឌលអាជីវកម្មលាតសន្ធឹងពីភ្នំពេញ ដល់ទន្លេមេគង្គក្រោម (អ្នកល្បឿន) និងពីភ្នំពេញ ដល់ទន្លេមេគង្គលើ (ទន្លេបិទ) ដែលកំណត់ក្នុងអនុក្រឹត្យលេខ០១ ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០០៩។ ក. ស. ភ. មានមុខងារជាអាជ្ញាធរដែនដី និងជាប្រតិបត្តិករដែនដី ដូចមានលម្អិតក្នុងផ្នែក១ ចំណុចទី២ នៃរបាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០២០នេះ។

បរិមាណកុងតឺន័រឆ្លងកាត់ ក. ស. ភ. ក្នុងត្រីមាសទី៣ ឆ្នាំ២០២០ មានការថយចុះចំនួន ៦.៨១៣ ជីអ៊ីយូ ឬស្មើនឹង ៧,៣៧% បើធៀបនឹងត្រីមាសទី៣ ឆ្នាំ២០១៩។ ចំនួននាវាដឹកទំនិញសរុបក្នុងត្រីមាសទី៣ ឆ្នាំ២០២០ មានការថយចុះចំនួន ២គ្រឿង ឬធ្លាក់ចុះ ០,៣២% បើធៀបនឹងត្រីមាសទី៣ ឆ្នាំ២០១៩។ ចំណែកនាវាដឹកអ្នកដំណើរកម្ពុជា និងអន្តរជាតិ ក្នុងត្រីមាសទី៣ ឆ្នាំ២០២០ ពុំមានឆ្លងកាត់ និងមានការធ្លាក់ចុះចំនួន ៥៤៣ដើងនាវា ឬធ្លាក់ចុះ ១០០% បើធៀបនឹងត្រីមាសទី៣ ឆ្នាំ២០១៩។ ដោយឡែកទំនិញរាយឆ្លងកាត់ ក.ស.ភ. ក្នុងត្រីមាសទី៣ ឆ្នាំ២០២០ បានកើនឡើងចំនួន ១០.០៣៦តោន ឬកើនឡើង ១,០១% បើធៀបនឹងត្រីមាសទី៣ ឆ្នាំ២០១៩។

ការពិភាក្សា និងការវិភាគរបស់ថ្នាក់ដឹកនាំលើស្ថានភាពហិរញ្ញវត្ថុរបស់ ក. ស. ភ. និងលទ្ធផលប្រតិបត្តិការខាងក្រោមនេះ ធ្វើឡើងផ្អែកលើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន ដែលត្រូវបានធ្វើការត្រួតពិនិត្យរួចរាល់ដោយសវនករឯករាជ្យសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២០ និងត្រីមាសទី៣ ឆ្នាំ២០១៩ (គិតត្រឹមថ្ងៃទី៣១ ខែកញ្ញា) ដូចបង្ហាញក្នុងផ្នែកទី៣ នៃរបាយការណ៍ប្រចាំត្រីមាសទី៣នេះ។

ក.ស.ភ. មានប្រភពចំណូលសំខាន់ៗចំនួន ៤ប្រភេទ៖

- ១. **ចំណូលពីការលើកដាក់ក្រោមដងយោង (Stevedoring) ៖** សំដៅលើចំណូលដែលបានមកពីសេវាកម្មផ្ទេរ-ផ្ទុកទំនិញ/កុងតឺន័រពីនាវា និងដឹកជញ្ជូនពីស្ពានដែកទៅទីលាននិងពីទីលានមកស្ពានដែក។
- ២. **ចំណូលពីការលើកដាក់លើទីលាន (LOLO)៖**សំដៅលើចំណូលដែលបានមកពីសេវាកម្មលើកដាក់ទំនិញ/កុងតឺន័រពីទីលានដាក់លើរថយន្ត និងពីរថយន្តដាក់លើទីលាន។
- ៣. **ចំណូលពីកិច្ចការដែន (Port Due & Charge)៖**សំដៅលើចំណូលដែលបានមកពីសេវាកម្មនាវាចរណ៍ និងការចូលចតនាវា រួមមាន ពន្ធលើចំណុះផ្ទុក ពន្ធសំចត ពន្ធប្រឡាយ ថ្លៃឈ្នួលកណ្តាលរកិច្ច ថ្លៃឈ្នួលនាវាសណ្តោង ថ្លៃឈ្នួលពាក់-ដោះពួរ ថ្លៃឈ្នួលបើក-បិទឃ្លប់នាវា និង ថ្លៃឈ្នួលបោសសម្អាតឃ្លប់នាវា។
- ៤. **ចំណូលពីថ្លៃឈ្នួលស្តុកទំនិញ/កុងតឺន័រ (Storage Fee)៖**សំដៅលើចំណូលដែលបានមកពីការស្តុកទំនិញ/កុងតឺន័រនៅលើទីលាន ឬក្នុងឃ្លាំង។ ទំនិញរាយ មានការអនុគ្រោះថ្លៃស្តុក ៥ថ្ងៃទាំងនាំចេញ និងនាំចូល និងទំនិញជាកុងតឺន័រ មានការអនុគ្រោះថ្លៃស្តុក ៥ថ្ងៃសម្រាប់ការនាំចេញ និង៧ថ្ងៃសម្រាប់ការនាំចូល។

១. ការវិភាគចំណូល

១.១. ការវិភាគចំណូល

សម្រាប់ត្រីមាសទី៣ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ប្រៀបធៀបនឹងត្រីមាសទី៣ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩

បរិយាយ	សម្រាប់ការិយបរិច្ឆេទដែលបាន បញ្ចប់សម្រាប់ត្រីមាសទី៣		សម្រាប់ការិយបរិច្ឆេទដែលបាន បញ្ចប់សម្រាប់ត្រីមាសទី៣		បំរែបំរួល		បំរែបំរួល	
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩		ដុល្លារអាមេរិក	%	ពាន់រៀល	%
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល				
ចំណូលប្រតិបត្តិការផែ	៦.៦០៦.១៧៧	២៧.០៣១.៥៩៦	៧.០៣៣.៦៤៣	២៨.៦៤៩.៦៧៩	(៤២៧.៤៦៦)	-៦,០៨%	(១.៦១៨.០៨៣)	-៥,៦៥%
ចំណូលអាជ្ញាធរផែ	៩៤៩.១៤៧	៣.៨៨៥.៥៨៥	១.០៧៣.៨៤៨	៤.៣៧៩.៩០៦	(១២៤.៧០១)	-១១,៦១%	(៤៩៩.៣២១)	-១១,២៩%
សេវាផ្សេងៗ	២០.៧២១	៨៥.៤៣៧	៤៣.៦៥៥	១៧៦.៧១៦	(២២.៩៣៤)	-៥២,៥៣%	(៩១.២៧៩)	-៥១,៦៥%
សរុប:	៧.៥៧៦.០៤៥	៣១.០០២.៦១៨	៨.១៥១.១៤៦	៣៣.២០៦.៣០១	(៥៧៥.១០១)	-៧,០៦%	(២.២០៣.៦៨៣)	-៦,៦៥%

ចំណូលសរុបពីផលអាជីវកម្ម និងសេវាកម្ម បានថយចុះចំនួន ២.២០៣.៦៨៣ពាន់រៀល (៥៧៥.១០១ ដុល្លារអាមេរិក)ឬស្មើនឹង ៦,៦៥%ពី ៣៣.២០៦.៣០១ ពាន់រៀល (៨.១៥១.១៤៦ ដុល្លារអាមេរិក) សម្រាប់ត្រីមាសទី៣ ឆ្នាំ២០១៩ ដល់ ៣១.០០២.៦១៨ ពាន់រៀល (៧.៥៧៦.០៤៥ ដុល្លារអាមេរិក)សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២០។ ការថយចុះនេះ បណ្តាលមកពីការថយចុះនៃចំណូលប្រតិបត្តិការផែ (ចំណូលលើកដាក់ក្រោមដងយោង (Stevadoring), ចំណូលលើកដាក់លើ ទីលាន (LOLO)) និងចំណូលពីកិច្ចការផែ (Port Dues and Charges) ។

សម្រាប់រយៈពេល៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ប្រៀបធៀបនឹងរយៈពេល៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩

បរិយាយ	សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់សម្រាប់រយៈពេល ៩ខែ		សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់សម្រាប់រយៈពេល ៩ខែ		បំរែបំរួល	
	ថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០២០		ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩		បំរែបំរួល	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	%	%
ចំណូលប្រតិបត្តិការដៃ	១៧.៤៦៩.៦២៥	៧១.៣១១.០១០	១៦.៨៩៤.៣៥៤	៦៨.៣៨៨.៣៥៤	៣,៤១%	៤,២៧%
ចំណូលអាជ្ញាធរដៃ	២.៨១០.៣០៤	១១.៤៧១.៦៦១	២.៩០៥.៤៨០	១១.៧៦១.៣៨៣	-៣,២៨%	-២,៤៦%
សេវាផ្សេងៗ	១៦៣.០៥៩	៦៦៥.៦០៧	៤៣.៦៥៥	១៧៦.៧១៦	២៧៣,៥២%	២៧៦,៦៥%
សរុប:	២០.៤៤២.៩៨៨	៨៣.៤៤៨.២៧៨	១៩.៨៤៤.៤៨៩	៨០.៣២៦.៤៤៣	៣,០២%	៣,៨៩%

ចំណូលសរុបពីផលអាជីវកម្ម និងសេវាកម្ម បានកើនឡើងចំនួន ៣.១២១.៨៣៥ ពាន់រៀល (៥៩៩.៤៩៩ ដុល្លារអាមេរិក) ឬស្មើនឹង ៣,៨៩% ពី ៨០.៣២៦.៤៤៣ ពាន់រៀល (១៩.៨៤៣.៤៨៩ ដុល្លារអាមេរិក) សម្រាប់រយៈពេល៩ខែ ដើមឆ្នាំ២០១៩ ដល់ ៨៣.៥៧៨.២៧៨ ពាន់រៀល (២០.៤២២.៩៨៨ ដុល្លារអាមេរិក)សម្រាប់រយៈពេល៩ខែ ដើមឆ្នាំ២០២០។ ការកើនឡើងនេះបណ្តាលមកពីកំណើននៃចំណូលប្រតិបត្តិការដៃ (ចំណូលលើកដាក់ក្រោមដងយោង (Stevedoring) ចំណូលលើកដាក់លើទីលាន(LOLO) ចំណូលពីការដឹកជញ្ជូន (Trucking Fee) និង ចំណូលពីថ្លៃឈ្នួលស្តុកទំនិញ/កុងតឺន័រ (Storage Fee)។

១.២. ការវិភាគចំណូលតាមផ្នែក

សម្រាប់ត្រីមាសទី៣ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ប្រៀបធៀបនឹងត្រីមាសទី៣ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩

បរិយាយ	សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់សម្រាប់ត្រីមាសទី៣		សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់សម្រាប់ត្រីមាសទី៣		បំរែបំរួល		បំរែបំរួល	
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		ថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០១៩		ដុល្លារអាមេរិក	%	ដុល្លារអាមេរិក	%
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល				
ចំណូលលើកដាក់ដាក់ក្រោមដងយោង (Stevedoring)	៣.៣៩២.២២១	១៣.៨៧៩.៦២២	៣.៤៤៥.៩៦៩	១៤.០៤០.៣៩០	(៥៣.៧៤៨)	-១,៥៦%	(១៦០.៧៦៨)	-១,១៥%
	២.៧៧០.៦៣៤	១១.៣៣៧.១៩៨	២.៩១៦.១៧៣	១១.៨៧៧.៥៤១	(១៤៥.៥៣៩)	-៤,៩៩%	(៥៥០.៣៤៣)	-៤,៥៥%
ចំណូលពីកិច្ចការផែ	៩៤៩.១៤៧	៣.៨៨៥.៥៨៥	១.០៧៣.៨៤៨	៤.៣៧៩.៩០៦	(១២៤.៧០១)	-១១,៦១%	(៤៩៥.៣២១)	-១១,២៩%
ចំណូលពីថ្លៃឈ្នួលស្តុកទំនិញ/កុងតឺន័រ	១៦៨.១១៩	៦៨៨.៥៨២	៤២៨.៣១៦	១.៧៤០.២៦៧	(២៦០.១៩៧)	-៦០,៧៥%	(១.០៥១.៦៨៥)	-៦០,៤៣%

សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២០ ចំណូល ៣ប្រភេទធំៗរបស់ ក.ស.ភ មានចំនួនប្រមាណ ៩៥% នៃចំណូលសរុបពីផលអាជីវកម្ម និងសេវាកម្ម ។ ចំណូលទាំងនោះរួមមាន៖ ចំណូលលើកដាក់ក្រោមដងយោង ចំណូលលើកដាក់លើទីលាន និងចំណូលពីកិច្ចការផែ ។

សម្រាប់រយៈពេល៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ប្រៀបធៀបនឹងរយៈពេល៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩

បរិយាយ	សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់សម្រាប់រយៈពេល ៩ខែ		សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់សម្រាប់រយៈពេល ៩ខែ		បំរែបំរួល			បំរែបំរួល		
	ថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០២០		ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩		ដុល្លារអាមេរិក	%	ដុល្លារអាមេរិក	%	ពាន់រៀល	%
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	%						
ចំណូលលើកដាក់ដាក់ក្រោមដង់យោង (Stevedoring)	៨.៨២១.៦៦២	៣៦.០១០.០២៥	៨.៥០៧.៥២៩	៣៥.៥៣៨.៤៧៧	៣១៥.១៣៣	៣,៦៩%	៣១៥.១៣៣	៣,៦៩%	១.៥៧១.៥៥៧	៤,៥៦%
ចំណូលលើកដាក់លើទីលាន(LOLO)	៧.៣៤៨.៨៦២	២៩.៩៩៨.០៥៥	៦.៩៦៤.៦៧៣	២៨.១៩២.៩៩៦	៣៨៤.១៨៩	៥,៥២%	៣៨៤.១៨៩	៥,៥២%	១.៨០៥.០៥៩	៦,៤០%
ចំណូលពីកិច្ចការផែ	២.៨១០.៣០៤	១១.៤៧១.៦៦១	២.៩០៥.៤៨០	១១.៧៦១.៣៨៣	(៩៥.១៧៦)	-៣,២៨%	(៩៥.១៧៦)	-៣,២៨%	(២៨៩.៧២២)	-២,៤៦%
ចំណូលពីថ្លៃឈ្នួលស្តុកទំនិញ/កុងតឺន័រ	៥៥៤.៨៥២	២.២៦៤.៩០៦	៧៨៦.៣៤១	៣.១៨៣.១០៨	(២៣១.៤៨៩)	-២៩,៤៤%	(២៣១.៤៨៩)	-២៩,៤៤%	(៩១៨.២០២)	-២៨,៨៥%

សម្រាប់៩ខែ ដើមឆ្នាំ២០២០ ក៏ដូចជា ៦ខែ ដើមឆ្នាំ២០១៩ ក.ស.ភ. មានកំណើនលើចំណូល ៣ប្រភេទធំៗ ដែលមានចំនួនប្រមាណ ៩៣%នៃចំណូលសរុប ពីផលអាជីវកម្ម និងសេវាកម្ម ។ ចំណូលទាំងនោះរួមមាន៖ ចំណូលលើកដាក់ក្រោមដង់យោង ចំណូលលើកដាក់លើទីលាន និងចំណូលពីកិច្ចការផែ ។

២.ការវិភាគគំណត់ប្រាក់ចំណេញដុល

ប្រាក់ចំណេញដុលត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ចំណេញ ឬខាត របស់ ក. ស. ភ. ដែលបានមកពីចំណូលសរុបនៃផលអាជីវកម្ម និងសេវាកម្ម ដកនឹងចំណាយផ្លែដើមនៃសេវាកម្ម(ចំណាយប្រតិបត្តិការ) ។

សម្រាប់ត្រីមាសទី៣ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ប្រៀបធៀបនឹងត្រីមាសទី៣ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩

បរិយាយ	សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់សម្រាប់ត្រីមាសទី៣		សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់សម្រាប់ត្រីមាសទី៣		បំរែបំរួល		បំរែបំរួល	
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩		ដុល្លារអាមេរិក	%	ពាន់រៀល	%
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល				
	៧.៥៧៦.០៤៥	៣១.០០២.៦១៨	៨.១៥១.១៤៦	៣៣.២០៦.៣០១	(៥៧៥.១០១)	-៧,០៦%	(២.២០៣.៦៨៣)	-៦,៦៤%
ថ្លៃដើមនៃសេវាកម្ម								
រំលស់ទ្រព្យរោងចក្រ	៥៧២.៩៩៩	២.៣៤៥.៥២៩	៦៨១.៣១១	២.៧៨២.៤៤៩	(១០៨.៣១២)	-១៥,៩០%	(៤៣៦.៩២០)	-១៥,៧០%
ថ្លៃដង់យោង	៦៩៤.៤១៥	២.៨៤១.៤៤០	៧៤៥.៣១៣	៣.០៣៤.០៦៥	(៥០.៨៩៨)	-៦,៨៣%	(១៩២.៦២៥)	-៦,៣៥%
ប្រាក់បៀវត្ស និងប្រាក់ឈ្នួល	៤០៣.៩៨៦	១.៦៥៣.៧៥២	៣៨៨.៦២០	១.៥៨៦.៥៩៤	១៥.៣៦៦	៣,៩៥%	៦៧.១៥៨	៤,២៣%
ប្រេងឥន្ធនៈ (ប្រតិបត្តិការ និងថែទាំប្រឡាយ)	២១៤.០២១	៨៧៦.៥១៨	២៥៤.១៩១	១.០៣៦.៥៨៥	(៨០.១៧០)	-១៥,៨០%	(១៦០.០៦៧)	-១៥,៤៤%
ចំណាយការងារថែទាំ និងជួសជុល	១៨០.៤៨៥	៧៣៩.៤៥៦	២០១.៨៥៥	៨២២.៦៣១	(២១.៣៧០)	-១០,៥៩%	(៨៣.១៧៥)	-១០,១១%
ចំណាយលើសេវាកម្មជួសជុល និងថែទាំកុងតឺន័រ	-	-	-	-	-	-	-	-
ចំណាយលើសេវាកម្មភ័ស្តុភារ	១២.៤៤០	៥០.៨៩៣	១១៥.៥៨០	៤៦៧.៨៦៨	(១០៣.១៨០)	-៨៩,២៤%	(៤១៦.៩៧៥)	-៨៩,១២%

ផ្សេងៗ	-	-	-	៨៦.១៧៨	៣៥០.៧៣៥	(៨៦.១៧៨)	-១០០%	(៣៥០.៧៣៥)	-១០០%
សរុបថ្លៃដើមនៃការលក់ និងសេវាកម្ម	២.០៧៨.៣៩៦	៨.៥០៧.៥៨៨	២.៤៧៣.០៤៨	១០.០៤០.៩២៦	(៣៩៤.៧០២)	(៣.៩៦%)	-១៥,៩៦%	(១.៥៧៣.៣៣៨)	-១៥,៦១%
ប្រាក់ចំណេញដុល	៥.៤៩៧.៦៩៩	២២.៤៩៥.០៣០	៥.៦៧៨.០៩៨	២៣.១២៥.៣៧៥	(១៨០.៣៩៩)	(០.៧៨%)	-៣,១៨%	(៦៣០.៣៤៥)	-២,៧៣%
អត្រាគំណាតប្រាក់ចំណេញ ដុល	៧២,៥៧%	៧២,៥៦%	៦៩,៦៦%	៦៩,៦៤%					

សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២០ ចំណាយថ្លៃដើមនៃសេវាកម្មមានការថយចុះចំនួន ១.៥៧៣.៣៣៨ ពាន់រៀល (៣៩៤.៧០២ ដុល្លារអាមេរិក) ឬស្មើនឹង ១៥,៦១ % បើធៀបនឹងត្រីមាសទី២ ឆ្នាំ២០១៩។

- អត្រាគំណាតប្រាក់ចំណេញដុល

អត្រាគំណាតប្រាក់ចំណេញដុលបានកើនឡើងចំនួន ២,៩២% ពីអត្រា ៦៩,៦៤% ក្នុងត្រីមាសទី៣ ឆ្នាំ២០១៩ ទៅ ៧២,៥៦% ក្នុងត្រីមាសទី៣ ឆ្នាំ២០២០។ ប៉ុន្តែចំណូលសរុបពីផលអាជីវកម្ម និងសេវាកម្ម បានថយចុះចំនួន ២.២០៣.៦៨៣ ពាន់រៀល (៥៧៥.១០១ ដុល្លារអាមេរិក) ឬស្មើនឹង ៦,៦៤%។ ចំណែកចំណាយថ្លៃដើមនៃសេវាកម្មមានការថយចុះចំនួន ១.៥០៧.៧៣៤ ពាន់រៀល (៣៧៨.៣៥២ ដុល្លារអាមេរិក) ឬស្មើនឹង ៣,០១ % គឺដោយសារមានការថយចុះទៅលើ ចំណាយថ្លៃដង់យោង ការជួសជុល និងថែទាំ ប្រេងឥន្ធនៈ (ប្រតិបត្តិការ និងថែទាំប្រឡាយ) និងចំណាយផ្សេងៗ ជាដើម។

សម្រាប់រយៈពេល៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ប្រៀបធៀបនឹងរយៈពេល៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩

បរិយាយ	សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់សម្រាប់រយៈពេល ៩ខែ		សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់សម្រាប់រយៈពេល ៩ខែ		បំរែបំរួល	
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩		បំរែបំរួល	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	%	%
	២០.៤៤២.៩៨៨	៨៣.៤៤៨.២៧៨	១៩.៨៤៣.៤៨៩	៨០.៣២៦.៤៤៣	៣,០២%	៣,៨៩%
ចំណូល						
ថ្លៃដើមនៃសេវាកម្ម						
រំលស់ទ្រព្យរោងចក្រ បរិក្ខារ	១.៦៦៤.១៧៤	៦.៧៩៣.១៥៨	២.០៤២.៥៥២	៨.២៦៨.២៥០	(១៨,៥២%)	-១៧,៨៥%
ថ្លៃដងយោង	១.៨៣៣.៩៨៥	៧.៤៨៦.៣២៧	១.៦៩១.៨៥៨	៦.៨៤៨.៦៤១	៨,៥០%	៩,៣១%
ប្រាក់បៀវត្ស និងប្រាក់ឈ្នួល	១.១៨៤.០៩៣	៤.៨៣៣.៤៦៨	១.១៣៦.៤០៩	៤.៦០០.១៨៤	៤,២០%	៥,០៧%
ប្រេងឥន្ធនៈ (ប្រតិបត្តិការ និងថែទាំប្រឡាយ)	៦៩៤.៧៤៥	២.៨៣៥.៩៤៩	៦៧៧.៥៣១	២.៧៤២.៦៤៥	២,៥៤%	៣,៥០%
ការជួសជុល និងថែទាំ	៥៤៦.៩៥៧	២.២៣២.៦៧៨	៥០៨.៦៤៣	២.០៥៨.៩៨៧	៧,៥៣%	៨,៥៤%

ចំណាយលើសេវាកម្មជួសជុល និងថែទាំកុងតឺន័រ	៣៤៥	១.៤០៨	-	-	៣៤៥	N/A	១,៤០៨	N/A
ចំណាយលើសេវាកម្មភ្នាក់ងារកម្មវិធី	៣០.៩២៥	១២៦.២៣៥	១១៥.៥៨០	៤៦៧.៨៦៨	(៨៤.៦៥៥)	-៧៣,២៤%	(៣៤១.៦៣៣)	-៧៣,០២%
ផ្សេងៗ	៨៦.៤៦១	៣៥២.៩៣៤	១៩០.៩០៣	៧៧២.៧៧៦	(១០៤.៤៤២)	-៥៤,៧១%	(៤១៩.៨៤២)	-៥៤,៣៣%
សរុបថ្លៃដើមនៃការលក់ និងសេវាកម្ម	៦.០៤១.៦៨៥	២៤.៦៦២.១៥៧	៦.៣៦៣.៤៧៦	២៥.៧៥៩.៣៥១	(៣២១.៧៩១)	-៥,០៦%	(១.០៩៧.១៩៥)	-៤,២៦%
ប្រាក់ចំណេញដុល	១៤.៤០១.៣០៣	៥៨.៧៨៦.១២១	១៣.៤៨០.០១៣	៥៤.៥៦៧.០៩២	៩២១.២៩០	៦,៨៣%	៤.២១៩.០២៩	៧,៧៣%
អត្រាគំណតប្រាក់ចំណេញដុល	៧០,៤៥%	៧០,៤៥%	៦៧,៩៣%	៦៧,៩៣%				

សម្រាប់រយៈពេល៩ខែដើមឆ្នាំ២០២០ ចំណាយថ្លៃដើមនៃសេវាកម្មមានការថយចុះចំនួន ១.០៩៧.១៩៤ ពាន់រៀល (៣២១.៧៩១ដុល្លារអាមេរិក) ឬស្មើនឹង ៤,២៦% បើធៀបនឹងរយៈពេល៩ខែដើម ឆ្នាំ២០១៩។

- អត្រាគំណតប្រាក់ចំណេញដុល

អត្រាគំណតប្រាក់ចំណេញដុលបានកើនឡើងចំនួន ២,៥១% ពីអត្រា ៦៧,៩៣% សម្រាប់៩ខែ ដើមឆ្នាំ២០១៩ ទៅ ៧០,៤៥%សម្រាប់៩ខែ ដើមឆ្នាំ២០២០។ ការកើនឡើងនៃអត្រាគំណតប្រាក់ចំណេញដុលដោយសារតែចំណូលសរុបពីផលអាជីវកម្ម និងសេវាកម្មមានការកើនឡើងចំនួន ៣.១២១.៨៣៥ពាន់រៀល (៥៩៩.៤៩៩ ដុល្លារអាមេរិក) ឬ ស្មើនឹង ៣,៨៩%។ ចំណែកចំណាយថ្លៃដើមនៃសេវាកម្មមានការថយចុះចំនួន ១.០៩៧.១៩៤ពាន់រៀល (៣២១.៧៩១ ដុល្លារអាមេរិក) ឬស្មើនឹង ៤,២៦% គឺដោយសារមានថយចុះនៃការរំលស់ទ្រព្យរោងចក្រ បរិក្ខារ និង ចំណាយផ្សេងៗជាដើម។

៣. ការវិភាគប្រាក់ចំណេញមុនបង់ពន្ធ

ប្រាក់ចំណេញមុនបង់ពន្ធ គឺបានមកពីប្រាក់ចំណេញដុល បូកចំណូលផ្សេងៗ ដកនឹងចំណាយរដ្ឋបាលទូទៅ និងចំណាយបរិញ្ញប្បទាន។

សម្រាប់ត្រីមាសទី៣ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ប្រៀបធៀបនឹងត្រីមាសទី៣ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩

បរិយាយ	សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់សម្រាប់ត្រីមាសទី៣		សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់សម្រាប់ត្រីមាសទី៣		បំរែបំរួល		បំរែបំរួល	
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩		ដុល្លារអាមេរិក	%	ពាន់រៀល	%
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល				
ប្រាក់ចំណេញដុល	៥.៤៩៧.៦៩៩	២២.៤៩៥.០៣០	៥.៦៧៨.០៩៨	២៣.១២៥.៣៧៥	(១៨០.៣៩៩)	-៣,១៨%	(៦៣០.៣៤៥)	-២,៧៣%
ចំណូលផ្សេងៗ	៥៧៩.២៩៧	២.៣៧២.១៤៧	៦៣៣.១៧១	២.៦១២.៤២៤	(៥៣.៨៧៤)	-៨,៥១%	(២៤០.២៧៧)	-៩,២០%
ចំណាវដ្ឋបាលទូទៅ និងការលក់								
ចំណាយប្រាក់បៀវត្សនិងអត្ថប្រយោជន៍ផ្សេងៗ	៩៩៣.៣០១	៤.០៦៦.៤៤៤	៩០១.៨២៥	៣.៦៨៤.០៩៩	៩១.៥៧៦	១០,១៤%	៣៨២.៧៤៥	១០,៣៩%
អំណោយសទ្ធាទាន	១៨៦.២១២	៧៦០.៩៧៤	៩៧.០៩១	៣៩៦.៣២១	៨៩.១២១	៩១,៧៩%	៣៦៤.៦៥៣	៩២,០១%
ចំណាយទឹក-ភ្លើង និងប្រុងគន្លុះ	១១១.៣៤៨	៤៥៥.៩២៣	១១៩.៩៦១	៤៨៩.៥៦២	(៨.៦១៣)	-៧,១៨%	(៣៣.៦៣៩)	-៦,៨៧%
ចំណាយរំលស់លើទ្រព្យវិនិយោគ និង ទ្រព្យរោងចក្របរិក្ខារ	១៣២.៩៩០	៥៤៤.១៦៧	១០៣.៨៧៦	៤២៣.៧៥៦	២៩.១១៤	២៨,០៣%	១២០.៤១១	២៨,៤២%
ចំណាយជួសជុល និង ថែទាំ	៣៧.៨៨៨	១៥៥.០៥៧	៤៤.០៦៦	១៨០.០៥៦	(៦.១៧៨)	-១៤,០២%	(២៤.៩៩៩)	-១៣,៨៨%
ចំណាយលើការកំសាន្ត	៣១.៣៦២	១២៨.៣៦១	៥៩.៨៩៨	២៤៥.៩១៩	(២៨.៥៣៦)	-៤៧,៦៤%	(១១៧.៥៥៨)	-៤៧,៨០%

ចំណាយការធ្វើដំណើរ	៩.០៦២	៣៧.១៧៩	១៦.៤០៤	៦៧.៤៧៤	(៧.៣៤២)	-៤៤,៧៦%	(៣០.២៩៥)	-៤៤,៩០%
ចំណាយជំនាញវិជ្ជាជីវៈ	៥.១៩០	២១.១០៩	៧.២៥៦	៣០.៤១៥	(២.១១៦)	-២៩,១៦%	(៩.៣០៥)	-៣០,៥៩%
ចំណាយកម្រៃក្រុមប្រឹក្សាភិបាល	៦១.៥៨៨	២៥២.១៩៥	៥១.៧៣៧	២១១.៣២២	៩.៨៥១	១៩,០៤%	៤០.៨៧៣	១៩,៣៤%
ចំណាយផ្គត់ផ្គង់សម្ភារការិយាល័យ	៥៨.៣៤២	២៣៨.៨៨៤	៤៧.៣៩៩	១៩៣.០៧៩	១០.៩៨៣	២៣,០៩%	៤៥.៨០៥	២៣,៧២%
ចំណាយទំនាក់ទំនងផ្សេងៗ	១៧.៤៤៥	៧១.៤០៨	១៤.៨៩៤	៦០.៨៤៨	២.៥៥១	១៧,១៣%	១០.៥៦០	១៧,៣៥%
ចំណាយពន្ធផ្សេងៗ	១៤.២៩០	៦០.០៣៣	៨.៣០២	៣៣.៨៨០	៥.៩៨៨	៧២,១៣%	២៦.១៥៣	៧៧,១៩%
ចំណាយផ្សេងៗ	១១៧.០៧៣	៤៧៩.៦៦០	៨០.៣៩៣	៣២៧.៤៨២	៣៦.៦៨០	៤៥,៦៣%	១៥២.១៧៨	៤៦,៤៧%
ឱនភាពលើគណនីត្រូវទទួល	១២៧.០៤០	៥១៩.៣៦១	១០៣.០០៩	៤១៨.៣៥៩	២៤.០៣១	២៣,៣៣%	១០០.៩៦២	២៤,១៣%
សរុបចំណាយរដ្ឋបាលទូទៅនិងការលក់	១.៩០៣.០៨១	៧.៧៩១.១៥៥	១.៦៥៦.១១១	៦.៧៦២.៦១១	២៤៦.៩៧០	១៤,៩១%	១.០២៨.៥៤៥	១៥,២១%
ចំណេញប្រតិបត្តិការ	៤.១៧៣.៩១៥	១៧.០៧៦.០២២	៤.៦៥៥.១៥៨	១៨.៩៧៥.១៨៨	(៤៨១.២៤៣)	-១០,៣៤%	(១.៨៩៩.១៦៦)	-១០,០១%
ចំណាយបរិវេញប្រទាន	(២៦៩.១១២)	(១.១០១.៨៤៣)	(២៩៨.៦៥៧)	(១.២២៣.៦៥៤)	២៩.៥៤៥	-៩,៨៩%	១២១.៨១១	-៩,៩៥%
ប្រាក់ចំណេញមុនបង់ពន្ធ	៣.៩០៤.៨០៣	១៥.៩៧៤.១៧៩	៤.៣៥៦.៥០១	១៧.៧៤១.៥៣៤	(៤៥១.៦៩៨)	-១០,៣៧%	(១.៧៧៧.៣៥៥)	-១០,០១

សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២០ ចំណាយរដ្ឋបាលទូទៅ និងការលក់បានកើនឡើងចំនួន ១.០២៨.៥៤៥ពាន់រៀល (២៤៦.៩៧០ដុល្លារអាមេរិក) ឬស្មើនឹង១៥,២១% បើធៀបនឹងត្រីមាសទី៣ ឆ្នាំ២០១៩។

សម្រាប់រយៈពេល៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ប្រៀបធៀបនឹងរយៈពេល៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩

បរិយាយ	សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់សម្រាប់រយៈពេល ៩ខែ			សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់សម្រាប់រយៈពេល ៩ខែ			បំរែបំរួល			បំរែបំរួល		
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		ពាន់រៀល	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩		ពាន់រៀល	ដុល្លារអាមេរិក	%	%	ដុល្លារអាមេរិក	%	%
	ដុល្លារអាមេរិក	១៤.៤០១.៣០៣	៥៨.៧៨៦.១២១	ដុល្លារអាមេរិក	១៣.៤៨០.០១៣	៥៤.៥៦៧.០៩២						
ប្រាក់ចំណេញដុល		១.៨២១.៨៨៨	៧.៤៣៦.៩៤៧		៣.៣៧៤.៦៧៩	១៣.៦៦០.៧០១				៩២១.២៩០	៦,៨៣%	៧,៧៣%
ចំណូលផ្សេងៗ										(១.៥៥២.៧៩១)	-៤៦,០១%	-៤៥,៥៦%
ចំណេញដុលទូទៅ និងការលក់												
ចំណាយប្រាក់បៀវត្ស និងអត្ថប្រយោជន៍ផ្សេងៗ		៣.០២៤.៨១១	១២.៣៤៧.២៧៩		២.៧៦៣.៥៦៧	១១.១៨៦.៩១៩				២៦១.២៤៤	៩,៤៥%	១០,៣៧%
អំណោយសទ្ធាទាន		៣២៩.០១៣	១.៣៤៣.០៣១		២៨០.២០៧	១.១៣៤.២៧៨				៤៨.៨០៦	១៧,៤២%	១៨,៤០%
ចំណាយទឹកភ្លើង និងប្រុងឥន្ធនៈ		៣៤៤.៦៧៨	១.៤០៦.៩៧៦		៣៣៩.៩០៩	១.៣៧៥.៩៥២				៤.៧៦៩	១,៤០%	២,២៥%
ចំណាយរំលស់លើទ្រព្យវិនិយោគ និង ទ្រព្យរោងចក្របរិក្ខារ		៣៤៩.៩៦៨	១.៤២៨.៥៦៩		២៨៥.៣២១	១.១៥៤.៩៧៩				៦៤.៦៤៧	២២,៦៦%	២៣,៦៩%
ចំណាយជួសជុល និងថែទាំ		១០៤.១៧៧	៤២៥.២៥១		១៣៧.១៧៨	៥៥៥.២៩៧				(៣៣.០០១)	-២៤,០៦%	-២៣,៤២%
ចំណាយលើការកំសាន្ត		៨៨.២៥២	៣៦០.២៤៥		២៥១.៦៧៥	១.០១៨.៧៨០				(១៦៣.៤២៣)	-៦៤,៩៣%	-៦៤,៦៤%

ចំណាយការធ្វើដំណើរ	៤០.៣៥០	១៦៤.៧០៩	៧៥.៨៩១	៣០៧.២០៧	(៣៥.៥៤១)	-៤៦,៨៣%	(១៤២.៤៩៨)	-៤៦,៣៩%
ចំណាយជំនាញវិជ្ជាជីវៈ	២៦.៣៦២	១០៧.៦១០	៦៥.១០០	២៦៣.៥២៥	(៣៨.៧៣៨)	-៥៩,៥១%	(១៥៥.៩១៥)	-៥៩,១៧%
ចំណាយកម្រៃក្រុមប្រឹក្សាភិបាល	១៩៣.៦០៦	៧៩០.៣០០	១៥៦.៧៤០	៦៣៤.៤៨៤	៣៦.៨៦៦	២៣,៥២%	១៥៥.៨១៦	២៤,៥៦%
ចំណាយសម្ភារផ្គត់ផ្គង់ ការិយាល័យ	១៨០.២៧៥	៧៣៥.៨៨៣	១១៤.៥០៧	៤៦៣.៥២៤	៦៥.៧៦៨	៥៧,៤៤%	២៧២.៣៥៩	៥៨,៧៦%
ចំណាយទំនាក់ទំនងផ្សេងៗ	៥០.៣៤០	២០៥.៤៨៨	៤៥.៨៦០	១៨៥.៦៤១	៤.៤៨០	៩,៧៧%	១៩.៨៤៧	១០,៦៩%
ចំណាយពន្ធផ្សេងៗ	២៩៧.៨៥៦	១.២១៥.៨៤៨	២៣.៥០២	៩៥.១៣៦	២៧៤.៣៥៤	១១៦៧,៣៦%	១.១២០.៧១២	១១៧៨,០១%
ចំណាយផ្សេងៗ	២៣៦.៧៩៥	៩៦៦.៥៩៧	១៩៤.៤៣១	៧៨៧.០៥៧	៤២.៣៦៤	២១,៧៩%	១៧៩.៥៤០	២២,៨១%
ការខាតបង់លើការលក់ទ្រព្យ សម្បត្តិ រោងចក្របរិក្ខារ	១៧៤.៩៦២	៧១៤.១៩៥	-	-	១៧៤.៩៦២	-	៧១៤.១៩៥	-
ឱនភាពនៃការខាតបង់ គណនីពាណិជ្ជ	២៥៧.៦៨២	១.០៥១.៨៥៨	១៨១.៨៥៩	៧៣៦.១៦៥	៧៥.៨២៣	៤១,៦៩%	៣១៥.៦៩៣	៤២,៨៨%
សរុបចំណាយរដ្ឋបាលទូទៅ និងការលក់	៥.៦៩៩.១២៧	២៣.២៦៣.៨៣៩	៤.៩១៥.៧៤៧	១៩.៨៩៨.៩៤៤	៧៨៣.៣៨០	១៥,៩៤%	៣.៣៦៤.៨៩៥	១៦,៩១%
ចំណេញប្រតិបត្តិការ	១០.៥២៤.០៦៤	៤២.៩៥៩.២២៩	១១.៩៣៨.៩៤៥	៤៨.៣២៨.៨៤៩	(១.៤១៤.៨៨១)	-១១,៨៥%	(៥.៣៦៩.៦២០)	-១១,១១%
ចំណាយបរិច្ឆេទប្រតិបត្តិការ	(៨២៣.៧៨០)	(៣.៣៦២.៦៧០)	(១.១១៤.៧៦៥)	(៤.៩១២.៥៦៩)	២៩០.៩៨៥	-២៦,១០%	១.១៤៩.៨៩៩	-២៥,៤៨%
ប្រាក់ចំណេញមុនបង់ពន្ធ	៩.៧០០.២៨៤	៣៩.៥៩៦.៥៥៩	១០.៨២៤.១៨០	៤៣.៤១៦.២៨០	(១.១២៣.៨៩៦)	-១០,៣៨%	(៤.២១៩.៧២១)	-៩,៦៣%

សម្រាប់រយៈពេល៩ខែដើមឆ្នាំ២០២០ ចំណាយរដ្ឋបាលទូទៅ និងការលក់បានកើនឡើងចំនួន ៣.៣៦៤.៨៩៥ពាន់រៀល (៧៨៣.៣៨០ដុល្លារអាមេរិក)
 ឬស្មើនឹង១៦,៨១%បើធៀបនឹងរយៈពេល៩ខែដើម ឆ្នាំ២០១៩។

៤. ការវិភាគប្រាក់ចំណេញក្រោយបង់ពន្ធ

ក. ស. ភ. ស្ថិតនៅក្រោមច្បាប់នៃក្រុមហ៊ុនពាណិជ្ជកម្មក្នុងវិស័យពន្ធដារ និងអាករ ដូចនេះ ក. ស. ភ. មានកាតព្វកិច្ចក្នុងការបង់ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំក្នុងអត្រា២០%។ ជាមួយគ្នានេះដែរ ចាប់ពីឆ្នាំ ២០១៩ តទៅ ក. ស. ភ. ឈប់ទទួលបានការលើកទឹកចិត្តពន្ធដារក្នុងវិស័យមូលបត្រ បន្ទាប់ពី ក. ស. ភ. ទទួលបានការលើកទឹកចិត្តពន្ធដារក្នុងវិស័យមូលបត្រចំនួន ៣ (បី) ឆ្នាំរួចហើយ (ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨) ។

សម្រាប់ត្រីមាសទី៣ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ប្រៀបធៀបនឹងត្រីមាសទី៣ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩

បរិយាយ	សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់សម្រាប់ត្រីមាសទី៣		សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់សម្រាប់ត្រីមាសទី៣		បំរែបំរួល		បំរែបំរួល	
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩		ដុល្លារអាមេរិក	%	ដុល្លារអាមេរិក	%
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល				
ប្រាក់ចំណេញមុនបង់ពន្ធ(ក)	៣.៩០៤.៨០៣	១៥.៩៧៤.១៧៩	៤.៣៥៦.៥០១	១៧.៧៥១.៥៣៤	(៤៥១.៦៩៨)	-១០,៣៧%	(១.៧៧៧.៣៥៥)	-១០,០១%
ចំណាយពន្ធលើប្រាក់ចំណេញ(ខ)	(៨១៩.៦១៦)	(៣.៣៥៣.៣៤៤)	(៩០៤.៣៥៣)	(៣.៦៨១.១១៣)	៨៤.៧៣៧	-៩,៣៧%	៣២៧.៧៦៩	-៨,៩០%
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	៣.០៨៥.១៨៧	១២.៦២០.៨៣៥	៣.៤៥២.១៤៨	១៤.០៧០.៤២១	(៣៦៦.៩៦១)	-១០,៦៣%	(១.៤៤៩.៥៨៦)	-១០,៣០%
លទ្ធផលលម្អិតក្នុងការិយបរិច្ឆេទ	៣.១១៦.០៥៨	១២.៧៤៦.៩០៩	៣.៤៥៥.៧១៥	១៤.០៨០.៦៩៧	(៣៣៨.៦៣៧)	-៩,៨០%	(១.៣៣៣.៧៨៨)	-៩,៤៧%
អត្រាពន្ធអប្បបរមា(ខ)/(ក)	-២០,៩៩%	-២០,៩៩%	-២០,៧៦%	-២០,៧៤%				

ក. ស. ភ. ទទួលបានប្រាក់ចំណេញសុទ្ធសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២០ ចំនួន ១២.៦២០.៨៣៥ពាន់រៀល (៣.០៨៥.១៨៧ ដុល្លារអាមេរិក) និងសម្រាប់ត្រីមាសទី៣ ឆ្នាំ២០១៩ ចំនួន ១៤.០៧០.៤២១ ពាន់រៀល (៣.៤៥២.១៤៨ ដុល្លារអាមេរិក) ដែលបង្ហាញឱ្យឃើញការកើនឡើងនូវប្រាក់ចំណេញសុទ្ធមានចំនួន១.៤៤៩.៥៤៦ ពាន់រៀល (៣៦៦.៩៦១ ដុល្លារអាមេរិក) ឬស្មើនឹង ១០,៣០%។ ការថយចុះនេះដោយសារការថយចុះនៃប្រាក់ចំណូលចំនួន ២.០២៣.៦៨៣ ពាន់រៀល (៥៧៥.១០១ដុល្លារអាមេរិក) ឬស្មើនឹង ៦,៦៤% និងចំណាយរដ្ឋបាលទូទៅ និងការលក់មានការកើនឡើងចំនួន ១.០២៨.៥៤៤ពាន់រៀល (២៤៦.៩៧០ ដុល្លារអាមេរិក) ឬស្មើនឹង ១៥,២១ %។ការថយចុះនៃអត្រាពន្ធអច្នៃផលចំនួន ០,២៦% ពី ២០,៧៤% ក្នុងត្រីមាសទី៣ ឆ្នាំ២០១៩ ទៅ ២០,៤៩% ក្នុងត្រីមាសទី៣ ឆ្នាំ២០២០ ដោយសារចំណាយពន្ធលើប្រាក់ចំណេញមានការថយចុះចំនួន ៣២៧.៧៦៩ ពាន់រៀល (៨៤.៧៣៧ ដុល្លារអាមេរិក) ឬស្មើនឹង ៨,៩០% ។

សម្រាប់រយៈពេល៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ប្រៀបធៀបនឹងរយៈពេល៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩

បរិយាយ	សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់សម្រាប់រយៈពេល ៩ខែ		សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់សម្រាប់រយៈពេល ៩ខែ		បំរែបំរួល		
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩		បំរែបំរួល		
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	%	%
ប្រាក់ចំណេញមុនបង់ពន្ធ (ក)	៩.៧០០.២៨៤	៣៩.៥៩៦.៥៥៩	១០.៨២៤.១៨០	៤៣.៨១៦.២៨០	(១.១២៣.៨៩៦)	-១០,៣៨%	(៥.២១៩.៧២១)
ចំណាយពន្ធលើប្រាក់ចំណេញ(ខ)	(២.០៩៨.២១៩)	(៨.៥៦៤.៩៣០)	(២.០៣១.៦៦៧)	(៨.២២៤.១៨៨)	(៦៦.៥៥២)	៣,២៨%	(៣៤០.៧៤២)
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	៧.៦០២.០៦៥	៣១.០៣១.៦២៩	៨.៧៩២.៥១៣	៣៥.៥៩២.០៩២	(១.១៩០.៤៤៨)	-១៣,៥៤%	(៤.៥៦០.៤៦៣)
							-១២,៨១%

លទ្ធផលលម្អិតក្នុង ការិយបរិច្ឆេទ	៧.៦៤២.៧៧៤	៣១.១៩៧.៨០៣	៨.៧៨៨.៦៥៩	៣៥.៥៧៦.៤៩១	(១.១៤៥.៨៨៥)	-១៣,០៤%	(៥.៣៧៨.៦៨៨)	-១២,៣១%
អត្រាពន្ធមធ្យម(ខ)/ (ក)	-២១,៦៣%	-២១,៦៣%	-១៨,៧៧%	-១៨,៧៧%				

ក. ស. ក. ទទួលបានប្រាក់ចំណេញសុទ្ធសម្រាប់រយៈពេល៩ខែដើម ឆ្នាំ២០២០ ចំនួន ៣១.០៣១.៦២៩ ពាន់រៀល (៧.៦០២.០៦៥ ដុល្លារអាមេរិក) និងសម្រាប់រយៈពេល៩ខែដើម ឆ្នាំ២០១៩ ចំនួន ៣៥.៥៩២.០៩២១ (៨.៧៩២.៥១៣ ដុល្លារអាមេរិក) ដែលបង្ហាញឱ្យឃើញការថយចុះនូវប្រាក់ចំណេញសុទ្ធចំនួន ៤.៥៦០.៤៦៣ (១.១៩០.៤៤៨ ដុល្លារអាមេរិក) ឬស្មើនឹង ១២,៨១%។ ការថយចុះនេះដោយសារការកើនឡើងចំណាយរដ្ឋបាលទូទៅចំនួន ១៦,៩១% សម្រាប់រយៈពេល៩ខែ ដើមឆ្នាំ២០២០។ ការថយចុះនៃអត្រាពន្ធមធ្យមចំនួន ២,៨៦% ពី ១៨,៧៧% សម្រាប់រយៈពេល៩ខែដើម ឆ្នាំ២០១៩ ទៅ ២១,៦៣% សម្រាប់រយៈពេល៩ខែដើម ឆ្នាំ២០២០ ដោយសារចំណាយពន្ធលើប្រាក់ចំណេញមានការកើនឡើងចំនួន ៣៤០.៧៤២ ពាន់រៀល (៦៦.៥៥២ ដុល្លារអាមេរិក) ឬស្មើនឹង ៨,១៤%។

៥. ការវិភាគពីកត្តានិងនិន្នាការដែលប៉ះពាល់ដល់ស្ថានភាពនិងលទ្ធផលហិរញ្ញវត្ថុ

៥.១. កំរិតនៃការជួញដូរក្នុងតំបន់និងជាសកលនិងសកលការបន្ថយកម្ម

ស្ថានភាពហិរញ្ញវត្ថុ និងលទ្ធផលប្រតិបត្តិការរបស់ ក. ស. ភ. អាស្រ័យលើបរិមាណកុងតឺន័រឆ្លងកាត់ និង សកម្មភាពដឹកជញ្ជូនឆ្លងកាត់កំពង់ផែដែលពឹងផ្អែកលើទំហំពាណិជ្ជកម្មក្នុងស្រុក និងទូទាំងពិភពលោក ព្រមទាំងបរិមាណនៃការនាំចេញនិងការនាំចូលក្នុងតំបន់ដែលត្រូវបានធ្វើប្រតិបត្តិការ។ បរិមាណនៃការ ជួញដូរក្នុងស្រុក និងទូទាំងពិភពលោក និងបរិមាណនៃការនាំចេញ និងនាំចូលក្នុងស្រុកដែលបានធ្វើ ប្រតិបត្តិការនេះទទួលរងផលប៉ះពាល់ដោយសារការផ្លាស់ប្តូរលក្ខខណ្ឌសេដ្ឋកិច្ចហិរញ្ញវត្ថុ និងនយោបាយ ក្នុងតំបន់ និងសកលដែលហួសពីការគ្រប់គ្រងរបស់ ក. ស. ភ.។

៥.២. សមត្ថភាពទទួលកុងតឺន័រនៅចំណតផែកុងតឺន័រ LM១៧

ការលើកដាក់ចំបងៗត្រូវបានធ្វើឡើងនៅចំណតផែកុងតឺន័រ LM១៧។ ក. ស. ភ. មានសមត្ថភាព លើកដាក់ទំនិញជាកុងតឺន័រប្រមាណ ២៨១.០៤៥ ជីអ៊ីយូ ក្នុងមួយឆ្នាំ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។ ក. ស. ភ. ដើម្បីឆ្លើយតបនឹងកំណើននាឆ្នាំបន្ទាប់ ក. ស. ភ. មានគម្រោងនឹងបញ្ចប់ការអភិវឌ្ឍហេដ្ឋា- រចនាសម្ព័ន្ធផែដំណាក់កាលទី៣ ដែលនឹងបង្កើនសមត្ថភាពលើកដាក់កុងតឺន័រនៅចំណតផែកុងតឺន័រ LM១៧ បន្ថែមចំនួន ២០០.០០០ ជីអ៊ីយូ។

បរិយាយ	សមត្ថភាពលើកដាក់				
	ឆ្នាំ២០១៦	ឆ្នាំ២០១៧	ឆ្នាំ២០១៨	ឆ្នាំ២០១៩	ផែនការ ឆ្នាំ២០២០
ចំណតផែកុងតឺន័រ LM១៧ (ជីអ៊ីយូ)	១៥១.៧៨១	១៨៤.៨០៥	២១៣.៥៧១	២៨១.០៤៥	៣០៩.៣៧៥

៥.៣. ប្រសិទ្ធភាពនៃប្រតិបត្តិការ

ដើម្បីបង្កើនប្រសិទ្ធភាពខ្ពស់ក្នុងប្រតិបត្តិការ ក. ស. ភ. មានគោលការណ៍កាត់បន្ថយចំណាយថ្លៃដើម ដោយប្រើធនធានដែលមានស្រាប់ និងការបំពាក់គ្រឿងចក្រលើកដាក់ទំនើបៗសម្រាប់បំពេញប្រតិបត្តិការ។ ជាក់ស្តែង ក. ស. ភ. បានអនុវត្តនូវវិធានការដូចខាងក្រោម ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការ៖

- បន្តបំពាក់គ្រឿងចក្រលើកដាក់ទំនើបៗដើម្បីបង្កើនល្បឿននៃការលើកដាក់ទំនិញនិង កាត់បន្ថយការរង់ចាំដោយសារការខូចខាតគ្រឿងចក្រ
- បន្តជម្រុញសមត្ថភាពផ្នែកប្រតិបត្តិការតាមរយៈការបណ្តុះបណ្តាល
- ពង្រីកចំណតផែដើម្បីធានាថានាវាដឹកកុងតឺន័រអាចដឹកជញ្ជូនចេញចូលបានលឿន និង ប្រកបដោយប្រសិទ្ធភាព
- ការពង្រីកទីលានស្តុកកុងតឺន័រជំហានទី៣ នៅចំណតផែកុងតឺន័រ LM១៧
- គ្រប់គ្រងទីលានស្តុកកុងតឺន័រឱ្យមានប្រសិទ្ធភាព ដោយកាត់បន្ថយការរក្សាទុកកុងតឺន័រ នៅលើទីលានក្នុងរយៈពេលយូរ

- ប្រើប្រាស់ចំណតផែនទីមានប្រសិទ្ធភាព ដោយការរៀបចំទីតាំងចូលចតនាវាទៅតាមផែនការច្បាស់លាស់។

៥.៤. តម្លៃ

ក្នុងគោលបំណងដើម្បីរក្សាអតិថិជន ដែលមានស្រាប់ និងទាក់ទាញអតិថិជនថ្មី បន្ថែមទៀត ក. ស. ភ. បានផ្តល់តម្លៃអនុគ្រោះ លើសេវាពន្ធនាវា ដល់នាវាទេសចរណ៍ នាវាដឹកជញ្ជូនទំនិញរាយ និងនាវាដឹកជញ្ជូនកុងតឺន័រ និងប្រភេទនាវាដឹកជញ្ជូនទំនិញផ្សេងៗទៀត។ ជាមួយគ្នានេះដែរ ក. ស. ភ. ក៏បានផ្តល់តម្លៃអនុគ្រោះដល់សេវាកម្មលើកដាក់ទំនិញរាយ ទាំងនៅចំណតផែនទីនីមួយៗរបស់ ក. ស. ភ. និងនៅក្រៅចំណតផែនទីរបស់ ក. ស. ភ.។ ក្រៅពីការអនុគ្រោះថ្លៃសេវាកម្មលើកដាក់ទំនិញរាយ ក. ស. ភ. ក៏បានផ្តល់តម្លៃអនុគ្រោះជាកញ្ចប់សម្រាប់សេវាកម្មលើកដាក់កុងតឺន័រ (Stevedore) ដល់ក្រុមហ៊ុនដឹកជញ្ជូនកុងតឺន័រទាំងអស់ដោយផ្អែកតាមបរិមាណកុងតឺន័រដែលដឹកជញ្ជូនបាន។ នេះមានន័យថា បើនាវាដឹកជញ្ជូនកុងតឺន័ររបស់ក្រុមហ៊ុនណាមួយ ដែលដឹកជញ្ជូនកុងតឺន័របានកាន់តែច្រើន នឹងទទួលបានការបញ្ចុះតម្លៃលើកទឹកចិត្តកាន់តែច្រើន។

៥.៥. ការតភ្ជាប់រវាងផែនទី

ការតភ្ជាប់រវាងផែនទីដើរតួនាទីយ៉ាងសំខាន់ ដែលក្រុមហ៊ុនដឹកជញ្ជូនធ្វើការជ្រើសរើសកំពង់ផែសម្រាប់ការដឹកជញ្ជូនទំនិញ។ ការតភ្ជាប់រវាងផែនទីដែលមានប្រសិទ្ធភាពអាចជំរុញឱ្យ អ្នកដឹកជញ្ជូនកាត់បន្ថយពេលវេលាដឹកជញ្ជូន។ ប្រសិទ្ធភាពចរាចរណ៍រវាងផែនទី អាស្រ័យទៅលើសេវាកម្មផែនទីផ្សេងទៀតដែលគ្រប់គ្រងលើចរាចរណ៍នៃការដឹកជញ្ជូនទំនិញ ព្រោះថាទីតាំងរបស់ ក. ស. ភ. មានអំណោយផលសម្រាប់ការប្រមូលទំនិញដើម្បីដឹកជញ្ជូនតាមផ្លូវទឹក។

៥.៦. ការរំលស់

ការរំលស់កើតឡើងពីការរំលស់ហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារកំពង់ផែ រួមទាំង ចំណតនាវា អគារឃ្លាំង និងគ្រឿងចក្រលើកដាក់។ ការប៉ាន់ស្មានអាយុកាលប្រើប្រាស់ទ្រព្យសំខាន់ៗ មានដូចជាចំណតនាវា អគារ (១០-៥០ឆ្នាំ) គ្រឿងចក្រគ្រឿងម៉ាស៊ីន (១០-១៥ឆ្នាំ) គ្រឿងសង្ហារឹម និងគ្រឿងបំពាក់ (៥ឆ្នាំ) កុំព្យូទ័រ (៥-១៥ឆ្នាំ) សម្ភារការិយាល័យ និងផ្សេងៗ (៥-១៥ឆ្នាំ) និងយានយន្ត (៨-១៥ឆ្នាំ)។ វិធីសាស្ត្ររំលស់អាយុកាលប្រើប្រាស់ និងតម្លៃកាកសំណល់ត្រូវបានពិនិត្យ នៅរៀងរាល់កាលបរិច្ឆេទរាយការណ៍ ហើយត្រូវកែសម្រួលប្រសិនបើសមស្រប។

ខ- កត្តាសំខាន់ៗដែលប៉ះពាល់លើផលចំណេញ

១. កត្តាសេដ្ឋកិច្ចជាតិ តំបន់ និងសកល

បរិមាណទំនិញឆ្លងកាត់ ក. ស. ភ. ទាក់ទងដោយផ្ទាល់ទៅនឹង កត្តាសេដ្ឋកិច្ចជាតិតំបន់ ឬ សកល។ ជាការចាំបាច់ដែល ក. ស. ភ. ត្រូវធ្វើការវិភាគសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដើម្បីបានដឹងនូវនិន្នាការ កំណើន

ឬការធ្លាក់ចុះនៃតម្រូវការដឹកជញ្ជូន។ នេះជាមូលដ្ឋាន ដើម្បីរៀបចំឆ្លើយតបបានទាន់ពេលវេលា ក៏ដូចជា ធ្វើផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ឬក៏បំពាក់គ្រឿងចក្របានសមស្រប។ នេះក៏អាចជួយឲ្យ ក. ស. ភ. ជៀសបានពីការវិនិយោគហួសតម្រូវការ ដែលធ្វើឲ្យខាតប្រយោជន៍ពីការប្រើប្រាស់ទុន ឬកប់ទុន ក្នុងករណី ដែលតម្រូវការដឹកជញ្ជូនអាចធ្លាក់ចុះ។

២. ការគ្រប់គ្រងថ្លៃដើមនៃសេវាកម្ម

ការរក្សាបាននូវភាពប្រកួតប្រជែងខ្ពស់ក្នុងទីផ្សារ ជាកត្តាសំខាន់សម្រាប់និរន្តរភាពនៃការរីក លូតលាស់របស់ ក. ស. ភ. ក្នុងនោះ គឺគុណភាពសេវាកម្ម និងតម្លៃសេវាកម្មសមរម្យ។ ដើម្បីធានាបាននូវ តម្លៃថ្លៃដើមនៃសេវាកម្មប្រកួតប្រជែង ក. ស. ភ. យកចិត្តទុកដាក់លើការគ្រប់គ្រងចំណាយប្រតិបត្តិការមួយ ចំនួនដូចខាងក្រោម៖

២.១. ចំណាយបៀវត្ស និងអត្ថប្រយោជន៍ផ្សេងៗទៀតលើបុគ្គលិក

ផ្នែកមួយនៃការចំណាយច្រើន គឺទៅលើបៀវត្សបុគ្គលិក និងអត្ថប្រយោជន៍ផ្សេងៗដែលស្មើនឹង អត្រា ១៨,៤៥% (អត្រា ៥,៣៣% ជាបៀវត្សបុគ្គលិកផ្នែកប្រតិបត្តិការ និងអត្រា ១៣,១២% ជាបៀវត្ស បុគ្គលិកផ្នែករដ្ឋបាល និងអត្ថប្រយោជន៍ផ្សេងៗ) ធៀបនឹងចំណូលសរុបពីផលអាជីវកម្ម និងសេវាកម្ម ក្នុងត្រីមាសទី៣ ឆ្នាំ២០២០ ដែលបានកត់ត្រាជាចំណាយថ្លៃដើមនៃសេវាកម្ម និងចំណាយរដ្ឋបាលទូទៅ។ ទោះជាយ៉ាងណា ក. ស. ភ. បានរៀបចំផែនការធនធានមនុស្សត្រឹមត្រូវតាមទំហំការងារ និងការរៀបចំ ប្រាក់បៀវត្ស យោងតាមបរិមាណក្នុងតំរូវឆ្លងកាត់(ធីអ៊ីយូ) ដែលជួយឲ្យការចំណាយលើបុគ្គលិកមិន មានការប៉ះពាល់ខ្លាំងលើប្រាក់ចំណេញ។

២.២. ចំណាយថ្លៃដងយោង

ចំណាយថ្លៃដើមនៃសេវាកម្មដ៏ធំមួយផ្នែកទៀតគឺចំណាយថ្លៃដងយោងដែលស្មើនឹង ៩,១៧% បើធៀបទៅនឹងចំណូលសរុបពីផលអាជីវកម្ម និងសេវាកម្ម ក្នុងត្រីមាសទី៣ ឆ្នាំ២០២០។ ក. ស. ភ. បាន ចុះកិច្ចសន្យាជាមួយក្រុមហ៊ុនជាដៃគូអាជីវកម្មចំនួនបី ក្នុងការប្រើប្រាស់ដងយោង សម្រាប់សេវាកម្ម លើកដាក់លើស្ពានដែ។ យោងតាមកិច្ចសន្យាភាគរយនៃការបែងចែកប្រាក់ចំណូលទៅកាន់ក្រុមហ៊ុនជា ដៃគូនៅត្រឹម៨០% បន្ទាប់ពីការធ្វើប្រតិបត្តិការបានរយៈពេល៣ ទៅ ៤ឆ្នាំ។ ក. ស. ភ. រំពឹងថាចំណាយថ្លៃ ដងយោងនឹងបន្តកើនឡើង ព្រោះកំណើនបរិមាណទំនិញឆ្លងកាត់ត្រូវបានព្យាករណ៍ថាបន្តឡើងខ្ពស់ ក្នុងពេលខាងមុខ។ យ៉ាងណាមិញការចំណាយនេះ គឺប៉ះពាល់ដល់ផលចំណេញតិចតួចប៉ុណ្ណោះ ពីព្រោះការកើនឡើងនៃបរិមាណក្នុងតំរូវឆ្លងកាត់នឹងធ្វើឲ្យចំណូលរបស់ ក. ស. ភ. មានការកើនឡើងដូចគ្នា។ តារាងខាងក្រោមនេះបង្ហាញពីភាគរយនៃការបែងចែកប្រាក់ចំណូល៖

ម្ចាស់ ដងយោង	ឈ្មោះ ដងយោង	ចំនួន	សមត្ថ ភាព (គោន)	ចំណែក ប្រាក់ ចំណូល របស់ ម្ចាស់ដង យោង	ចំណែក ប្រាក់ ចំណូល របស់ ក. ស. ភ.	កាលបរិច្ឆេទ កិច្ចសន្យា
Sovereign	ដងយោង បណ្តែតទី១	១	៨០	៨០%	២០%	០១/០២/២០១៩-៣១/០១/២០២០
	ដងយោង បណ្តែតទី២	១	៦០	៨០%	២០%	
Jeong Myeong International Co.,Ltd	ដងយោង ចល័តទី១	១	៤១	៩០%	១០%	០១/០១/២០១៣-៣១/១២/២០១៣
				៨៥%	១៥%	០១/០១/២០១៤-៣១/១២/២០១៤
				៨០%	២០%	០១/០១/២០១៥-៣១/១២/២០២៤

* ក្រុមហ៊ុន Sung kwang បានប្តូរឈ្មោះទៅជាក្រុមហ៊ុន Jeong Myeong International Co., Ltd. ។

៣.កាតព្វកិច្ចពន្ធផ្សេងៗ

ក. ស. ភ.ស្ថិតក្រោមច្បាប់សហគ្រាសពាណិជ្ជកម្មពាក់ព័ន្ធនឹងបញ្ហាពន្ធដារ។ ក. ស. ភ. ស្ថិតនៅក្រោមរបបស្វ័យប្រកាស និងចាត់ទុកជាអ្នកជាប់ពន្ធនៃចំពោះការបង់ពន្ធ។ ដូចនេះ ក. ស. ភ. មានកាតព្វកិច្ចបង់ពន្ធ និងអាករតាមការកំណត់នៃច្បាប់និងបទប្បញ្ញត្តិជាធរមាន។

៣.១. ពន្ធលើប្រាក់ចំណេញ

ក. ស. ភ. មានកាតព្វកិច្ចបង់ពន្ធលើប្រាក់ចំណេញក្នុងអត្រា២០% ដោយបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណេញ ១% នៃផលរបបប្រចាំខែ។ ប្រាក់រំដោះពន្ធលើប្រាក់ចំណេញ ១% ប្រចាំខែនឹងត្រូវទូទាត់កាត់កងជាមួយពន្ធលើប្រាក់ចំណេញ ២០% នៃចុងឆ្នាំសារពើពន្ធនីមួយៗ។ ក. ស. ភ. ធ្វើការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៥។ យោងតាមអនុក្រឹត្យលេខ០១អនក្រ.បក ចុះថ្ងៃទី៨ ខែមករា ឆ្នាំ២០១៥ ស្តីពីការលើកទឹកចិត្តពន្ធដារក្នុងវិស័យមូលបត្រសហគ្រាសបោះផ្សាយលក់មូលបត្រកម្មសិទ្ធិទទួលបានការលើកទឹកចិត្តដោយបន្ថយពន្ធលើប្រាក់ចំណេញចំនួន ៥០% នៃពន្ធលើប្រាក់ចំណេញត្រូវបង់សម្រាប់រយៈពេល៣ឆ្នាំគិតចាប់ពីថ្ងៃដែលអនុក្រឹត្យនេះចូលជាធរមាន។ ជាមួយគ្នានេះដែរចាប់ពីឆ្នាំ២០១៩ តទៅ ក. ស. ភ. ឈប់ទទួលបានការលើកទឹកចិត្តពន្ធដារក្នុងវិស័យមូលបត្រ ដូចនេះ ក. ស. ភ. នឹងអនុវត្តកាតព្វកិច្ចពន្ធលើប្រាក់ចំណេញដូចធម្មតាវិញ។

៣.២. អាករលើតម្លៃបន្ថែម

ក. ស. ភ. ជាក្រុមហ៊ុនដែលចុះបញ្ជីអាករលើតម្លៃបន្ថែម។ ក. ស. ភ. បានគិតអាករលើតម្លៃបន្ថែមតាមអត្រា១០% នៃចំនួនទឹកប្រាក់លើវិក្កយបត្រពេលដែលចេញវិក្កយបត្រទៅអតិថិជន។ ក. ស. ភ. ជាភ្នាក់ងារប្រមូលពន្ធនេះជូនរាជរដ្ឋាភិបាលព្រោះនេះជាអាករលើធាតុចេញរបស់ ក. ស. ភ.។ អាករលើធាតុចេញនេះនឹងត្រូវកាត់កងជាមួយអាករលើធាតុចូល១០%នៅពេលដែល ក. ស. ភ. បង់ប្រាក់ទៅអ្នកផ្គត់ផ្គង់សម្រាប់ការទិញ។

៣.៣. ពន្ធកាត់ទុកលើចំណូលការប្រាក់

ក. ស. ភ. មានកាតព្វកិច្ចបង់ពន្ធកាត់ទុកលើចំណូលការប្រាក់តាមអត្រា ៤% លើបញ្ញើទូទៅ និង ៦% លើបញ្ញើមានកាលកំណត់។ បច្ចុប្បន្ន ក. ស. ភ. មានបញ្ញើមានកាលកំណត់នៅធនាគារពាណិជ្ជកម្ម ក្រៅប្រទេសនៃកម្ពុជា (FTB) និងធនាគារអាស៊ីចំកាត់ (ABA)។

៣.៤. ពន្ធនាំចូល

ក. ស. ភ. មានកាតព្វកិច្ចបង់ពន្ធនាំចូលលើសម្ភារ និងវត្ថុធាតុដើមតាមអត្រាចន្លោះពី ៧% ទៅ ៣៥% អាស្រ័យលើប្រភេទទំនិញនីមួយៗដែលកំណត់ដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករ។ យោងតាម គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផែដំណាក់កាលបន្ទាប់ នៅចំណតផែកុងតឺន័រ LM១៧ នៅឆ្នាំ២០២០ ក. ស. ភ. នឹងគ្រោងនាំចូលគ្រឿងចក្រលើកដាក់កុងតឺន័រ ដូចនេះ ចំណាយលើពន្ធនាំចូលនឹងមានការ កើនឡើង។

គ- ការប្រែប្រួលសំខាន់ៗលើការលក់ និងចំណូល

ចំណូលសំខាន់របស់ ក. ស. ភ. រួមមានប្រាក់ចំណូលពីការលើកដាក់ក្រោមដងយោង (Stevedoring) ការលើកដាក់នៅទីលាន (LOLO) និងចំណូលកិច្ចការផែដែលពាក់ព័ន្ធនឹងការដឹកជញ្ជូនកុងតឺន័រ ដែល ស្មើប្រមាណ ៩៤% ធៀបនឹងចំណូលសរុបពីផលអាជីវកម្ម និងសេវាកម្ម ក្នុងត្រីមាសទី៣ ឆ្នាំ២០២០។ កត្តាសំខាន់នៃការកើនឡើងប្រាក់ចំណូល គឺបានមកពីកំណើនចំនួនកុងតឺន័រ ទំនិញរាយ នាវាឆ្លងកាត់ និងចំណុះនាវា ស្របតាមការលូតលាស់ វិស័យសំណង់ វិស័យកសិកម្មវិស័យពាណិជ្ជកម្ម និងវិស័យ ឧស្សាហកម្មវាយនភណ្ឌ(សំលៀកបំពាក់និងស្បែកជើង)។ ជាមួយគ្នានេះដែរ ការដាក់ឱ្យដំណើរការនូវ កំពង់ផែមេ កែម៉ែបប្រទេសវៀតណាម ក៏ជាប្រភពនៃកំណើនបរិមាណកុងតឺន័រឆ្លងកាត់ ក. ស. ភ.។ ជាក់ ស្តែង ការដឹកជញ្ជូនឆ្លងកាត់ ក. ស. ភ. ទៅកាន់កំពង់ផែមេ កែម៉ែប មានការចំណេញពេលវេលាដោយ ដឹកជញ្ជូនទៅផ្ទាល់ទៅកាន់ប្រទេសក្នុងតំបន់ប៉ាស៊ីហ្វិកប៉ែកខាងកើត និងសហរដ្ឋអាមេរិកប៉ែកខាងលិច។

ឃ- ផលប៉ះពាល់នៃការប្តូររូបិយបណ្ណអត្រាការប្រាក់និងថ្លៃទំនិញ

១. ផលប៉ះពាល់ពីអត្រាប្តូរប្រាក់

ក. ស. ភ. បានកត់ត្រាបញ្ជីគណនេយ្យ ដោយប្រើប្រាស់រូបិយបណ្ណដុល្លារអាមេរិក ដោយសារ ចំណូលពីប្រតិបត្តិការអាជីវកម្ម និងសេវាកម្មភាគច្រើនជាប្រាក់ដុល្លារអាមេរិក និងការទូទាត់លើការងារ ជួសជុលគ្រឿងចក្រធំៗ ប្រេងឥន្ធនៈ និងចំណាយផ្សេងៗមួយចំនួនទៀត ក៏ជាប្រាក់ដុល្លារអាមេរិកដែរ លើកលែងតែការចំណាយលើប្រាក់បៀវត្ស និងការបង់ពន្ធ។ ហេតុដូច្នេះផលប៉ះពាល់ពីអត្រាប្តូរប្រាក់ សម្រាប់ ក. ស. ភ. គឺមានកម្រិតអប្បបរមា។

២. ផលប៉ះពាល់ពីអត្រាការប្រាក់

ក. ស. ភ. មិនបានកត់ត្រាបំណុលហិរញ្ញវត្ថុដែលមានអត្រាការប្រាក់ថេរតាមតម្លៃទីផ្សារដោយសារភាពលំអៀងត្រូវបានបញ្ចូលក្នុងរបាយការណ៍លំដាប់ចំណេញ ឬខាតនោះទេហើយ ក. ស. ភ. ក៏ពុំមានឧបករណ៍ហិរញ្ញវត្ថុដើរទីផ្សារក្នុងការិយបរិច្ឆេទនេះដែរ។ ដូច្នេះការផ្លាស់ប្តូរអត្រាការប្រាក់នាចុងការិយបរិច្ឆេទពុំមានផលប៉ះពាល់ដល់ប្រាក់ចំណេញ ឬខាតនោះទេ របស់ ក. ស. ភ.។

៣. ផលប៉ះពាល់ពីការប្រែប្រួលតម្លៃប្រេងឥន្ធនៈ

ប្រតិបត្តិការរបស់ ក. ស. ភ. ពឹងផ្អែកយ៉ាងខ្លាំងទៅលើគ្រឿងចក្រ ដែលមានតម្រូវការប្រើប្រាស់ប្រេងឥន្ធនៈខ្ពស់។ ការប្រែប្រួលតម្លៃប្រេងឥន្ធនៈ នឹងប៉ះពាល់ដល់ថ្លៃដើមសេវាកម្ម។ អាស្រ័យហេតុនេះ ក. ស. ភ. បានពង្រឹងការគ្រប់គ្រងលើចំណាយប្រតិបត្តិការតាមរយៈការបង្កើនប្រសិទ្ធភាពការងារលើកដាក់ការរៀបចំទីលានស្តុកកុងតឺន័រ ដែលអាចកាត់បន្ថយការលើកដាក់ និងការចល័តគ្រឿងចក្រច្រើនដែលមិនចាំបាច់។ ជាមួយគ្នានេះដែរ ក. ស. ភ. បានបំពាក់គ្រឿងចក្រទំនើបៗក្នុងការលើកដាក់ដែលប្រើប្រាស់ថាមពលអគ្គិសនីជំនួសវិញ។

៤- ផលប៉ះពាល់ពីអតិផរណា

កំណើននៃអត្រាអតិផរណាអាចមានផលប៉ះពាល់ដល់ការចំណាយ និងការវិនិយោគរបស់ក្រុមហ៊ុនព្រោះតម្លៃទំនិញមានការកើនឡើង ហើយអំណាចទិញបានថយចុះ។ ប៉ុន្តែ យោងតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កម្ពុជាមានអត្រាអតិផរណាជាមធ្យម ២,២៤% ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ដែលកម្រិតអតិផរណានេះ ពុំប៉ះពាល់ដល់ស្ថានភាពហិរញ្ញវត្ថុ និងលទ្ធផលប្រតិបត្តិការ ក. ស. ភ. នោះទេ។

៥- គោលនយោបាយសេដ្ឋកិច្ច សារពើពន្ធ និងរូបិយវត្ថុរបស់រាជរដ្ឋាភិបាល

ក. ស. ភ. បាន និងកំពុងទទួលបានផលពីគោលនយោបាយសំខាន់ៗរបស់រាជរដ្ឋាភិបាល ដែលក្នុងនោះរួមមាន ដូចខាងក្រោម៖

- ❖ គោលនយោបាយស្តីពីការជម្រុញការនាំចេញអង្ករបាននិងកំពុងផ្តល់ផលវិជ្ជមានដល់កំណើននៃការនាំចេញផលិតផលនេះតាម ក.ស.ភ.
- ❖ គោលនយោបាយក្នុងការអនុគ្រោះពន្ធលើការនាំចូលឧបករណ៍/គ្រឿងចក្រកសិកម្មនាំឱ្យមានការវិនិយោគខ្លាំងលើវិស័យកសិកម្ម
- ❖ កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការស្វែងរកការអនុគ្រោះពន្ធ និងភូតាពីប្រទេសជាដៃគូ បាននិងកំពុងជម្រុញឱ្យមានការនាំចេញខ្ពស់
- ❖ ការរៀបចំឱ្យមានតំបន់សេដ្ឋកិច្ចពិសេស និងភស្តុភារគយមានដែនកំណត់បាននិងកំពុងទាក់ទាញឱ្យមានការវិនិយោគដោយផ្ទាល់ពីបរទេស

- ❖ គោលនយោបាយឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ បាននិងកំពុងទាក់ទាញវិនិយោគិន ឱ្យមកវិនិយោគនៅប្រទេសកម្ពុជា និងការបង្កើតរោងចក្រផុសផុលព្រមទាំងសហគ្រាសផុសផុល និងមធ្យម
- ❖ គោលនយោបាយរបស់រាជរដ្ឋាភិបាលជម្រុញការដឹកជញ្ជូនតាមផ្លូវទឹក
- ❖ ធនាគារជាតិនៃកម្ពុជា បាននិងកំពុងបន្តអនុវត្តគោលនយោបាយរូបិយវត្ថុតឹងរឹង និងអត្រាប្តូរប្រាក់សេរីដែលមានការគ្រប់គ្រង។ គោលនយោបាយនេះបាននិងកំពុងរួមចំណែក ក្នុងការបង្កើនទំនុកចិត្តសាធារណៈ ក្នុងបរិស្ថានម៉ាក្រូសេដ្ឋកិច្ចនៃប្រទេសកម្ពុជា និងជម្រុញ ការធ្វើអាជីវកម្មពីវិស័យឯកជន
- ❖ ការលើកទឹកចិត្តពន្ធដារក្នុងវិស័យមូលបត្រដល់សហគ្រាសបោះផ្សាយលក់មូលបត្រនៅកម្ពុជា បាននិងកំពុងជម្រុញឱ្យក្រុមហ៊ុនឯកជន និងសហគ្រាសរដ្ឋចូលទីផ្សារមូលបត្រកាន់តែច្រើន ដែលចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ផ្នែកទី ៥
ព័ត៌មានចាំបាច់ផ្សេងទៀតសម្រាប់
ការការពារវិនិយោគិន

សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២០ ក. ស. ក. មានព័ត៌មានចាំបាច់សម្រាប់ការពារវិនិយោគិនដូចខាងក្រោម៖

- បានពិនិត្យ និងអនុម័តរបាយការណ៍ស្តីពីលទ្ធផលការងារអាជីវកម្ម/សេវាកម្ម និងហិរញ្ញវត្ថុ សម្រាប់រយៈពេល ៦ខែ ដើមឆ្នាំ២០២០ របស់ ក. ស. ក.
- បានពិនិត្យ និងសម្រេចឱ្យ ក. ស. ក. :
 - ប្រើប្រាស់ថវិកាផ្ទាល់របស់ ក. ស. ក. ដែលមានទឹកប្រាក់ចំនួន ៤.៨៥៧.៨៧៧ ដុល្លារ អាមេរិក ដើម្បីទូទាត់បង្គប់ថ្លៃទិញដីនៅទន្លេបិទ និងការដំឡើងប៉ុងតុង និងដៃស្ពាន ៣ គ្រឿង ដោយត្រូវស្នើសុំការសម្រេចពីក្រសួងអាណាព្យាបាលទាំងពីរជាមុន
 - ត្រូវកត់ត្រាជាទ្រព្យសម្បត្តិក្នុងបញ្ជីសារពើភ័ណ្ឌរបស់ ក. ស. ក.
 - ចរចាជាមួយក្រុមហ៊ុន ចៀន ឈឹង ថៃ គ្រប អនុវត្តកាតព្វកិច្ចដូចមានចែងក្នុងកិច្ចសន្យា ជួលដោយត្រូវសងថវិកា រួមទាំងការប្រាក់តាមអត្រាធនាគារពាណិជ្ជ ដើម្បីបង្វែរទៅ គម្រោងអភិវឌ្ឍផ្សេងទៀត និងជាគុណប្រយោជន៍របស់ ក. ស. ក. នាពេលខាងមុខ។
- បានសម្រេចអនុញ្ញាតឱ្យ ក. ស. ក. សហការជាមួយក្រុមហ៊ុនឯកជន ដើម្បីដំឡើងរថស្វ័យ (FCC) ចំនួន ៣គ្រឿង ក្នុងនោះ ២គ្រឿង នៅចំណតផែ LM១៧ និង ១គ្រឿង នៅចំណតផែទន្លេ បិទ (UM២) និងដើម្បីប្រតិបត្តិការលើកដាក់ទំនិញ ដោយយកគម្រោងទម្រង់នៃការសហការ គ្នារវាង ក. ស. ក. និងសហគ្រាសកាំសាបកន្លងមក
- បានពិនិត្យ និងពិគ្រោះយោបល់ ដោយសម្រេចឱ្យ ក. ស. ក. យកសេចក្តីព្រាងបទបញ្ជា និង នីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសអ្នកតំណាងបុគ្គលិកពិនិត្យឡើងវិញម្តងទៀត ដើម្បី ដាក់ជូនក្រុមប្រឹក្សាភិបាលពិនិត្យ និងសម្រេចក្នុងកិច្ចប្រជុំខាងមុខ
- បានសម្រេចអនុញ្ញាតឱ្យ ក. ស. ក. សហការជាមួយក្រុមហ៊ុន Orange Joseph Investment Co., Ltd ដើម្បីសិក្សាលើគម្រោងអភិវឌ្ឍន៍ខាងលើ ហើយលទ្ធផលនៃការសិក្សា នឹងដាក់ជូនក្រុមប្រឹក្សា ភិបាលពិនិត្យ និងសម្រេច ក្នុងកិច្ចប្រជុំខាងមុខ
- បានសម្រេចអនុញ្ញាតឱ្យ ក. ស. ក. សហការជាមួយក្រុមហ៊ុន China Railway 18th Bureau Group Co.,Ltd (CRCC 18th) ដើម្បីសិក្សាអំពីស្ថានភាពច្រាំងទន្លេ និងលើកវិធានការបង្ការការ បាក់ច្រាំងនៅទីតាំង ២ កន្លែង នៅកោះកែវ និងរកាកោង ហើយលទ្ធផលនៃការសិក្សា នឹង ដាក់ជូនក្រុមប្រឹក្សាភិបាលពិនិត្យ និងសម្រេចក្នុងកិច្ចប្រជុំខាងមុខ
- បានសម្រេចឱ្យ ក. ស. ក. បន្តកិច្ចសន្យាជួលសេវាកម្មរបស់ក្រុមហ៊ុនសវនកម្មឯករាជ្យ BDO ដើម្បីធ្វើជាសវនករឯករាជ្យ ក. ស. ក. សម្រាប់រយៈពេល ២ ឆ្នាំ ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ ២០២២ ហើយផុតរយៈពេលនេះ នឹងធ្វើការសម្រេចជ្រើសរើសក្រុមហ៊ុនសវនកម្មឯករាជ្យថ្មី ផ្សេងទៀត
- បានសម្រេចអនុញ្ញាតឱ្យ ក. ស. ក. ផ្តល់អាហារូបករណ៍ចំនួន ១០ កន្លែង ដល់សិស្សដែល ទទួលបាននិទ្ទេស "A" និង "B" បន្តការសិក្សាថ្នាក់បរិញ្ញាបត្រក្នុងស្រុក និងអនុញ្ញាតឱ្យ ក. ស. ក. ផ្តល់ការឧបត្ថម្ភលើការបណ្តុះបណ្តាលបំប៉នដល់សិស្សថ្នាក់ទី៩ និងសិស្សថ្នាក់ទី១២ នៅស្រុក ព្រះស្តេច ខេត្តព្រៃវែង ដែលត្រូវត្រៀមប្រឡងនៅពេលខាងមុខ។

ហត្ថលេខារបស់អភិបាលកំពង់ផែស្វយ័តភ្នំពេញ

ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០
បានអាន និងឯកភាព

R. វណ្ណ

ហត្ថលេខា

សួន ចេនា

សមាជិកក្រុមប្រឹក្សាភិបាលតំណាង
ក្រសួងសាធារណការ និងដឹកជញ្ជូន

ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០
បានអាន និងឯកភាព

ឌីត សុចល

ហត្ថលេខា

ឌីត សុចល

សមាជិកក្រុមប្រឹក្សាភិបាល
អភិបាលមិនប្រតិបត្តិ



អាសយដ្ឋាន

ចំណតផែកូតីន័រ LM១៧

ភូមិកណ្តាលលើ ឃុំបន្ទាយដៃក ស្រុកក្បែនស្វាយ ខេត្តកណ្តាល

ចំណតផែពហុបំណង TS៣

#៦៤៩ តំរៈវិថីព្រះស៊ីសុវត្ថិ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ

ចំណតផែអូកង្កែប និងទេសចរ TS១

តំរៈវិថីព្រះស៊ីសុវត្ថិ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ

ចំណតផែទន្លេបឹង UM២

ភូមិទន្លេបឹង ឃុំទន្លេបឹង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

បង្គោលបណ្តុះបណ្តាលក្រៅសំណង់

ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ

ទំនាក់ទំនង

អ៊ីម៉ែល : ppapmpwt@online.com.kh

ទូរស័ព្ទ/ទូរសារ : +855 23 427 802

គេហទំព័រ : www.ppap.com.kh

